




ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ផែនការសកម្មភាព ៣ ឆ្នាំរំកិល ២០២៤-២០២៦ នៃគោលនយោបាយអភិវឌ្ឍ បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា



រៀបចំដោយ
គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចដ៏ថេរ

២០២៤

អារម្ភកថា

រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកបរិក្ខេបកម្មឌីជីថលជាកម្លាំងចលកម្មយុទ្ធសាស្ត្រក្នុងការជំរុញសម្ព័ន្ធភាពសេដ្ឋកិច្ចឌីជីថលក្នុងសតវត្សរ៍ទី ២១ តាមរយៈការចាប់យក និង ការទាញយកអត្ថប្រយោជន៍អតិបរមាពីភាពរីកចម្រើននៃបច្ចេកវិទ្យាឥន្យាគមនាគមន៍ និង ព័ត៌មាន និង បច្ចេកវិទ្យាឌីជីថល ដើម្បីស្របតាមនិន្នាការតំបន់ និង សកល។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យាឌីជីថលបានដើរតួនាទីកាន់តែសំខាន់ក្នុងការផ្តល់ដំណោះស្រាយដ៏មានប្រសិទ្ធភាព និង ជួយសម្រួលដល់ការរក្សាបាននូវប្រក្រតីភាពនៃសកម្មភាព និង ប្រតិបត្តិការរបស់វិស័យសាធារណៈ វិស័យឯកជន និង អ្នកប្រើប្រាស់។ ក្នុងចំណោមនោះ ការចាប់យក និង ការប្រើប្រាស់ “បច្ចេកវិទ្យាហិរញ្ញវត្ថុ” ទាំងក្នុងវិស័យធនាគារ និង វិស័យហិរញ្ញវត្ថុមិនមែនធនាគារមានសម្ព័ន្ធន៍ និង កំពុងតែបោះជំហានក្នុងល្បឿនមួយគួរឱ្យកត់សម្គាល់ដែលបានជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ការប្រកបអាជីវកម្មដូចជាការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមទាំងមូល។ សម្ព័ន្ធនៃការអភិវឌ្ឍទាំងនេះបាន និង កំពុងក្លាយជាកាលានុវត្តភាពថ្មីដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធនានាឌីជីថល ព្រមទាំងបង្កើតធុរកិច្ចថ្មីបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech Startups) ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការសម្រេចឱ្យបាននូវការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជាដ៏រស់រវើក ដែលស្របទៅនឹង មុខទី ៥ នៃបញ្ញាកោណទី ៥ ស្តីពីការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៃយុទ្ធសាស្ត្របញ្ញាកោណ ដំណាក់កាលទី ១ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញក្នុងនីតិកាលទី ៧ នេះ។

ជាការឆ្លើយតប រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តនូវ គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ដោយមានចក្ខុវិស័យ “អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និង ការជំរុញនានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីបរិក្ខេបកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និង ផ្តល់កាលានុវត្តភាពដល់គ្រប់គ្នាអង្គសំដៅរួមចំណែកជំរុញសម្ព័ន្ធនៃការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជាដ៏រស់រវើក”។ គោលនយោបាយនេះ មានគោលបំណងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុរស់រវើក តាមរយៈការអភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផល ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះ ការជំរុញការប្រើប្រាស់ និង ការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រ និង ការជំរុញការអភិវឌ្ឍ និង នានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុដើម្បីធ្វើឱ្យប្រសើរឡើងនូវច្រកទទួលសេវាហិរញ្ញវត្ថុ ភាពជឿជាក់ និង គុណភាពជីវិតរបស់អ្នកប្រើប្រាស់ក្នុងយុគសម័យឌីជីថល។

ដើម្បីសម្រេចបាននូវចក្ខុវិស័យ និង គោលបំណងខាងលើនេះ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ជាស្ថាប័នសម្របសម្រួល ទទួលបន្ទុកដឹកនាំ និង រៀបចំផែនការសកម្មភាព ៣ ឆ្នាំរំកិល ២០២៤-២០២៦ នៃគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ដោយមានកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំសកម្មភាពលម្អិត។ ការរៀបចំផែនការសកម្មភាព ៣ ឆ្នាំរំកិល ២០២៤-២០២៦ នេះ ប្រើប្រាស់អភិក្រមពីក្រោមឡើងលើ (Bottom-Up Approach)

ដោយក្រសួង ស្ថាប័នផ្តល់នូវសកម្មភាពលម្អិត និង សូចនាករជាក់លាក់ សម្រាប់ឆ្លើយតបទៅនឹង យុទ្ធសាស្ត្រអាទិភាព វិធានការគោលនយោបាយ នៃគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ កម្ពុជា ២០២៣-២០២៨។ ជារួម ផែនការសកម្មភាព ៣ ឆ្នាំរំកិល ២០២៤-២០២៦ នេះ ដើរតួនាទី ជាផែនទីបង្ហាញផ្លូវក្នុងការអនុវត្តគោលនយោបាយនេះ ហើយត្រូវបានចាត់ទុកជា “ឯកសាររស់” ដែល ជាកម្មវត្ថុនៃការរំកិលសកម្មភាព និង កែសម្រួលបន្ថែមនាពេលអនាគត ស្របតាមឧត្តមានុវត្តន៍ និង និន្នាការនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងបរិការណ៍តំបន់ និង សកល ជាពិសេសការលេចឡើងនូវ បច្ចេកវិទ្យាថ្មីៗក្នុងការធ្វើបរិវត្តកម្មក្នុងវិស័យហិរញ្ញវត្ថុ ក៏ដូចជាស្ថានភាពជាក់ស្តែងនៅកម្ពុជា។

ជាទីបញ្ចប់, ក្នុងនាមជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល, ខ្ញុំសូមថ្លែង អំណរគុណ និង វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និង មន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការ សេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ដែលបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ខិតខំតាក់តែងរៀបចំ ផែនការសកម្មភាព ៣ ឆ្នាំរំកិល ២០២៤-២០២៦ នេះឡើង។ ខ្ញុំសូមលើកទឹកចិត្តដល់ ក្រសួង ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ចូលរួមផ្តល់កិច្ចសហការ និង អនុវត្តផែនការសកម្មភាពដែលបានដាក់ចេញនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ និង មានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការបង្កើតបាន បរិយាកាសអំណោយផលក្នុងប្រព័ន្ធអេកូឡូស៊ីនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ និង ជំរុញនវានុវត្តន៍ជារួម។

ថ្ងៃ ឆ្នាំ ១៣ កើត ខែ ពិសាខ ឆ្នាំ រោង ឆស័ក ព.ស. ២៥៦៧
រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៤

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និង ជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

មាតិកា

១-សេចក្តីផ្តើម.....	១
២-ក្របខ័ណ្ឌផែនការសកម្មភាព	២
២.១. គោលបំណង និង គោលដៅ	២
២.២. វិសាលភាពនៃផែនការសកម្មភាព	២
២.៣. អភិក្រមនៃការរៀបចំផែនការសកម្មភាព	២
៣-យន្តការតាមដាន និង វាយតម្លៃ	៣
៣.១. គោលបំណង	៣
៣.២. របបនៃការតាមដាន និង វាយតម្លៃ	៤
៣.៣. ដំណើរការនៃការអនុវត្តគាំទ្រដល់ការតាមដាន និង វាយតម្លៃ.....	៤
៤-សេចក្តីសន្និដ្ឋាន	៨
ឧបសម្ព័ន្ធ ១ ៖ តារាងផែនការសកម្មភាព ៣ ឆ្នាំរំកិល ២០២៤-២០២៦	
នៃគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាបរិញ្ញាបត្តកម្មជា	៩
ឧបសម្ព័ន្ធ ២៖ បញ្ជីអក្សរកាត់ក្រសួង ស្ថាប័ន	៦៩

១-សេចក្តីផ្តើម

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ដើម្បីឆ្លើយតបទៅនឹងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ស្របតាមឧត្តមានុវត្តន៍ និង និន្នាការនៃការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងបរិការណ៍ តំបន់ និង សកលដែលមានសមានគតិភាពជាមួយនឹងស្ថានភាពកម្ពុជា។ ក្នុងន័យនេះ គោលនយោបាយ នេះបានដាក់ចេញនូវចក្ខុវិស័យរយៈពេល ៥ ឆ្នាំ ដោយឈរលើមូលដ្ឋាននៃគោលការណ៍ចំនួន ៣ គឺ (១). ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, (២). ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និង (៣). ការជំរុញ នវានុវត្តន៍ហិរញ្ញវត្ថុ។ គោលនយោបាយនេះមានគោលបំណង “អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា ហិរញ្ញវត្ថុរស់រវើក តាមរយៈការអភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផល, ការអភិវឌ្ឍថ្នាលឌីជីថល គ្រឹះ, ការជំរុញការប្រើប្រាស់ និង ការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រ និង ការជំរុញការអភិវឌ្ឍ និង នវានុវត្តន៍ សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុដើម្បីធ្វើឱ្យប្រសើរឡើងនូវច្រកទទួលសេវាហិរញ្ញវត្ថុ, ភាពជឿជាក់ និង គុណភាពជីវិតរបស់អ្នកប្រើប្រាស់ក្នុងយុគសម័យឌីជីថល”។ ជាមួយគ្នានេះដែរ ដើម្បីសម្រេចបាននូវ គោលបំណងនេះ ការអនុវត្តគោលនយោបាយនេះត្រូវផ្អែកលើអភិក្រមចំនួន ៣ គឺ (១). ការចាប់យក, (២). ការសម្រប និង (៣). ការធ្វើនវានុវត្តន៍បន្ថែម ដោយឈរលើគោលគំនិត “ទាញយកអត្ថប្រយោជន៍ ជាអតិបរមាពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និង កាត់បន្ថយហានិភ័យឱ្យស្ថិតក្នុងកម្រិតអប្បបរមា”។

ដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព និង សក្តិសិទ្ធភាពខ្ពស់ ការអនុវត្តគោល- នយោបាយខាងលើនេះ ឈរលើយន្តការស្ថាប័នដែលមានស្រាប់ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ និង វិស័យធនាគារ គឺស្ថាប័នក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ធនាគារជាតិនៃកម្ពុជា, រួមនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ។ ដោយឡែក គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថលនឹងត្រូវបំពេញ ភារកិច្ចដឹកនាំសម្របសម្រួល តាមដាន និង វាយតម្លៃការអនុវត្តគោលនយោបាយនេះ។ គោលនយោបាយ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ មានរយៈពេលអនុវត្តចំនួន ៥ ឆ្នាំ ដោយមាន យុទ្ធសាស្ត្រអាទិភាព ចំនួន ៤ និង វិធានការគោលនយោបាយសរុបចំនួន ៥២ ។ ក្នុងនោះ យុទ្ធសាស្ត្រ អាទិភាពទាំង ៤ មានជាអាទិ៍៖ យុទ្ធសាស្ត្រអាទិភាពទី ១. ការអភិវឌ្ឍបរិស្ថានគោលនយោបាយ អំណោយផល មានវិធានការគោលនយោបាយចំនួន ១៩, យុទ្ធសាស្ត្រអាទិភាពទី ២. ការអភិវឌ្ឍថ្នាល ឌីជីថលគ្រឹះ មានវិធានការគោលនយោបាយចំនួន ១២, យុទ្ធសាស្ត្រអាទិភាពទី ៣. ការជំរុញការប្រើប្រាស់ និង ការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រ មានវិធានការគោលនយោបាយចំនួន ១២, និង យុទ្ធសាស្ត្រអាទិភាព ទី ៤. ការជំរុញការអភិវឌ្ឍ និង នវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ មានវិធានការគោលនយោបាយ ចំនួន ៩ ។ ក្នុងន័យនេះ, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថលត្រូវដឹកនាំ និង សម្របសម្រួលការរៀបចំផែនការសកម្មភាព ៣ ឆ្នាំរំកិល ២០២៤-២០២៦ នៃគោលនយោបាយ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា សម្រាប់ការអនុវត្តវិធានការគោលនយោបាយរបស់ក្រសួង ស្ថាប័នឱ្យ បានសម្រេចនូវប្រសិទ្ធភាពខ្ពស់។

២-ក្របខ័ណ្ឌផែនការសកម្មភាព

២.១. គោលបំណង និង គោលដៅ

ផែនការសកម្មភាព ៣ ឆ្នាំរំកិល ២០២៤-២០២៦ នៃគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជានេះ មានគោលបំណង ដើម្បីគាំទ្រ និង ជំរុញដល់ការអនុវត្តវិធានការគោលនយោបាយនៃគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ របស់ក្រសួង ស្ថាប័នទទួលបន្ទុក ប្រកបដោយសហគមន៍ ប្រសិទ្ធភាព និង សក្តិសិទ្ធភាពខ្ពស់ សំដៅរួមចំណែកក្នុងការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជាដ៏រស់រវើក។ ក្នុងន័យនេះ, ផែនការសកម្មភាពនេះមានគោលដៅធានាឱ្យបាននូវការអនុវត្តគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុរស់រវើក ។

២.២. វិសាលភាពនៃផែនការសកម្មភាព

ផែនការសកម្មភាព ៣ ឆ្នាំរំកិល ២០២៤-២០២៦ នៃគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា មានវិសាលភាពគ្របដណ្តប់លើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាដែលត្រូវអនុវត្តចាប់ ពីឆ្នាំ ២០២៤ ដល់ ឆ្នាំ ២០២៦ នៃក្របខ័ណ្ឌពេលវេលាលម្អិតសម្រាប់រយៈពេល ៣ ឆ្នាំ ដោយមិនរាប់បញ្ចូល ឆ្នាំ ២០២៣ ដោយហេតុថា ឆ្នាំ ២០២៣ នេះ បានកន្លងផុតរួចហើយ។ ផែនការសកម្មភាព ៣ ឆ្នាំរំកិលនេះ គ្របដណ្តប់លើយុទ្ធសាស្ត្រអាទិភាពចំនួន ៤ និង វិធានការគោលនយោបាយរយៈពេលខ្លី (ក្រោម ២ ឆ្នាំ) និង រយៈពេលមធ្យម (ពី ២ ឆ្នាំ ដល់ ៥ ឆ្នាំ) សរុប ចំនួន ៥២ នៃគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨។

២.៣. អភិក្រមនៃការរៀបចំផែនការសកម្មភាព

ផែនការសកម្មភាពនេះ ត្រូវបានរៀបចំឡើងដោយ កំណត់យក **អភិក្រមពីក្រោមឡើងលើ (Bottom-Up Approach)** ដោយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថលរៀបចំ និង ធ្វើជូននូវសេចក្តីព្រាងផែនការសកម្មភាពនេះ អមជាមួយតារាងម៉ាទ្រីសសម្រាប់ការរៀបចំផែនការសកម្មភាពលម្អិតដែល ក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធទទួលបន្ទុកអនុវត្តដើម្បីផ្តល់ធាតុចូល លើផែនការសកម្មភាពលម្អិតរបស់ខ្លួនឱ្យស្របតាមយុទ្ធសាស្ត្រអាទិភាពវិធានការគោលនយោបាយ និង ក្របខ័ណ្ឌពេលវេលានៃការអនុវត្តរបស់ក្រសួង ស្ថាប័ននីមួយៗទៅតាមឆ្នាំដែលបានកំណត់។ ក្នុងនោះ, សម្រាប់តារាងម៉ាទ្រីស ដែលជាអភិក្រមនៃការរៀបចំផែនការសកម្មភាពលម្អិតនៃគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ២០២៣-២០២៨ បានកំណត់យកការដាក់ចេញសកម្មភាពលម្អិតរបស់ក្រសួង ស្ថាប័ន, សូចនាករ, ចំណុចដៅ, ឯកសារផ្ទៀងផ្ទាត់, ក្របខ័ណ្ឌពេលវេលា និង ស្ថាប័នអនុវត្តច្បាស់លាស់។ ក្នុងន័យនេះ, ក្រសួង ស្ថាប័ន ត្រូវផ្តល់យោបល់ធាតុចូល និង ដាក់ចេញសកម្មភាពលម្អិតសម្រាប់វិធានការគោលនយោបាយរបស់ខ្លួនមកអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ដើម្បីរៀបចំ និង បូកសរុបផែនការសកម្មភាពលម្អិតទាំងអស់ឱ្យមានលក្ខណៈពេញលេញ និង គ្រប់ជ្រុងជ្រោយ។ វិធានការគោលនយោបាយនីមួយៗតម្រូវឱ្យមានការចូលរួមអនុវត្តពីក្រសួង ស្ថាប័ន

ពាក់ព័ន្ធជាច្រើនហើយសកម្មភាពលម្អិតរបស់ក្រសួង ស្ថាប័ននីមួយៗដែលផ្តល់ឱ្យគឺសុទ្ធសឹងតែផ្តល់ ការគាំទ្រដល់ការអនុវត្តវិធានការគោលនយោបាយទាំង ៥២ ស្របតាមយុទ្ធសាស្ត្រអាទិភាពនីមួយៗ។ ផែនការសកម្មភាពនេះ បានដាក់ចេញនូវសកម្មភាពលម្អិតដែលត្រូវអនុវត្តដោយក្រសួង ស្ថាប័នពាក់ព័ន្ធ ចាប់ពីឆ្នាំ ២០២៤ ដល់ ឆ្នាំ ២០២៦ ដូចមាននៅក្នុងឧបសម្ព័ន្ធទី ១ ។ សម្រាប់ធាតុចូលនៃផែនការ សកម្មភាពលម្អិតក្នុងឆ្នាំ ២០២៣ របស់ក្រសួង ស្ថាប័ន ដែលបានផ្តល់ជូនអគ្គលេខាធិការដ្ឋានគណៈ- កម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល បានរំកិលសកម្មភាពក្នុងឆ្នាំ ២០២៣ មកឆ្នាំ ២០២៤។ ក្នុងនោះក្រសួង ស្ថាប័នក៏នឹងត្រូវរាយការណ៍ វឌ្ឍនភាពនៃការអនុវត្តសកម្មភាពសម្រាប់ឆ្នាំ ២០២៣ នោះនៅក្នុងឆ្នាំ ២០២៤ ផងដែរ។

ផែនការសកម្មភាពនេះ នឹងត្រូវពិនិត្យលទ្ធផលនៃការអនុវត្តសកម្មភាពដែលសម្រេចបានក្នុង ត្រីមាស និង ប្រចាំឆ្នាំ ដើម្បីធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំក្នុងការពិនិត្យ និង វាយតម្លៃលទ្ធផលនៃការអនុវត្ត សកម្មភាពដែលសម្រេចបានរបស់ក្រសួង ស្ថាប័ន ដើម្បីជាមូលដ្ឋានក្នុងការកំណត់សកម្មភាពណាដែល ត្រូវអនុវត្តក្នុងឆ្នាំបន្តបន្ទាប់។ ចំពោះការកែសម្រួលសកម្មភាព ឬ កែប្រែពេលវេលាក្នុងការអនុវត្តក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវលើកសំណើមកកាន់ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ច ឌីជីថល ដើម្បីពិនិត្យ និង សម្របសម្រួលតាមការចាំបាច់។ ទន្ទឹមនឹងនេះ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល មានតួនាទីសម្របសម្រួល និង ពិនិត្យការអនុវត្តផែនការសកម្មភាពនេះ ដោយត្រូវ វាស់វែងលទ្ធផលធៀបនឹងសូចនាករទាំងឡាយដែលបានកំណត់ ហើយក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវ ចូលរួមសហការ ដោយត្រូវផ្តល់ធាតុចូលសម្រាប់ជារាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការសកម្ម- ភាពនេះ។

៣-យន្តការតាមដាន និង វាយតម្លៃ

៣.១. គោលបំណង

ការរៀបចំឡើងនូវយន្តការតាមដាន និង វាយតម្លៃនៃការអនុវត្តផែនការសកម្មភាព ៣ ឆ្នាំរំកិល នៃគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា គឺជារឿងចាំបាច់ដើម្បីឱ្យមានភាពងាយស្រួលក្នុង ការរៀបចំ ដឹកនាំ សម្របសម្រួល និង ការជំរុញការអនុវត្ត នៃវិធានការគោលនយោបាយដែល មាននៅ ក្នុងតារាងផែនការសកម្មភាព ប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធភាព និង សង្គតិភាពខ្ពស់។ បន្ថែមពីលើ នេះទៅទៀតការរៀបចំឡើងនូវយន្តការតាមដាន និង វាយតម្លៃ នៃផែនការសកម្មភាពនេះ គឺធានាឱ្យបាន ថាការអនុវត្តសកម្មភាព និង គម្រោងទាំងនោះ ឱ្យមានលទ្ធផលឆ្លើយតបទៅនឹងគោលបំណងរបស់ គោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាសម្រេចឱ្យបាននូវលទ្ធផលរំពឹងទុកឱ្យស្រប ទៅនឹងសូចនាករ ដែលនឹងត្រូវបានកំណត់ដាក់ចេញនៅក្នុង ក្របខ័ណ្ឌតាមដាន និង វាយតម្លៃសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថលផងដែរ។

៣.២. របបនៃការតាមដាន និង វាយតម្លៃ

ដើម្បីធានាបាននូវការតាមដាននៃការអនុវត្ត និង វាយតម្លៃប្រកបដោយប្រសិទ្ធភាពខ្ពស់, របបនៃការរាយការណ៍ចំនួន ៣ ត្រូវបានដាក់ចេញដូចខាងក្រោម៖

១. របាយការណ៍វឌ្ឍនភាព៖ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ត្រូវរៀបចំរបាយការណ៍នេះប្រចាំត្រីមាស និង ប្រចាំឆ្នាំដើម្បីតាមដានពីវឌ្ឍនភាពនៃការអនុវត្តវិធានការគោលនយោបាយ និង ផែនការសកម្មភាពលម្អិត ដោយផ្អែកតាមសូចនាករដែលបានកំណត់ក្នុងផែនការសកម្មភាពនេះ។ របាយការណ៍នេះ នឹងរៀបរាប់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ឬ សំណើដំណោះស្រាយ ដោយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល នឹងរៀបចំជាទម្រង់របាយការណ៍វឌ្ឍនភាពមួយសម្រាប់គ្រប់ក្រសួង ស្ថាប័នក្នុងការរាយការណ៍ ដើម្បីធានាសង្គតិភាពនៃរបាយការណ៍។

២. របាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិ៖ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ត្រូវរៀបចំឡើងនូវការវាយតម្លៃនៅឆ្នាំ ២០២៦ ដោយផ្ដោតលើលទ្ធផលដែលសម្រេចបានក្នុងរយៈពេល ៣ ឆ្នាំ នៃការអនុវត្តផែនការសកម្មភាពនេះ។ របាយការណ៍នេះរៀបចំឡើងដើម្បីដាក់ជូន គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ក្នុងការពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រអាទិភាពវិធានការគោលនយោបាយគន្លឹះ ផែនការសកម្មភាព និង ក្របខ័ណ្ឌនានាសម្រាប់ជាមូលដ្ឋានក្នុងការដាក់ចេញនូវវិធានការកែសម្រួល ដំណោះស្រាយ និង ផែនការសកម្មភាពបន្ត។

៣. របាយការណ៍វាយតម្លៃបញ្ចប់អាណត្តិ៖ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ត្រូវរៀបចំការវាយតម្លៃនេះនៅឆ្នាំចុងកាលកំណត់នៃផែនការសកម្មភាពនេះ គឺនៅចុងឆ្នាំ ២០២៨ ឬ ដើមឆ្នាំ ២០២៩ ដែលនឹងវាយតម្លៃការអនុវត្តផែនការសកម្មភាពជាមួយ គិតចាប់ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៨ ដើម្បីពិនិត្យទៅលើបច្ច័យទៅក្នុងសង្គមសេដ្ឋកិច្ច បន្ទាប់ពីការអនុវត្តគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ រួមមានបទពិសោធន៍ និង កំណត់ទិសដៅយុទ្ធសាស្ត្រការងារបន្តសម្រាប់ការអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និង គ្រប់ជ្រុងជ្រោយ។

៣.៣. ដំណើរការនៃការអនុវត្តគាំទ្រដល់ការតាមដាន និង វាយតម្លៃ

ដើម្បីគាំទ្រដល់ដំណើរការនៃការតាមដានលើការអនុវត្តរបស់ក្រសួង ស្ថាប័នទទួលបន្ទុក, យន្តការតាមដាន និង វាយតម្លៃនេះ បានកំណត់នូវយន្តការមួយចំនួន ជាអាទិ៍៖ (១). តួនាទី និង ភារកិច្ចរបស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល, (២). តួនាទី និង ភារកិច្ចរបស់ក្រសួង ស្ថាប័នទទួលបន្ទុក, (៣). ការកំណត់សូចនាករ, (៤). ការចាត់តាំងជនបង្គោល, (៥). ការរាយការណ៍តាមផលិតផលតាមដាន និង វាយតម្លៃ, (៦). វដ្តរាយការណ៍, (៧). ការពិនិត្យ និង ផ្ទៀងផ្ទាត់ទិន្នន័យ និង (៨). ការរក្សាទុកទិន្នន័យ។

១. តួនាទី និង ភារកិច្ចរបស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល

អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថលមានតួនាទី និង ភារកិច្ចដូចតទៅ៖

- សម្របសម្រួលជាមួយនឹងក្រសួង ស្ថាប័នទទួលបន្ទុកក្នុងការកំណត់សូចនាករតាមកម្រិតនីមួយៗ
- អភិវឌ្ឍផលិតផលតាមដាន និង វាយតម្លៃសម្រាប់ផែនការសកម្មភាពគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨
- គ្រប់គ្រងប្រតិបត្តិការ នៃផលិតផលតាមដាន និង វាយតម្លៃ និង ធ្វើបច្ចុប្បន្នកម្មតាមការចាំបាច់
- សម្របសម្រួលជាមួយក្រសួង ស្ថាប័នទទួលបន្ទុកអនុវត្តក្នុងការប្រមូលទិន្នន័យ និង របាយការណ៍ និង ការគ្រប់គ្រងទិន្នន័យប្រកបដោយសុវត្ថិភាពខ្ពស់
- ពិនិត្យ និង ផ្ទៀងផ្ទាត់ទិន្នន័យ និង របាយការណ៍ របស់ក្រសួង ស្ថាប័នទទួលបន្ទុក
- រៀបចំ ពិនិត្យ និង វិភាគទិន្នន័យទៅតាមកម្រិតសូចនាករនីមួយៗ
- បូកសរុបរបាយការណ៍វឌ្ឍនភាព របាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិ និង របាយការណ៍វាយតម្លៃបញ្ចប់អាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ជូនគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល

២. តួនាទី និង ភារកិច្ចរបស់ក្រសួង ស្ថាប័នទទួលបន្ទុក

ក្រសួង ស្ថាប័នទទួលបន្ទុក មានតួនាទី និង ភារកិច្ចដូចតទៅ៖

- ចាត់តាំងជនបង្គោល ដើម្បីសម្របសម្រួលផ្តល់ធាតុចូលក្នុងការកំណត់ផែនការសកម្មភាព និង សូចនាករពាក់ព័ន្ធ និង ដើម្បីបញ្ជូនទិន្នន័យ និង របាយការណ៍ឱ្យបានទៀងទាត់ និង ទាន់ពេលវេលាមកកាន់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថលតាមរយៈផលិតផលតាមដាន និង វាយតម្លៃ
- ជនបង្គោលនៃក្រសួង ស្ថាប័នទទួលបន្ទុក មានតួនាទីគ្រប់គ្រងគណនី និង លេខសម្ងាត់ដើម្បីចូលប្រើប្រាស់ផលិតផល
- ត្រូវធានាឱ្យបាននូវភាពត្រឹមត្រូវ ពេញលេញ និង គុណភាពនៃទិន្នន័យ និង របាយការណ៍ដែលបានរាយការណ៍
- ត្រូវបញ្ជូនទិន្នន័យទៅក្នុងផលិតផលស្របតាមវដ្តរាយការណ៍នីមួយៗ ក្នុងរយៈពេល ១៤ ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីបញ្ចប់វដ្តរាយការណ៍
- អាចស្នើកែសម្រួលទិន្នន័យដែលបានបញ្ជូនរួចដោយត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរក្នុងរយៈពេល ១៤ ថ្ងៃប្រតិទិនយ៉ាងយូរ គិតចាប់ពីថ្ងៃដែលទិន្នន័យត្រូវបានបញ្ជូលក្នុងផលិតផល
- ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរក្នុងរយៈពេលយ៉ាងតិច ១៤ ថ្ងៃប្រតិទិន ក្នុងករណីមិនអាចបំពេញកាតព្វកិច្ចរាយការណ៍បាន មុននឹងបញ្ចប់វដ្តរាយការណ៍ និង បញ្ជាក់ពីមូលហេតុនៃការមិនអាចបំពេញកាតព្វកិច្ចបានជូនដល់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល។

៣. ការកំណត់សូចនាករ

ការរៀបចំនូវសូចនាករ នឹងត្រូវរៀបចំឡើងដោយស្ថិតក្រោមការសម្របសម្រួលរបស់ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ដើម្បីលើកជាភារកិច្ចប្រជុំពិភាក្សាជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការសម្រេចនូវសូចនាករលទ្ធផលនីមួយៗ។ បន្ទាប់ពីមានការសម្រេចយកសូចនាករហើយ ក្រុមការងារជំនាញនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល នឹងធ្វើការបញ្ចូលសូចនាករដែលបានលើកឡើងនោះទៅក្នុង ក្របខ័ណ្ឌតាមដាន និង វាយតម្លៃសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ដើម្បីជាភាពងាយស្រួលក្នុងការពិនិត្យ និង វាយតម្លៃជាមុន ក៏ដូចជាឆ្លើយតបទៅនឹងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។

សូចនាករសម្រាប់គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ត្រូវចែកចេញជា ២ ប្រភេទរួមមាន៖

- **សូចនាករសមិទ្ធកម្ម៖** គ្របដណ្តប់លើ ផែនការសកម្មភាព និង ធាតុចូលផ្សេងៗរបស់ក្រសួង ស្ថាប័នក្នុងការអនុវត្ត។ សូចនាករប្រភេទនេះត្រូវកំណត់ដោយក្រសួង ស្ថាប័ន ដែលទទួលបន្ទុកអនុវត្ត ដោយមានការត្រួតពិនិត្យ និង សម្រេចដោយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ដើម្បីដាក់ឱ្យអនុវត្ត និង គាំទ្រដល់វិធានការគោលនយោបាយគន្លឹះនៃគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ដូចមានក្នុងឧបសម្ព័ន្ធនៃតារាងផែនការសកម្មភាព។
- **សូចនាករលទ្ធផល៖** គ្របដណ្តប់លើវិធានការគោលនយោបាយ និង អាចជាសូចនាករដែលនឹងត្រូវបង្កើតឡើងដើម្បីធ្វើការវាស់វែង អំពីប្រសិទ្ធភាព សក្តិសិទ្ធភាព និង បច្ច័យទៅក្នុងសេដ្ឋកិច្ច និង សង្គម។ សូចនាករលទ្ធផល តម្រូវឱ្យមានការសិក្សាស្រាវជ្រាវជាក់លាក់អំពី លទ្ធផលរំពឹងទុក លទ្ធផលបច្ច័យ គោលបំណង វិធីសាស្ត្រវាស់វែង និង ការគ្រប់គ្រងហានិភ័យ ដែលនឹងត្រូវកំណត់ដោយមានការចរចា និង ឯកភាពរវាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ក្រសួង ស្ថាប័នទទួលបន្ទុកអនុវត្តគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ដោយផ្ទាល់។

អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល អាចរៀបចំកិច្ចប្រជុំពិភាក្សា និង ពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន ដើម្បីធ្វើការសិក្សា ពិនិត្យ កែសម្រួលឡើងវិញ និង ធ្វើបច្ចុប្បន្នភាពតាមការចាំបាច់ ឬ ស្របតាមការស្នើសុំរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ។

៤. ការចាត់តាំងជនបង្គោល

ក្រសួង ស្ថាប័នទទួលបន្ទុក ត្រូវចាត់តាំងជនបង្គោល ០១ (មួយ) រូប ដើម្បី សម្របសម្រួលក្នុងការផ្តល់ ធាតុចូល ទិន្នន័យ និង របាយការណ៍មកអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល។ ជនបង្គោល មានតួនាទីចូលរួមកិច្ចប្រជុំពិភាក្សានានា ដើម្បីសម្របសម្រួលដល់កិច្ចការនេះ និង រាយការណ៍អំពីបញ្ហាប្រឈម ក្នុងការអនុវត្តផែនការសកម្មភាពដែលបានដាក់ចេញ និង

សូចនាករដែលបានកំណត់ ស្របតាមវដ្តរាយការណ៍នៃផែនការសកម្មភាពនីមួយៗដែលការរាយការណ៍នេះត្រូវធ្វើឡើងតាមរយៈផតថលតាមដាន និង វាយតម្លៃ។

៥. ការរាយការណ៍តាមរយៈផតថលតាមដាន និង វាយតម្លៃ

ការរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពនេះ ព្រមទាំងការផ្តល់ទិន្នន័យ និង របាយការណ៍ពាក់ព័ន្ធនឹងសូចនាករនីមួយៗ ត្រូវធ្វើឡើងតាមរយៈផតថលតាមដាន និង វាយតម្លៃរបស់គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល។ ដើម្បីចូលប្រើប្រាស់ផតថលតាមដាន និង វាយតម្លៃនេះ, ជនបង្គោលរបស់ក្រសួង ស្ថាប័ននីមួយៗ ត្រូវមានគណនី CamDigiKey ដើម្បីបង្កើតគណនីសម្រាប់ការប្រើប្រាស់សម្រាប់ផតថលតាមដាន និង វាយតម្លៃនេះ។ សម្រាប់ព័ត៌មានទាក់ទងនឹងការបង្កើតគណនី CamDigiKey អាចចូលទៅកាន់គេហទំព័រ <https://camdigikey.gov.kh> ។

៦. វដ្តរាយការណ៍របស់ក្រសួង ស្ថាប័នទទួលបន្ទុក

ជនបង្គោលនៃក្រសួង ស្ថាប័នទទួលបន្ទុក ត្រូវរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពលម្អិតនីមួយៗ និង សូចនាករដែលពាក់ព័ន្ធស្របតាមវដ្តរាយការណ៍នីមួយៗឱ្យបានទាន់ពេលវេលា។ ក្រសួង ស្ថាប័នទទួលបន្ទុក ត្រូវរាយការណ៍ និង ផ្តល់ទិន្នន័យ និង របាយការណ៍ពាក់ព័ន្ធរៀងរាល់ត្រីមាស ក្នុងរយៈពេល ១៤ ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីបញ្ចប់វដ្តរាយការណ៍នីមួយៗ។ ក្រសួង ស្ថាប័នទទួលបន្ទុកត្រូវទទួលខុសត្រូវលើភាពត្រឹមត្រូវ ពេញលេញ និង គុណភាពនៃទិន្នន័យ និង របាយការណ៍ ដែលបានរាយការណ៍មកអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល។

ករណីដែលក្រសួង ស្ថាប័នទទួលបន្ទុកពុំអាចផ្តល់ទិន្នន័យ និង របាយការណ៍មកអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល តាមកាលកំណត់ ក្រសួង ស្ថាប័នទទួលបន្ទុកត្រូវផ្តល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរក្នុងរយៈពេលយ៉ាងតិច ១៤ ថ្ងៃប្រតិទិនមុននឹងបញ្ចប់វដ្តរាយការណ៍ និង បញ្ជាក់អំពីមូលហេតុនៃការខកខានមិនអាចបំពេញកាតព្វកិច្ចបាន។

ករណីដែលក្រសួង ស្ថាប័នទទួលបន្ទុកមានបំណងកែសម្រួលទិន្នន័យ ឬ របាយការណ៍ដែលបានបញ្ជូនរួច ក្រសួង ស្ថាប័នទទួលបន្ទុកត្រូវផ្តល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរក្នុងរយៈពេល ១៤ ថ្ងៃប្រតិទិនយ៉ាងយូរ គិតចាប់ពីថ្ងៃដែលទិន្នន័យ ឬ របាយការណ៍ត្រូវបានបញ្ជូនក្នុងផតថល។

៧. ការពិនិត្យ និង ផ្ទៀងផ្ទាត់ទិន្នន័យ

អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល នឹងធ្វើការពិនិត្យទិន្នន័យ និង របាយការណ៍ដែលក្រសួង ស្ថាប័នទទួលបន្ទុកបានបញ្ជូនមក តាមរយៈផតថលតាមដាន និង វាយតម្លៃសម្រាប់ផែនការសកម្មភាពនេះ ដើម្បីផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវ និង គណនេយ្យភាព រវាងទិន្នន័យ និង របាយការណ៍ដែលបានផ្តល់មក ដោយនឹងឆ្លើយតបទៅ ក្រសួង ស្ថាប័នទទួលបន្ទុកវិញ ក្នុងរយៈពេល ១៤ ថ្ងៃប្រតិទិន បន្ទាប់ពីទទួលបានទិន្នន័យ និង របាយការណ៍គ្រប់គ្រាន់។ ក្នុងករណីដែលទិន្នន័យ និង របាយការណ៍ របស់ក្រសួង ស្ថាប័នទទួលបន្ទុក មិនទាន់អាចឆ្លើយតបនឹងតម្រូវការ ឬ មិនទាន់គ្រប់ជ្រុងជ្រោយ, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល នឹងស្នើក្រសួង ស្ថាប័នរៀបចំកែសម្រួលរបាយការណ៍ដើម្បីបំពេញបន្ថែមនូវចន្លោះខ្វះខាត ។

៨. ការរក្សាទុកទិន្នន័យ

ទិន្នន័យ និង របាយការណ៍របស់ក្រសួង ស្ថាប័នទទួលបន្ទុក នឹងត្រូវរក្សាការសម្ងាត់ និង មិនត្រូវបានចែករំលែកដល់ក្រសួង ស្ថាប័នផ្សេងៗ ឬ ផ្សព្វផ្សាយដល់សាធារណជន លុះត្រាតែមានការឯកភាពពីក្រសួង ស្ថាប័នសាមីដោយមានការស្នើសុំជាលាយលក្ខណ៍អក្សរ និង បញ្ជាក់ពីមូលហេតុច្បាស់លាស់អំពីការចែករំលែក និង ប្រើប្រាស់ទិន្នន័យទាំងនោះពីអង្គភាពស្នើសុំ។

៤-សេចក្តីសន្និដ្ឋាន

ផែនការសកម្មភាព ៣ ឆ្នាំរំកិល ២០២៤-២០២៦ នៃគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ត្រូវបានរៀបចំរួចរាល់បន្ទាប់ពីគោលនយោបាយនេះត្រូវបានដាក់ចេញ ដោយមានការសម្របសម្រួលពិគ្រោះយោបល់ និង ពិភាក្សាគ្រប់ជ្រុងជ្រោយ រវាងគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ជាមួយនឹងក្រសួង ស្ថាប័នទទួលបន្ទុកអនុវត្ត។ ផែនការសកម្មភាពនេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវ និង គាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ ហើយជាងនេះទៅទៀត គន្លឹះនៃភាពជោគជ័យក្នុងការសម្រេចឱ្យបាននូវការអនុវត្តផែនការសកម្មភាពនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ គឺចាំបាច់ណាស់ត្រូវមានការចូលរួម និង កិច្ចសហការយ៉ាងជិតស្និទ្ធលើការអនុវត្តផែនការសកម្មភាពលម្អិតរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធប្រកបដោយសហមាមតិ និង ការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនេះ, ការអនុវត្តផែនការសកម្មភាព នៃការអនុវត្តគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ក៏នឹងគាំទ្រទៅដល់ការអនុវត្តក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ក្រោមការដឹកនាំសម្របសម្រួលរបស់គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថលផងដែរ។ ដូចនេះ ការសម្រេចបាននូវការអនុវត្តវិធានការគោលនយោបាយតាមរយៈផែនការសកម្មភាពនេះ នឹងជួយអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុរស់រវើក ដើម្បីធ្វើឱ្យប្រសើរឡើងនូវច្រកទទួលសេវាហិរញ្ញវត្ថុ ភាពជឿទុកចិត្ត និង គុណភាពជីវិតរបស់អ្នកប្រើប្រាស់ក្នុងយុគសម័យឌីជីថល។

ឧបសម្ព័ន្ធ ១ ៖ តារាងផែនការសកម្មភាព ៣ ឆ្នាំរំកិល ២០២៤-២០២៦ នៃគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាបរិញ្ញាបត្តកម្ម

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
យុទ្ធសាស្ត្រអាទិភាព (I) . ការអភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផល																	
១	ពិនិត្យលទ្ធភាពក្នុងការដាក់ឱ្យអនុវត្តក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ការការពារទិន្នន័យ និង ការចែករំលែកទិន្នន័យក្នុងវិស័យហិរញ្ញវត្ថុ	- ធរ.ក. - ន.ក.អ.ស.ហ. - ម.ប.ហ. - ន.ស.ស. - ន.អ.ប. - ន.ម.ក. - ក.ប.ទ. - ក.ស.ព.	ក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ការការពារទិន្នន័យ និង ការចែករំលែកទិន្នន័យក្នុងវិស័យហិរញ្ញវត្ថុ ត្រូវបានពិនិត្យលទ្ធភាពក្នុងការដាក់ឱ្យអនុវត្ត	១	របាយការណ៍វឌ្ឍនភាព	x	x	x	x	x	x	x	x	x	x	x	x
១.១	បង្កើតក្រុមការងារ រៀបចំ និង ដាក់ចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យា	ធរ.ក.	ចំនួនក្រុមការងារបង្កើត	១	លិខិតបង្កើតក្រុមការងារ	x											
១.២	រៀបចំ និង ដាក់ចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យា	ធរ.ក.	ឯកសារព្រាងសេចក្តីណែនាំត្រូវបានរៀបចំ	ដាក់ចេញសេចក្តីណែនាំ	សេចក្តីណែនាំស្តីពីការគ្រប់គ្រងហានិភ័យ	x											

^១ សូចនាករ៖ ជាង្វាស់លទ្ធផលនៃដំណើរការអនុវត្តសកម្មភាព ធៀបទៅនឹងចំណុចដៅ និង ពេលវេលា ដែលបានកំណត់។

^២ ចំណុចដៅ៖ ជាចំណុចដែលអង្គភាពទទួលបន្ទុកអនុវត្តកំណត់យកសម្រាប់ជាគោលដៅក្នុងការសម្រេចបាន ទៅតាមក្របខណ្ឌពេលវេលាដែលបានកំណត់។

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
					ព័ត៌មានវិទ្យា												
១.៣	បង្កើតក្រុមការងារ រៀបចំ ធ្វើបច្ចុប្បន្នកម្ម សេចក្តីណែនាំស្តីពីការគ្រប់គ្រងហានិភ័យ ព័ត៌មានវិទ្យា	ធុ.ក.	ក្រុមការងារត្រូវបានបង្កើត	១	លិខិតបង្កើត ក្រុមការងារ	x											
១.៤	ពិនិត្យ និង រៀបចំធ្វើបច្ចុប្បន្នកម្ម ដាក់ចេញ សេចក្តីណែនាំស្តីពីការគ្រប់គ្រងហានិភ័យ ព័ត៌មានវិទ្យា	ធុ.ក.	ឯកសារព្រាងសេចក្តីណែនាំ ត្រូវបានរៀបចំ	ដាក់ចេញសេចក្តី ណែនាំ	សេចក្តីណែនាំ ស្តីពីការ គ្រប់គ្រង ហានិភ័យ ព័ត៌មានវិទ្យា	x	x	x	x	x							
១.៥	រៀបចំឯកសារទស្សនាទានសម្រាប់ពិនិត្យ លទ្ធភាពក្នុងការដាក់ឱ្យអនុវត្តក្របខ័ណ្ឌ សម្រាប់ការការពារទិន្នន័យ និង ការចែក រំលែកទិន្នន័យក្នុងវិស័យហិរញ្ញវត្ថុមិនមែន ធនាគារ	ម.ប.ហ.	ឯកសារទស្សនាទានត្រូវបាន រៀបចំ	១	ឯកសារ ទស្សនាទាន					x	x	x	x				
១.៦	រៀបចំ គោលការណ៍ណែនាំស្តីពីការចែក រំលែក និង ផ្សព្វផ្សាយព័ត៌មានក្នុងប្រព័ន្ធ សន្តិសុខសង្គម	ន.ស.ស.	គោលការណ៍ណែនាំត្រូវបាន រៀបចំ	១	សេចក្តីសម្រេច ស្តីពីគោល- ការណ៍ណែនាំ ស្តីពីការចែក រំលែក និង ផ្សព្វផ្សាយ ព័ត៌មានក្នុង ប្រព័ន្ធ សន្តិសុខសង្គម	x	x	x									

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
១.៧	ប្រកាសស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងគ្រប់គ្រងទិន្នន័យអចលនទ្រព្យកម្ពុជា (គ.ទ.អ.)	ន.អ.ប.	សេចក្តីព្រាងប្រកាសត្រូវបានអនុម័ត	១	ប្រកាសបង្កើតគ.ទ.អ.	x											
១.៨	រៀបចំសេចក្តីណែនាំស្តីពីយន្តការតាមដាន និង វាយតម្លៃទិន្នន័យក្នុងក្របខ័ណ្ឌគណៈកម្មាធិការអន្តរក្រសួងគ្រប់គ្រងទិន្នន័យអចលនទ្រព្យកម្ពុជា	ន.អ.ប.	សេចក្តីព្រាងនៃសេចក្តីណែនាំត្រូវបានរៀបចំ និង ដាក់ឱ្យអនុវត្ត	១	របាយការណ៍កិច្ចប្រជុំវឌ្ឍនភាព	x	x	x									
១.៩	បញ្ចប់នីតិវិធីរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល	ក.ប.ទ.	ច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គលត្រូវបានអនុម័ត និង ប្រកាសឱ្យប្រើ	១	ព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់	x	x	x	x								
១.១០	រៀបចំគោលការណ៍ណែនាំស្តីពី ការប្រើប្រាស់ប្រព័ន្ធរក្សាទុកទិន្នន័យខាងក្រៅ ឬបច្ចេកវិទ្យាក្លោង (Cloud Storage) នៅក្នុងវិស័យមូលបត្រ	ន.ម.ក.	គោលការណ៍ណែនាំត្រូវបានរៀបចំ	១	គោលការណ៍ណែនាំ				x	x	x	x	x				
១.១១	ផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គលដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និង វិស័យគោលដៅ	ក.ប.ទ.	សិក្ខាសាលាផ្សព្វផ្សាយត្រូវបានរៀបចំ	២	របាយការណ៍					x	x	x	x				
១.១២	ពិនិត្យលទ្ធភាពរៀបចំគោលការណ៍ណែនាំពាក់ព័ន្ធនឹងការអនុវត្តបទប្បញ្ញត្តិស្តីពីកិច្ចការពារទិន្នន័យបុគ្គលតាមវិស័យ	ក.ប.ទ.	គោលការណ៍ណែនាំត្រូវបានរៀបចំ	២	គោលការណ៍ណែនាំ									x	x	x	x
២	សិក្សាសមិទ្ធផលក្នុងការរៀបចំ និង ការដាក់ឱ្យប្រើប្រាស់ ឬ អនុវត្តក្របខ័ណ្ឌគាំទ្រអភិបាលកិច្ចសន្ទានកម្មនៅកម្មវិធីកុំព្យូទ័រ (Application	- ន.ក.អ.ស.ហ. - ម.ប.ហ. - ន.អ.ប.	ក្របខ័ណ្ឌគាំទ្រអភិបាលកិច្ចសន្ទានកម្មនៃកម្មវិធីកុំព្យូទ័រ (APIs) និង អន្តរប្រតិបត្តិ-	១	របាយការណ៍វឌ្ឍនភាព	x	x	x	x	x	x	x	x	x	x	x	x

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
	Programming Interfaces - APIs) និង អន្តរប្រតិបត្តិការ ព្រមទាំងអន្តរតំណភ្ជាប់រវាងតួអង្គ ពាក់ព័ន្ធក្នុងឧស្សាហកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាពិសេសរវាងនិយ័តករ និង ក្រសួងស្ថាប័ន ពាក់ព័ន្ធ	- ន.ម.ក. - ក.ស.ព.	ការ ព្រមទាំងអន្តរតំណភ្ជាប់ រវាងតួអង្គពាក់ព័ន្ធក្នុង ឧស្សាហកម្មបច្ចេកវិទ្យា ហិរញ្ញវត្ថុ ជាពិសេសរវាង និយ័តករ និង ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបាន សិក្សាលទ្ធភាពក្នុងការរៀបចំ និង ការដាក់ឱ្យប្រើប្រាស់ ឬ អនុវត្ត														
២.១	ស្រាវជ្រាវអំពីសមិទ្ធិលទ្ធភាពក្នុងការរៀបចំ និង ការដាក់ឱ្យប្រើប្រាស់ ឬ អនុវត្តក្របខ័ណ្ឌគាំទ្រ អភិបាលកិច្ចសន្ទនាកម្ម នៃកម្មវិធីកុំព្យូទ័រ (APIs) និង អន្តរប្រតិបត្តិការ ព្រមទាំងអន្តរ តំណភ្ជាប់រវាងតួអង្គពាក់ព័ន្ធ	ម.ប.ហ.	របាយការណ៍ត្រូវបានរៀបចំ	១	របាយការណ៍ វឌ្ឍនភាព				x	x	x	x					
២.២	ពិនិត្យលទ្ធភាពក្នុងការរៀបចំដាក់ឱ្យប្រើប្រាស់ អនុវត្តក្របខ័ណ្ឌគាំទ្រអភិបាលកិច្ចសន្ទនាកម្ម នៃកម្មវិធីកុំព្យូទ័រ (APIs) និង អន្តរប្រតិបត្តិ ការព្រមទាំងអន្តរតំណភ្ជាប់រវាងតួអង្គពាក់ព័ន្ធ នឹងវិស័យអចលនវត្ថុ	ន.អ.ប.	ឯកសារទស្សនៈទាន ត្រូវ បានរៀបចំ និង ទទួលបាន ការឯកភាពពីថ្នាក់ដឹកនាំ និយ័តករអាជីវកម្ម អចលនវត្ថុ និង បញ្ចាំ	១	របាយការណ៍				x	x	x	x					
២.៣	បង្កើតយន្តការចងក្រង ប្រមូល ទិន្នន័យអន្តរ ប្រតិបត្តិការ ពីស្ថាប័នពាក់ព័ន្ធ	ន.អ.ប.	ប្រភេទ និង ប្រភពទិន្នន័យ ពីស្ថាប័នពាក់ព័ន្ធត្រូវបាន កំណត់	១	របាយការណ៍ ប្រមូលទិន្នន័យ	x	x	x	x	x	x	x	x	x	x	x	x

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
២.៤	ស្រាវជ្រាវអំពីសមិទ្ធិលទ្ធភាពក្នុងការរៀបចំ និង ការដាក់ឱ្យប្រើប្រាស់ ឬ អនុវត្តក្របខណ្ឌ គាំទ្រអភិបាលកិច្ចសន្ទនាកម្មនៃកម្មវិធីកុំព្យូទ័រ (APIs) និង អន្តរប្រតិបត្តិការ ព្រមទាំងអន្តរ តំណភាពរវាងតួអង្គពាក់ព័ន្ធ នៅក្នុងវិស័យ មូលបត្រ	ន.ម.ក.	របាយការណ៍ត្រូវបានរៀបចំ	១	របាយការណ៍ វឌ្ឍនភាព				x	x	x	x					
៣	ប្រយុទ្ធនឹងបទល្មើសហិរញ្ញវត្ថុដែលរួមបញ្ចូលទាំងការ ប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម និង ហិរញ្ញប្បទានដល់ការរើសាយកីអាវុធមហា- ប្រល័យ	- ជ.ក. - ន.ក.អ.ស.ហ. - ម.ប.ហ. - ន.ម.ក. - ន.អ.ប. - ន.ជ.ក. - ក.ព.ណ. - ក.ស.ព.	ការប្រយុទ្ធនឹងបទល្មើស ហិរញ្ញវត្ថុ ដែលរួមបញ្ចូលទាំង ការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម និង ហិរញ្ញប្បទានដល់ការ រើសាយកីអាវុធមហាប្រល័យ ត្រូវបានរៀបចំ	១	របាយការណ៍ វឌ្ឍនភាព	x	x	x	x	x	x	x	x	x	x	x	x
៣.១	ដឹកនាំ និង សម្របសម្រួលការវាយតម្លៃ ហានិភ័យថ្នាក់ជាតិស្តីពីការប្រឆាំងការសម្អាត ប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម	ជ.ក. (ស.ហ.ក.)	ក្រុមការងារត្រូវបានរៀបចំ	លទ្ធផល របាយការណ៍	របាយការណ៍	x	x	x	x	x	x	x	x	x	x	x	x
៣.២	បង្កើនចំណេះដឹងដល់មន្ត្រីនគរបាលយុត្តិធម៌ ក្នុងការស៊ើបអង្កេត ការចោទប្រកាន់បង្ក្រាប លើបទល្មើសសម្អាតប្រាក់ និង ហិរញ្ញប្បទាន ភេរវកម្ម និង ហិរញ្ញប្បទានដល់ការរើសាយ- កាយអាវុធមហាប្រល័យ	ក.ម.ជ.	វគ្គបណ្តុះបណ្តាល និង សិក្ខា សាលាបង្កើនសមត្ថភាពដល់ មន្ត្រីជូនដំណឹង និង អយ្យការ អំពី ច្បាប់ នីតិវិធីស៊ើបអង្កេត ការ ចោទប្រកាន់បទល្មើស	៤ លើក	របាយការណ៍ វឌ្ឍនភាព	x	x	x	x	x	x	x	x	x	x	x	x

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
៣.៣	បង្កើនភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការដាក់ពាក្យបណ្តឹង ឬសេចក្តីរាយការណ៍ និងបង្កើនការស្រាវជ្រាវលើផ្នែកសម្អាតប្រាក់	ក.ម.ផ.	ជម្រុញការបង្កើតការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាឱ្យបានគ្រប់ខេត្តដែលនៅសេសសល់ត្រូវបានរៀបចំ	១	របាយការណ៍វឌ្ឍនភាព	x	x	x	x	x	x	x	x	x	x	x	x
៣.៤	មានសកម្មភាពផុសផុលក្នុងការប្រយុទ្ធប្រឆាំងបទល្មើសការលាងសម្អាតប្រាក់ និង ប្រទេសកម្ពុជានៅតែរក្សាបានបញ្ជីពណ៌សនៃការវាយតម្លៃរបស់ របស់អង្គភាពពាក់ព័ន្ធ	ក.ម.ផ.	ប្រជុំរួមត្រូវបានរៀបចំ ដើម្បីត្រួតពិនិត្យតាមដានលើលទ្ធផលការងារ និងចែករំលែកបទពិសោធន៍ការងារ	១	របាយការណ៍វឌ្ឍនភាព	x	x	x	x	x	x	x	x	x	x	x	x
៣.៥	ស្រាវជ្រាវអំពីការចូលរួមរបស់បច្ចេកវិទ្យា ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសហិរញ្ញវត្ថុ ដែលរួមបញ្ចូលទាំងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានកេរ្តិ៍រកម្ម និង ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ	ម.ប.ហ.	របាយការណ៍ស្រាវជ្រាវត្រូវបានរៀបចំ	១	របាយការណ៍ស្រាវជ្រាវ		x	x	x								
៣.៦	ចូលរួមការវាយតម្លៃហានិភ័យថ្នាក់ជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានកេរ្តិ៍រកម្ម និង ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ពាក់ព័ន្ធនឹងអាជីវកម្មក្នុងវិស័យមូលបត្រ	ន.ម.ក.	របាយការណ៍ត្រូវបានរៀបចំ	លទ្ធផលរបាយការណ៍	របាយការណ៍				x				x				x
៣.៧	រៀបចំសិក្ខាសាលាស្តីពី " ការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានកេរ្តិ៍រកម្ម និង ហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ" ដល់ក្រុមហ៊ុនធ្វើអាជីវកម្មក្នុងវិស័យមូលបត្រ	ន.ម.ក.	ចំនួនវគ្គបណ្តុះបណ្តាលប្រចាំឆ្នាំ ត្រូវបានរៀបចំ	២ ដង ក្នុង ១ ឆ្នាំ	របាយការណ៍សិក្ខាសាលា		x	x			x	x			x	x	

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
៣.៨	ចុះត្រួតពិនិត្យវាយតម្លៃការអនុវត្តកាតព្វកិច្ច AML/CFT និង PF របស់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ និង ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុ	ន.អ.ប.	ចំនួនគោលការណ៍ឯកភាពបានចុះត្រួតពិនិត្យ	១៩ក្រុមហ៊ុនក្នុង ១ឆ្នាំ	របាយការណ៍ចុះត្រួតពិនិត្យ		x	x		x	x		x	x		x	x
៣.៩	រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី " ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ" ដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុ និង ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ	ន.អ.ប.	ចំនួនវគ្គបណ្តុះបណ្តាលប្រចាំឆ្នាំ ត្រូវបានកំណត់	៦ដង/ឆ្នាំ	របាយការណ៍ វគ្គបណ្តុះបណ្តាល	x	x	x		x	x	x		x	x	x	
៣.១០	ចុះត្រួតពិនិត្យវាយតម្លៃការអនុវត្តកាតព្វកិច្ច AML/CFT និង PF របស់ក្រុមហ៊ុនធានារ៉ាប់រង	ន.ធា.ក.	ចំនួនគោលការណ៍ឯកភាពចុះត្រួតពិនិត្យ	២ក្រុមហ៊ុនក្នុង ១ឆ្នាំ	របាយការណ៍ចុះត្រួតពិនិត្យ			x				x				x	
៣.១១	រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី " ការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ" ដល់ក្រុមហ៊ុនធានារ៉ាប់រង	ន.ធា.ក.	ចំនួនវគ្គបណ្តុះបណ្តាលប្រចាំឆ្នាំ ត្រូវបានកំណត់	២ដង ក្នុង ១ឆ្នាំ	របាយការណ៍ វគ្គបណ្តុះបណ្តាល	x		x		x		x		x		x	
៣.១២	កែសម្រួល ឬធ្វើវិសោធនកម្មបទប្បញ្ញត្តិ និងនីតិវិធីដើម្បីកំណត់អត្តសាស្ត្រចុងក្រោយ (Benefit Owner) និង អ្នកតំណាងក្រុមហ៊ុន (Nominee Shareholder)	ក.ព.ណ.	ចំនួនបទប្បញ្ញត្តិដែលបានដាក់ចេញឱ្យអនុវត្ត	១	របាយការណ៍វឌ្ឍនភាព					x	x	x	x				
៤	ពិនិត្យលទ្ធភាពក្នុងការដាក់ចេញក្របខ័ណ្ឌធនាគារបើកចំហរ (Open Banking Framework)	- ធា.ក.	លទ្ធភាពក្នុងការដាក់ចេញក្របខ័ណ្ឌធនាគារបើកចំហរ (Open Banking Framework) ត្រូវបានពិនិត្យ	១	របាយការណ៍វឌ្ឍនភាព	x	x	x	x								

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
៤.១	រៀបចំគោលការណ៍ណែនាំ សម្រាប់ Open Bakong API (Account Inquiry and Linking Account)	ធន.ក.	គោលការណ៍ណែនាំ សម្រាប់ Open Bakong API (Account Inquiry and Linking Account) បានរៀបចំ	១	របាយការណ៍វឌ្ឍនភាព	x	x	x	x								
៥	ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និង/ឬ ពហុភាគី ជាមួយនឹងប្រទេសក្នុងតំបន់ ដើម្បីគាំទ្រដល់ការទូទាត់សងប្រាក់ ឬ ការផ្ទេរប្រាក់ឆ្លងដែន	- ធន.ក.	ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និង/ឬ ពហុភាគី ជាមួយនឹងប្រទេសក្នុងតំបន់ត្រូវបានរៀបចំ ដើម្បីគាំទ្រដល់ការទូទាត់សងប្រាក់ ឬ ការផ្ទេរប្រាក់ឆ្លងដែន	១	របាយការណ៍វឌ្ឍនភាព	x	x	x	x	x	x	x	x	x	x	x	x
៥.១	បន្តអនុវត្តគម្រោងទូទាត់ និង ផ្ទេរប្រាក់ឆ្លងដែនជាមួយប្រទេសក្នុងតំបន់	ធន.ក.	បន្តអនុវត្តគម្រោង តភ្ជាប់ការទូទាត់ឆ្លងដែនជាមួយប្រទេសដៃគូ	១	របាយការណ៍វឌ្ឍនភាព	x	x	x	x	x	x	x	x	x	x	x	x
៦	កែសម្រួល ឬ ធ្វើវិសោធនកម្មច្បាប់ និង លិខិតបទដ្ឋានគតិយុត្តម្ភយុត្តិធម៌ក្នុងវិស័យហិរញ្ញវត្ថុ ដែលអាចរាំងស្ទះ ឬ បង្កើតភាពស្មុគស្មាញដល់ការអភិវឌ្ឍ និង នវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងទីផ្សារ	- ន.ក.អ.ស.ហ. - ម.ប.ហ. - ន.អ.ប. - ក.ស.ព.	ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តម្ភយុត្តិធម៌ក្នុងវិស័យហិរញ្ញវត្ថុ ដែលអាចរាំងស្ទះ ឬ បង្កើតភាពស្មុគស្មាញដល់ការអភិវឌ្ឍ និង នវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងទីផ្សារត្រូវបានកែសម្រួល ឬ ធ្វើវិសោធនកម្ម	១	របាយការណ៍វឌ្ឍនភាព			x	x	x	x	x	x	x	x	x	x

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
៦.១	រៀបចំឯកសារទស្សនាទានអំពីការកែសម្រួល ឬការធ្វើវិសោធនកម្មច្បាប់ និង លិខិតបទដ្ឋាន គតិយុត្តម្ភយចំនួនក្នុងវិស័យហិរញ្ញវត្ថុដែលអាច រាំងស្ទះ ឬ បង្កើតភាពស្មុគស្មាញដល់ការ អភិវឌ្ឍ និង នវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុនៅ ក្នុងទីផ្សារ	ម.ប.ហ.	ឯកសារទស្សនាទាន ត្រូវបានរៀបចំ	១	ឯកសារ ទស្សនាទាន			x	x	x	x						
៦.២	ចូលរួមកែសម្រួល ឬ ធ្វើវិសោធនកម្មច្បាប់ និង លិខិតបទដ្ឋានគតិយុត្តម្ភយចំនួនក្នុងវិស័យ ហិរញ្ញវត្ថុ ដែលអាចរាំងស្ទះ ឬ បង្កើតភាព ស្មុគស្មាញដល់ការអភិវឌ្ឍ និង នវានុវត្តន៍បច្ចេក- វិទ្យាហិរញ្ញវត្ថុនៅក្នុងទីផ្សារ តាមការចាំបាច់	ម.ប.ហ.	ច្បាប់ និង លិខិតបទដ្ឋាន គតិយុត្ត ត្រូវបានចូលរួម កែសម្រួល ឬ ធ្វើវិសោធនកម្ម តាមការចាំបាច់	១	របាយការណ៍ វឌ្ឍនភាព							x	x	x	x	x	x
៦.៣	ពិនិត្យលទ្ធភាពរៀបចំកែសម្រួលលិខិតបទដ្ឋាន គតិយុត្តម្ភយចំនួន ដើម្បីអនុញ្ញាតឱ្យប្រតិបត្តិ- ករអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីដាក់ លិខិតផ្សេងៗ មក ន.អ.ប.	ន.អ.ប.	លទ្ធផលសិក្សា ត្រូវបាន ឯកភាពពីថ្នាក់ដឹកនាំ	១	របាយការណ៍ កិច្ចប្រជុំ វឌ្ឍនភាពនៃការ រៀបចំ					x	x	x	x				
៦.៤	សិក្សាលទ្ធភាពមូលដ្ឋានទិន្នន័យអាជីវកម្ម បញ្ចាំ និង ប្រាតិភោគដោយអនុប្បទាន (Pawn Business Database) សម្រាប់ កក់ត្រានូវប្រតិបត្តិការបញ្ចាំ	ន.អ.ប.	លទ្ធផលសិក្សាត្រូវបានឯក ភាពពីថ្នាក់ដឹកនាំ	១	របាយការណ៍ កិច្ចប្រជុំ វឌ្ឍនភាពនៃការ រៀបចំ									x	x	x	x
៧	រៀបចំ កែសម្រួល ឬ ធ្វើវិសោធនកម្មបទប្បញ្ញត្តិ ប្រុងប្រយ័ត្ន (Prudential Regulations) ដែល អនុវត្តចំពោះបច្ចេកវិទ្យាហិរញ្ញវត្ថុតាមការចាំបាច់ និង ចូលរួមលើកកម្ពស់ការការពារសន្តិសុខ	- ន.ក.អ.ស.ហ. - ម.ប.ហ. - ន.ម.ក. - ក.ខ.វ.ប.ន.	បទប្បញ្ញត្តិប្រុងប្រយ័ត្ន (Prudential Regulations) ត្រូវបានរៀបចំ, កែសម្រួល ឬ ធ្វើវិសោធនកម្ម	១	របាយការណ៍ វឌ្ឍនភាពឬ សេចក្តីព្រាងនៃ បទប្បញ្ញត្តិប្រុង	x	x	x	x	x	x	x	x	x	x	x	x

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
	បច្ចេកវិទ្យាព័ត៌មានក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ	- ក.ប.ទ. - ក.ស.ព.			ប្រយ័ត្ន ឬ បទប្បញ្ញត្តិប្រុង ប្រយ័ត្នក្រោយ ធ្វើវិសោធនកម្ម												
៧.១	រៀបចំឯកសារទស្សនាទានអំពីការរៀបចំ, ការ កែសម្រួល ឬការធ្វើវិសោធនកម្មបទប្បញ្ញត្តិ ប្រុងប្រយ័ត្ន ដែលអនុវត្តចំពោះបច្ចេកវិទ្យា ហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	ម.ប.ហ.	ឯកសារទស្សនាទានត្រូវបាន រៀបចំ	១	ឯកសារ ទស្សនាទាន						x	x	x	x			
៧.២	ចូលរួមរៀបចំ, កែសម្រួល ឬធ្វើវិសោធនកម្ម បទប្បញ្ញត្តិប្រុងប្រយ័ត្ន ដែលអនុវត្តចំពោះ បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែន ធនាគារ តាមការចាំបាច់	ម.ប.ហ.	បទប្បញ្ញត្តិប្រុងប្រយ័ត្នត្រូវ បានចូលរួមរៀបចំ កែសម្រួល ឬធ្វើវិសោធនកម្មតាមការ ចាំបាច់	១	របាយការណ៍										x	x	x
៧.៣	រៀបចំគោលការណ៍ណែនាំស្តីពី ការគ្រប់គ្រង ហានិភ័យបច្ចេកវិទ្យាព័ត៌មាននៅក្នុងវិស័យ មូលបត្រ (Technology Risk Management Guideline)	ន.ម.ក.	គោលការណ៍ណែនាំ ត្រូវបានរៀបចំ	១	គោលការណ៍ ណែនាំ				x	x	x	x	x				
៧.៤	បញ្ចប់នីតិវិធីរៀបចំសេចក្តីព្រាងច្បាប់ស្តីពី សន្តិសុខសាយប័រ	ក.ប.ទ.	ច្បាប់ស្តីពីសន្តិសុខសាយប័រ ត្រូវបានអនុម័ត និង ប្រកាស ឱ្យប្រើ	១	ព្រះរាជក្រម ប្រកាសឱ្យប្រើ ច្បាប់	x	x	x	x								
៧.៥	ផ្សព្វផ្សាយច្បាប់ស្តីពីសន្តិសុខសាយប័រដល់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និង វិស័យគោលដៅ	ក.ប.ទ.	សិក្ខាសាលាផ្សព្វផ្សាយ	២	របាយការណ៍					x	x	x	x				

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
៧.៦	ពិនិត្យលទ្ធភាពរៀបចំបទប្បញ្ញត្តិបច្ចេកទេសស្តីពីសន្តិសុខសាយបំរើសម្រាប់វិស័យធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	ក.ប.ទ.	បទប្បញ្ញត្តិបច្ចេកទេសស្តីពីសន្តិសុខសាយបំរើតាមវិស័យត្រូវបានរៀបចំ ឬកែសម្រួល	៣	លិខិតបទដ្ឋានគតិយុត្ត									x	x	x	x
៨	រៀបចំក្របខ័ណ្ឌ ឬ បទប្បញ្ញត្តិពាក់ព័ន្ធនឹងការវាយតម្លៃ និង ការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech Risk Assessment and Management)	- ន.ក.អ.ស.ហ. - ម.ប.ហ. - ន.ម.ក. - ក.ឧ.វ.ប.ន. - ក.ស.ព.	ក្របខ័ណ្ឌ ឬ បទប្បញ្ញត្តិពាក់ព័ន្ធនឹងការវាយតម្លៃ និង ការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ត្រូវបានរៀបចំ	១	របាយការណ៍វឌ្ឍនភាព	x	x	x	x	x	x	x	x	x	x	x	x
៨.១	ស្រាវជ្រាវអំពីការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	ម.ប.ហ.	របាយការណ៍ស្រាវជ្រាវត្រូវបានរៀបចំ	១	របាយការណ៍ស្រាវជ្រាវ		x	x	x	x							
៨.២	រៀបចំសេចក្តីព្រាងបឋមនៃក្របខ័ណ្ឌ ឬ បទប្បញ្ញត្តិស្តីពីការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	ម.ប.ហ.	សេចក្តីព្រាងបឋមនៃក្របខ័ណ្ឌ ឬបទប្បញ្ញត្តិត្រូវបានរៀបចំ	១	សេចក្តីព្រាងបឋមនៃក្របខ័ណ្ឌ ឬបទប្បញ្ញត្តិ						x	x	x				
៨.៣	រៀបចំកិច្ចប្រជុំ និង/ឬ សិក្ខាសាលាប្រមូលធាតុចូល និង ពិគ្រោះយោបល់ពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	ម.ប.ហ.	កិច្ចប្រជុំ និង/ឬ សិក្ខាសាលាប្រមូលធាតុចូល និង ពិគ្រោះយោបល់ ត្រូវបានរៀបចំ	១	របាយការណ៍លទ្ធផលនៃកិច្ចប្រជុំ និង/ឬសិក្ខាសាលា									x	x		
៨.៤	រៀបចំសេចក្តីព្រាងចុងក្រោយនៃក្របខ័ណ្ឌ ឬ បទប្បញ្ញត្តិស្តីពីការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	ម.ប.ហ.	សេចក្តីព្រាងចុងក្រោយនៃក្របខ័ណ្ឌ ឬ បទប្បញ្ញត្តិ ត្រូវបានរៀបចំ	១	សេចក្តីព្រាងចុងក្រោយនៃក្របខ័ណ្ឌ ឬបទប្បញ្ញត្តិ											x	x

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
៨.៥	រៀបចំគោលការណ៍ណែនាំស្តីពី ការវាយតម្លៃ និង ការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅក្នុងវិស័យមូលបត្រ	ន.ម.ក.	គោលការណ៍ណែនាំ ត្រូវបានរៀបចំ	១	គោលការណ៍ ណែនាំ									x	x	x	x
៩	គាំទ្រ និង ជំរុញការអនុវត្តច្បាប់ និង លិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ជាពិសេស សន្តិសុខឌីជីថល ព្រមទាំងរៀបចំលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធផ្សេងទៀតតាមការចាំបាច់ដើម្បី អភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីគតិយុត្ត ឬ ប្រព័ន្ធ អេកូឡូស៊ីនិយ័តកម្មសំដៅ លើកកម្ពស់ភាពជឿ ទុកចិត្តលើបច្ចេកទេសវិទ្យាហិរញ្ញវត្ថុ	- ន.ក.អ.ស.ហ. - ម.ប.ហ. - ន.ប.ជ. - ក.ខ.វ.ប.ន. - ក.ស.ព.	ច្បាប់ និង លិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធផ្សេងៗ ជាពិសេសសន្តិសុខត្រូវបាន រៀបចំ	១	របាយការណ៍ វឌ្ឍនភាពនៃការ អនុវត្តច្បាប់ និង លិខិតបទដ្ឋាន គតិយុត្តផ្សេងៗ	x	x	x	x	x	x	x	x	x	x	x	x
៩.១	រៀបចំ និង ធ្វើបច្ចុប្បន្នកម្ម កម្រងបទប្បញ្ញត្តិ គតិយុត្តជាមូលដ្ឋានអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ	ម.ប.ហ.	កម្រងបទប្បញ្ញត្តិគតិយុត្ត ត្រូវបានរៀបចំ	១	របាយការណ៍ វឌ្ឍនភាព	x	x	x	x	x	x	x	x	x	x	x	x
៩.២	គាំទ្រ និង ជំរុញការអនុវត្តច្បាប់ និង លិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗជាពិសេស សន្តិសុខឌីជីថល ព្រមទាំងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធផ្សេងទៀតតាមការចាំបាច់ សំដៅលើកកម្ពស់ភាពជឿទុកចិត្តលើ បច្ចេកវិទ្យាហិរញ្ញវត្ថុ	ន.ប.ជ.	របាយការណ៍វឌ្ឍនភាព ត្រូវបានរៀបចំ	៥	របាយការណ៍ វឌ្ឍនភាព				x				x				x
៩.៣	រៀបចំបទដ្ឋានគតិយុត្តទាក់ទងបច្ចេកវិទ្យា ឌីជីថល ដល់ស្ថាប័នផ្តល់សេវាកម្មរបស់ ក្រសួង-ស្ថាប័ន និង ប្រតិបត្តិក្នុងវិស័យ ឌីជីថល	ក.ស.ព.	បទដ្ឋានគតិយុត្តទាក់ទង បច្ចេកវិទ្យាឌីជីថល ត្រូវបានរៀបចំ	១	សេចក្តីព្រាងនៃ បទដ្ឋានគតិយុត្ត ទាក់ទង បច្ចេកវិទ្យា ឌីជីថល			x									

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
១០	សិក្សា និង រៀបចំយន្តការលើកកម្ពស់កិច្ចការពារ អ្នកប្រើប្រាស់ រួមទាំងកិច្ចការពារទិន្នន័យ និង ឯកជនភាព	- ន.ក.អ.ស.ហ. - ម.ប.ហ. - ន.ម.ក. - ន.ស.ស. - ន.អ.ប. - ន.ប.ផ. - ក.ព.ណ. - ក.ស.ព.	លទ្ធផលនៃការសិក្សា និង រៀបចំយន្តការត្រូវបានរៀបចំ	១	របាយការណ៍ លទ្ធផលនៃការ សិក្សា និង រៀបចំយន្តការ	x	x	x	x	x	x	x	x	x	x	x	x
១០.១	ស្រាវជ្រាវអំពីកិច្ចការពារអ្នកប្រើប្រាស់រួមទាំង កិច្ចការពារទិន្នន័យ និង ឯកជនភាព ពាក់ព័ន្ធ នឹងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិន មែនធនាគារ	ម.ប.ហ.	របាយការណ៍ស្រាវជ្រាវ ត្រូវបានរៀបចំ	១	របាយការណ៍ ស្រាវជ្រាវ					x	x	x	x				
១០.២	ចូលរួមលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ រួម ទាំងកិច្ចការពារទិន្នន័យ និង ឯកជនភាព ពាក់- ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុ មិនមែនធនាគារ តាមការចាំបាច់	ម.ប.ហ.	កិច្ចការពារអ្នកប្រើប្រាស់ រួម ទាំងកិច្ចការពារទិន្នន័យ និង ឯកជនភាព ត្រូវបានចូលរួម លើកកម្ពស់ តាមការចាំបាច់	១	របាយការណ៍ វឌ្ឍនភាព								x				x
១០.៣	រៀបចំគោលការណ៍ណែនាំស្តីពី កិច្ចការពារ ទិន្នន័យ និង ឯកជនភាពទិន្នន័យ នៅក្នុងវិស័យ មូលបត្រ (Data Protection and Data Privacy Guideline)	ន.ម.ក.	គោលការណ៍ណែនាំ ត្រូវបានរៀបចំ	១	គោលការណ៍ ណែនាំ				x	x	x	x	x				
១០.៤	អភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យ និង ព័ត៌មាន ផ្ទៃក្នុងសម្រាប់ ន.ស.ស.	ន.ស.ស.	របាយការណ៍វឌ្ឍនភាពនៃការ អភិវឌ្ឍប្រព័ន្ធគ្រប់គ្រង	១	របាយការណ៍ វឌ្ឍនភាព	x	x	x	x	x	x						

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
			ទិន្នន័យ និង ព័ត៌មានផ្ទៃក្នុង ត្រូវបានរៀបចំ														
១០.៥	ការធ្វើសមកាលបទប្បវេណីទិន្នន័យ និង ផ្ទាំង របាយការណ៍សម្រាប់ប្រតិបត្តិការសន្តិសុខសង្គម	ន.ស.ស.	របាយការណ៍វឌ្ឍនភាព ត្រូវបានរៀបចំ	១	របាយការណ៍ លទ្ធផល					x	x	x	x	x	x		
១០.៦	អភិវឌ្ឍប្រព័ន្ធគ្របគ្រង និង ត្រួតពិនិត្យការ វិនិយោគមូលនិធិសន្តិសុខសង្គម និង ការត្រួត- ពិនិត្យប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងទៀត (SS-IMIS)	ន.ស.ស.	របាយការណ៍វឌ្ឍនភាព ត្រូវបានរៀបចំ	១	របាយការណ៍ លទ្ធផល									x	x	x	x
១០.៧	សិក្សា និង រៀបចំយន្តការលើកកម្ពស់កិច្ច គាំពារអ្នកចូលរួមក្នុងទីផ្សារ រួមទាំងកិច្ចការពារ ទិន្នន័យ និង ឯកជនភាពរបស់ភាគី បរិច្ចាគបាលកិច្ច រួមមាន៖ បរិច្ចាគបាលទាយក, បរិច្ចាគបាល និង អត្តសញ្ញាណ៖	ន.ប.ជ.	របាយការណ៍លទ្ធផលនៃការ សិក្សាត្រូវបានរៀបចំ	១	របាយការណ៍ លទ្ធផលនៃការ សិក្សា				x				x				x
១០.៨	ពិនិត្យ និង រៀបចំយន្តការលើកកម្ពស់ កិច្ចការពារអ្នកប្រើប្រាស់	ក.ព.ណ.	ចំនួនយន្តការលើកកម្ពស់ កិច្ចការពារអ្នកប្រើប្រាស់បាន ពិនិត្យ និង រៀបចំ	១	របាយការណ៍ វឌ្ឍនភាព				x	x	x	x	x	x	x	x	x
១០.៩	រៀបចំក្របខ័ណ្ឌគតិយុត្តសម្រាប់វិញ្ញាបនបត្រ សម្គាល់ទំនុកចិត្តពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិក	ក.ព.ណ.	ចំនួនក្របខ័ណ្ឌគតិយុត្ត សម្រាប់សម្រាប់វិញ្ញាបនបត្រ សម្គាល់ទំនុកចិត្តពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានអនុម័ត	១	ក្របខ័ណ្ឌ គតិយុត្ត				x	x	x	x	x				
១១	សិក្សាសមិទ្ធិលទ្ធភាពក្នុងការរៀបចំ, ការដាក់ឱ្យ ដំណើរការ និង ការអភិវឌ្ឍបរិស្ថានសាកល្បង	- ន.ក.អ.ស.ហ. - ម.ប.ហ.	របាយការណ៍នៃការសិក្សា ត្រូវបានរៀបចំ	១	របាយការណ៍នៃ ការសិក្សា	x	x	x	x	x	x	x	x	x	x	x	x

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
	បច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងតាមដានជាប្រចាំនូវប្រតិបត្តិការរបស់បុគ្គលចូលរួមក្នុងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ និង ផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធការគ្រប់គ្រងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុជាមួយនឹងនិយ័តករបរទេស	- ន.ម.ក. - ន.អ.ប. - ន.ធក. - ន.ប.ជ.															
១១.១	រៀបចំឯកសារទស្សនាទានស្តីពីសុខដុមនីយកម្មបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	ម.ប.ហ.	ឯកសារទស្សនាទានត្រូវបានរៀបចំ	១	ឯកសារទស្សនាទាន			x	x	x							
១១.២	រៀបចំបូកសរុបព័ត៌មាន និង បញ្ហាប្រឈមពាក់ព័ន្ធនឹងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារតាមការចាំបាច់	ម.ប.ហ.	របាយការណ៍វឌ្ឍនភាពអំពីព័ត៌មាន និង បញ្ហាប្រឈមត្រូវបានរៀបចំ	១	របាយការណ៍វឌ្ឍនភាព							x				x	
១១.៣	គ្រប់គ្រង និង តាមដានការអនុវត្តបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ	ន.ម.ក.	របាយការណ៍វឌ្ឍនភាពត្រូវបានរៀបចំ	១	របាយការណ៍វឌ្ឍនភាព				x				x				x
១១.៤	ចូលរួមសិក្ខាសាលា និង ផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធការគ្រប់គ្រង និង តាមដានការអនុវត្តបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ ជាមួយនឹងនិយ័តករមូលបត្របរទេស	ន.ម.ក.	របាយការណ៍ចូលរួមត្រូវបានរៀបចំ	២	របាយការណ៍			x				x				x	
១១.៥	ពិនិត្យលទ្ធភាពការរៀបចំសាកល្បង និង ដាក់ឱ្យដំណើរការបរិស្ថានសាកល្បងបច្ចេកវិទ្យា	ន.អ.ប.	របាយការណ៍នៃការសិក្សាត្រូវបានរៀបចំ	១	របាយការណ៍វឌ្ឍនភាពសិក្សាលទ្ធភាព				x	x	x	x					

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
	ហិរញ្ញវត្ថុក្នុងវិស័យបញ្ចាំ និង ប្រាតិភោគដោយអនុប្បទាន																
១១.៦	តាមដានកិច្ចការសាកល្បងបច្ចេកវិទ្យាធានារ៉ាប់រង នៅក្នុងបរិស្ថានសាកល្បងបច្ចេកវិទ្យាធានារ៉ាប់រង	ន.ធា.ក.	ចំនួនបច្ចេកវិទ្យាធានារ៉ាប់រងនៅក្នុងបរិស្ថានសាកល្បងបច្ចេកវិទ្យាធានារ៉ាប់រង	៥	របាយការណ៍វឌ្ឍនភាព	x	x	x	x	x	x	x	x	x	x	x	x
១១.៧	សិក្សាសមិទ្ធិលទ្ធភាពក្នុងការរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងលើបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរិច្ឆេទបាលកិច្ច (Regulatory Sandbox)	ន.ប.ជ.	លទ្ធភាពក្នុងការរៀបចំបង្កើតប្រព័ន្ធបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរិច្ឆេទបាលកិច្ច (Regulatory Sandbox) ត្រូវបានសិក្សា	១	របាយការណ៍នៃការធ្វើបច្ចុប្បន្នភាព	x	x	x	x								
១២	រៀបចំផែនការមេកសាងសមត្ថភាព និង ជំនាញបច្ចេកវិទ្យាវត្ថុដល់គ្រប់គ្នាអង្គពាក់ព័ន្ធជាពិសេសសមាសភាពស្ថាប័នទទួលបន្ទុកអនុវត្តវិធានការគោលនយោបាយ	- ន.ក.អ.ស.ហ. - ម.ប.ហ. - ន.ម.ក. - ន.អ.ប. - ក.ស.ព.	ផែនការមេកសាងសមត្ថភាព និង ជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុត្រូវបានរៀបចំ	១	សេចក្តីព្រាងបញ្ចប់នៃផែនការមេកសាងសមត្ថភាព និង ជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុ			x	x	x	x	x	x	x	x	x	x
១២.១	រៀបចំឯកសារទស្សនាទានសម្រាប់រៀបចំសេចក្តីព្រាងផែនការមេកសាងសមត្ថភាព និង ជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុដល់គ្រប់គ្នាអង្គពាក់ព័ន្ធ ជាពិសេសសមត្ថភាពស្ថាប័ន	ម.ប.ហ.	ឯកសារទស្សនាទានត្រូវបានរៀបចំ	១	ឯកសារទស្សនាទាន				x	x	x						
១២.២	ចូលរួមរៀបចំសេចក្តីព្រាងផែនការមេកសាងសមត្ថភាព និង ជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុង	ម.ប.ហ.	សេចក្តីព្រាងផែនការមេត្រូវបានចូលរួមរៀបចំ	១	សេចក្តីព្រាងផែនការមេ							x	x	x	x		

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
	វិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដល់គ្រប់គូអង្គ ពាក់ព័ន្ធ ជាពិសេសសមត្ថភាពស្ថាប័ន																
១២.៣	បញ្ចូលប្រធានបទពាក់ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ ទៅក្នុងកម្មវិធីបណ្តុះបណ្តាល និង ការប្រឡង និង កម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ	ន.ម.ក.	របាយការណ៍ត្រូវបានរៀបចំ	១	របាយការណ៍ វគ្គបណ្តុះ- បណ្តាល				x								
១២.៤	ការផ្លាស់ប្តូរបទពិសោធន៍ពីបណ្តាប្រទេសនានា ក្នុងតំបន់ និង អន្តរជាតិ	ន.អ.ប.	គោលការណ៍ឯកភាពពី ថ្នាក់ដឹកនាំ ន.អ.ប. ត្រូវបាន រៀបចំ	១ដង ក្នុង១ឆ្នាំ	របាយការណ៍			x				x				x	
១៣	កសាងបណ្តាញទំនាក់ទំនងជាមួយនឹងវិស័យ ឯកជន ដែលធ្វើកិច្ចប្រតិបត្តិការបច្ចេកវិទ្យា ហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ការចូលរួមពីវិស័យ ឯកជនក្នុងភាពជាដៃគូល្អនៃការកសាង និង ការ អភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុប្រកបដោយ ប្រសិទ្ធភាព និង សក្តិសិទ្ធិភាព	- ន.ក.អ.ស.ហ. - ម.ប.ហ. - ន.ម.ក. - ន.អ.ប. - ក.ស.ព.	របាយការណ៍វឌ្ឍនភាព ត្រូវបានរៀបចំ	១	របាយការណ៍ វឌ្ឍនភាព		x	x	x	x	x	x	x	x	x	x	x
១៣.១	កសាងបណ្តាញទំនាក់ទំនងតាមរយៈការ រៀបចំកិច្ចប្រជុំជាមួយនឹងសមាគម និង/ឬ ក្រុមហ៊ុន សហគ្រាស និង ធុរកិច្ចថ្មីចំនួនមួយ និង/ឬ ច្រើន	ម.ប.ហ.	ចំនួនកិច្ចប្រជុំបានរៀបចំ	១ដង ក្នុង ១ឆ្នាំ	របាយការណ៍ លទ្ធផលនៃកិច្ច ប្រជុំ		x				x				x		
១៣.២	ទទួលជួបប្រជុំ និង ស្តាប់បទបង្ហាញពីសមាគម និង/ឬក្រុមហ៊ុន សហគ្រាស និង ធុរកិច្ចថ្មី ពាក់- ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ	ន.ម.ក.	ចំនួនកិច្ចប្រជុំបានរៀបចំ	១	របាយការណ៍ កិច្ចប្រជុំ				x				x				x
១៣.៣	រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្កើត យន្តការជម្រុញការអនុវត្តបច្ចេកវិទ្យាព័ត៌មាន	ន.អ.ប.	ចំនួនកិច្ចប្រជុំបានរៀបចំ	២ដង ក្នុង ១ឆ្នាំ	របាយការណ៍ កិច្ចប្រជុំ		x		x		x		x		x		x

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
	របស់វិស័យឯកជនជាមួយសមាគមពាក់ព័ន្ធនឹង វិស័យអចលនវត្ថុ និង បញ្ចាំ																
១៤	កសាងបណ្តាញទំនាក់ទំនងជាមួយនឹងនិយ័តករ ហិរញ្ញវត្ថុ ឬក្រុមហ៊ុនអន្តរជាតិនានា ដែលធ្វើ ប្រតិបត្តិការបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីសិក្សា, ស្វែង យល់ និង ជំរុញឲ្យមានការផ្លាស់ប្តូរមតិយោបល់ ក៏ ដូចជាការចែករំលែកចំណេះដឹងបទពិសោធន៍ និង ឧត្តមានុវត្តន៍	- ន.ក.អ.ស.ហ. - ម.ប.ហ. - ន.ម.ក. - ន.អ.ប. - ក.ព.ណ. - ក.ស.ព.	របាយការណ៍វឌ្ឍនភាព ត្រូវបានរៀបចំ	១	របាយការណ៍ វឌ្ឍនភាព	x	x	x	x	x	x	x	x	x	x	x	x
១៤.១	កសាងបណ្តាញទំនាក់ទំនងតាមរយៈការ រៀបចំកិច្ចប្រជុំជាមួយនឹងនិយ័តករហិរញ្ញវត្ថុ និង/ឬ ក្រុមហ៊ុនអន្តរជាតិចំនួន មួយ និង/ឬ ច្រើន	ម.ប.ហ.	ចំនួនកិច្ចប្រជុំបានរៀបចំ	១ដង ក្នុង ១ឆ្នាំ	របាយការណ៍ លទ្ធផលនៃកិច្ច ប្រជុំ	x			x				x				x
១៤.២	ចូលរួមកិច្ចប្រជុំ វេទិកាទីផ្សារមូលធនអាស៊ាន (ASEAN Capital Market Forum) ពាក់ព័ន្ធ បច្ចេកវិទ្យាហិរញ្ញវត្ថុ និង ទ្រព្យឌីជីថល	ន.ម.ក.	ចំនួនរបាយការណ៍ ត្រូវបានរៀបចំ	១	របាយការណ៍ កិច្ចប្រជុំ	x			x	x			x	x			x
១៤.៣	ស្រាវជ្រាវនិយ័តករ/ស្ថាប័នគ្រប់គ្រងអចលនវត្ថុ និង បញ្ចាំអន្តរជាតិ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និង ឧត្តមានុវត្តន៍	ន.អ.ប.	លទ្ធផលនៃការស្រាវជ្រាវ ត្រូវបានរៀបចំ	១លើក ក្នុង ១ឆ្នាំ	របាយការណ៍នៃ ការសិក្សា ស្រាវជ្រាវ				x				x				x
១៤.៤	ធ្វើជាសមាជិកនៃវេទិកាអ្នកចុះបញ្ជីសាជីវកម្ម (Corporate Registers Forum) អន្តរជាតិ ដើម្បីសិក្សា ស្វែងយល់ និង ជំរុញអោយមាន ការផ្លាស់ប្តូរមតិយោបល់ ក៏ដូចជាការចែក រំលែកចំណេះដឹងបទពិសោធន៍ និង ឧត្តមានុវត្តន៍	ក.ព.ណ.	ចំនួនដងនៃការចូលរួមប្រជុំ ជាមួយភាគីពាក់ព័ន្ធ	១ដង ក្នុង ១ឆ្នាំ	របាយការណ៍ វឌ្ឍនភាព				x				x				x

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
១៥	រៀបចំ, កែសម្រួល និង ជំរុញការអនុវត្តផែនការអភិវឌ្ឍស្ថាប័នរបស់និយតករ និង អង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារដោយរំលេចអោយឃើញពីការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	- ន.ក.អ.ស.ហ. - ម.ប.ហ. - ន.ម.ក. - ន.អ.ប. - ន.ប.ជ.	របាយការណ៍នៃការរៀបចំ, កែសម្រួល និង ជំរុញការអនុវត្តផែនការអភិវឌ្ឍស្ថាប័នរបស់និយតករ និង អង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ត្រូវបានរៀបចំ	១	របាយការណ៍វឌ្ឍនភាព	x	x	x	x	x	x	x	x	x	x	x	x
១៥.១	ចូលរួមរៀបចំសេចក្តីព្រាងផែនការអភិវឌ្ឍស្ថាប័នអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារពាក់ព័ន្ធនឹងផែនការអភិវឌ្ឍមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ	ម.ប.ហ.	សេចក្តីព្រាងផែនការអភិវឌ្ឍស្ថាប័នអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ត្រូវបានចូលរួមរៀបចំ	១	សេចក្តីព្រាងផែនការអភិវឌ្ឍស្ថាប័ន	x	x	x									
១៥.២	ចូលរួមអនុវត្តផែនការអភិវឌ្ឍស្ថាប័នអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ពាក់ព័ន្ធនឹងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	ម.ប.ហ.	របាយការណ៍វឌ្ឍនភាពត្រូវបានរៀបចំ	១	របាយការណ៍វឌ្ឍនភាព				x	x	x	x	x	x	x	x	x
១៥.៣	អនុវត្តផែនការអភិវឌ្ឍស្ថាប័ននៃនិយតករមូល-បត្រកម្ពុជា ពាក់ព័ន្ធនឹងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ	ន.ម.ក.	របាយការណ៍វឌ្ឍនភាពត្រូវបានរៀបចំ	១	របាយការណ៍វឌ្ឍនភាព				x				x				x
១៥.៤	រំលេចសកម្មភាពពាក់ព័ន្ធនឹងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យអចលនវត្ថុ និង បញ្ចាំ ក្នុងផែនការអភិវឌ្ឍស្ថាប័នរបស់ន.អ.ប.	ន.អ.ប.	សកម្មភាពការអនុវត្តក្នុងប្រព័ន្ធបច្ចេកវិទ្យាត្រូវបានរំលេចក្នុងផែនការអភិវឌ្ឍស្ថាប័ន	១	ផែនការអភិវឌ្ឍស្ថាប័ន	x											

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
១៥.៦	ពង្រឹងសមត្ថភាពស្ថាប័ន តាមរយៈការដាក់ចេញនូវផែនការអភិវឌ្ឍន៍ស្ថាប័នរបស់និយ័តករបរធនបាលកិច្ច ដោយយកចិត្តទុកដាក់លើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ផ្តល់សេវាពាក់ព័ន្ធ និង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងព័ត៌មានផ្ទៃក្នុងស្ថាប័ន និង ព័ត៌មានមន្ត្រី ជាដើម	ន.ប.ជ.	ផែនការអភិវឌ្ឍស្ថាប័នត្រូវបានដាក់ចេញ	១	របាយការណ៍វឌ្ឍនភាព	x	x	x	x	x	x	x	x	x	x	x	x
១៦	រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ បន្ទាប់ពីគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ត្រូវបានដាក់ឱ្យអនុវត្តដោយរាជរដ្ឋាភិបាល	- ន.ក.អ.ស.ហ. - ម.ប.ហ. - ន.ម.ក. - ន.ជ.ក.	ផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ត្រូវបានរៀបចំ	១	របាយការណ៍ផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	x	x	x	x	x	x	x	x	x	x		
១៦.១	រៀបចំឯកសារទស្សនាទានស្តីពីការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	ម.ប.ហ.	ឯកសារទស្សនាទានត្រូវបានរៀបចំ	១	ឯកសារទស្សនាទាន	x	x										
១៦.២	បង្កើតក្រុមការងាររៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ	ម.ប.ហ.	សេចក្តីសម្រេចបង្កើតក្រុមការងារត្រូវបានរៀបចំ	១	សេចក្តីសម្រេចបង្កើតក្រុមការងារ		x										
១៦.៣	រៀបចំសេចក្តីព្រាងបឋមនៃផែនការយុទ្ធសាស្ត្រ	ម.ប.ហ.	សេចក្តីព្រាងបឋមនៃផែនការយុទ្ធសាស្ត្រត្រូវបានរៀបចំ	១	សេចក្តីព្រាងបឋមនៃផែនការយុទ្ធសាស្ត្រ			x	x								

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
១៦.៤	រៀបចំកិច្ចប្រជុំ និង/ឬ សិក្ខាសាលាប្រមូលធាតុចូល និង ពិគ្រោះយោបល់ លើសេចក្តីព្រាងបឋមនៃផែនការយុទ្ធសាស្ត្រ	ម.ប.ហ.	ចំនួនកិច្ចប្រជុំ និង/ឬ សិក្ខាសាលាប្រមូលធាតុចូល និង ពិគ្រោះយោបល់ ត្រូវបានរៀបចំ	២ ដង	របាយការណ៍លទ្ធផលនៃកិច្ចប្រជុំ និង/ឬ សិក្ខាសាលា					x	x						
១៦.៥	រៀបចំសេចក្តីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្ត្រជូនក្រុមប្រឹក្សា អ.ស.ហ. ពិនិត្យ និង សម្រេច	ម.ប.ហ.	សេចក្តីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្ត្រ ត្រូវបានពិនិត្យ និង អនុម័ត ដោយក្រុមប្រឹក្សា អ.ស.ហ.	១	សេចក្តីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្ត្រ							x	x				
១៦.៦	រៀបចំសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ	ម.ប.ហ.	សិក្ខាសាលាផ្សព្វផ្សាយត្រូវបានរៀបចំ	១	របាយការណ៍លទ្ធផលនៃសិក្ខាសាលា										x		
១៦.៧	រៀបចំផែនទីចង្អុលផ្លូវការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ (FinTech Development Roadmap in the Securities Sector)	ន.ម.ក.	ផែនទីចង្អុលផ្លូវ ត្រូវបានរៀបចំ	១	ផែនទីចង្អុលផ្លូវ								x				
១៦.៨	រៀបចំឯកសារទស្សនាទាន ក្របខ័ណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍន៍បច្ចេកវិទ្យាធានារ៉ាប់រង (InsurTech)	ន.ធា.ក.	ឯកសារទស្សនាទានត្រូវបានរៀបចំ	១	ឯកសារទស្សនាទាន	x											
១៦.៩	រៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍន៍បច្ចេកវិទ្យាធានារ៉ាប់រង (InsurTech)	ន.ធា.ក.	របាយការណ៍នៃការរៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍន៍បច្ចេកវិទ្យាធានារ៉ាប់រង	១	របាយការណ៍នៃការរៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍន៍								x				

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
១៧	សិក្សាសមិទ្ធិលទ្ធភាពក្នុងការរៀបចំច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងបច្ចេកវិទ្យាវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដោយធ្វើ សុខដុមនីយកម្មមុខងារបច្ចេកវិទ្យាហិរញ្ញវត្ថុ តាម រយៈការបែងចែកមុខងាររវាងស្ថាប័នមាន សមត្ថកិច្ចពាក់ព័ន្ធឱ្យបានច្បាស់លាស់ និង មិនធ្វើ ឲ្យមានបម្រែបម្រួលជាចរនាសម្ព័ន្ធដល់ស្ថាប័ន ដែលមានស្រាប់, ការកំណត់ប្រភេទបច្ចេកវិទ្យា ហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ និង បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យធនាគារ និង ធានា និយ័តភាពសកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុង វិស័យហិរញ្ញវត្ថុមិនមែនធនាគារក្នុងទីផ្សារ ព្រម ទាំងកំណត់អំពីគោលការណ៍និយ័តកម្ម និង ត្រួត ពិនិត្យសំខាន់ៗពាក់ព័ន្ធផ្សេងទៀត	- ន.ក.អ.ស.ហ. - ម.ប.ហ. - ន.ប.ជ.	របាយការណ៍លទ្ធផលនៃការ សិក្សាត្រូវបានរៀបចំ	១	របាយការណ៍ វឌ្ឍនភាព	x	x	x	x	x	x	x	x	x	x	x	x
១៧.១	រៀបចំឯកសារទស្សនាទានស្តីពីនិយ័តកម្ម បច្ចេកវិទ្យាហិរញ្ញវត្ថុ	ម.ប.ហ.	ឯកសារទស្សនាទាន ត្រូវបានរៀបចំ	១	ឯកសារ ទស្សនាទាន			x	x								
១៧.២	សិក្សាសមិទ្ធិលទ្ធភាពក្នុងការរៀបចំសេចក្តី ព្រាងច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់- ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិន មែនធនាគារ	ម.ប.ហ.	របាយការណ៍លទ្ធផលនៃការ សិក្សាត្រូវបានរៀបចំ	១	របាយការណ៍ លទ្ធផលនៃការ សិក្សា					x	x	x	x				
១៧.៣	រៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ដែលគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ពាក់ព័ន្ធវិស័យបរិយាកាសកិច្ច	ន.ប.ជ.	លិខិតបទដ្ឋានគតិយុត្តពាក់ ព័ន្ធផ្សេងៗ ដែលគាំទ្រដល់	១	លិខិតបទដ្ឋាន គតិយុត្តដែល	x	x	x	x	x	x	x	x	x	x	x	x

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
			ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុពាក់ព័ន្ធវិស័យបរិស្ថានបាលកិច្ចត្រូវបានរៀបចំ		គាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុពាក់ព័ន្ធវិស័យបរិស្ថានបាលកិច្ច												
១៧.៤	រៀបចំបទប្បញ្ញត្តិគ្រប់គ្រងទ្រព្យសម្បត្តិបរិស្ថានបាលកិច្ចតាមនវានុវត្តន៍ឌីជីថល	ន.ប.ជ.	ចំនួនបទប្បញ្ញត្តិគ្រប់គ្រងទ្រព្យសម្បត្តិបរិស្ថានបាលកិច្ចតាមនវានុវត្តន៍ឌីជីថលត្រូវបានរៀបចំ	១	របាយការណ៍វឌ្ឍនភាព				x				x				x
១៨	រៀបចំយន្តការសហការ, សម្របសម្រួល និង ធ្វើកិច្ចសហប្រតិបត្តិការផ្ទៃក្នុងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង រវាងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារជាមួយនឹងធនាគារជាតិនៃកម្ពុជាដើម្បីបង្កើនសហមាមពល, សហនវានុវត្តន៍, សហការទទួលខុសត្រូវ, សិទ្ធិភាព និង សុខដុមនីយកម្មក្នុងមុខងារនីតិកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ	- ន.ក.អ.ស.ហ. - ម.ប.ហ.	របាយការណ៍វឌ្ឍនភាពត្រូវបានរៀបចំ	១	របាយការណ៍វឌ្ឍនភាព		x	x	x	x							
១៨.១	រៀបចំឯកសារទស្សនាទានសម្រាប់រៀបចំយន្តការសហការ, សម្របសម្រួល និង ធ្វើកិច្ចសហប្រតិបត្តិការផ្ទៃក្នុងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង រវាងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារជាមួយនឹងធនាគារជាតិនៃកម្ពុជា	ម.ប.ហ.	ឯកសារទស្សនាទានត្រូវបានរៀបចំ	១	ឯកសារទស្សនាទាន		x	x									

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
១៨.២	បង្កើតក្រុមការងារលើកកម្ពស់ការអភិវឌ្ឍ បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុ មិនមែនធនាគារ	ម.ប.ហ.	សេចក្តីសម្រេចបង្កើតក្រុម ការងារ ត្រូវបានរៀបចំ	១	សេចក្តីសម្រេច បង្កើតក្រុម ការងារ				x	x							
១៩	រៀបចំបទប្បញ្ញត្តិពាក់ព័ន្ធនឹងការផ្តល់អាជ្ញាបណ្ណ និង ការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល និង បទ- បញ្ញត្តិគ្រប់គ្រងប្រតិបត្តិការហិរញ្ញប្បទានពីបុគ្គល ទៅបុគ្គល	- ន.ម.ក.	ចំនួនបទប្បញ្ញត្តិពាក់ព័ន្ធនឹង ការផ្តល់អាជ្ញាបណ្ណ និង ការ គ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល និង បទបញ្ញត្តិគ្រប់គ្រង ប្រតិបត្តិការហិរញ្ញប្បទានពី បុគ្គលទៅបុគ្គល ត្រូវបាន រៀបចំ	១	របាយការណ៍ វឌ្ឍនភាព	x	x	x	x	x	x	x	x				
១៩.១	សិក្សាស្រាវជ្រាវសម្រាប់ការរៀបចំសេចក្តីព្រាង ប្រកាសពាក់ព័ន្ធនឹងការផ្តល់អាជ្ញាបណ្ណ និង ការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល	ន.ម.ក.	លទ្ធផលនៃការសិក្សា ស្រាវជ្រាវត្រូវបានរៀបចំ	១	របាយការណ៍ ស្រាវជ្រាវ	x											
១៩.២	រៀបចំសេចក្តីព្រាងប្រកាសបឋមពាក់ព័ន្ធនឹង ការផ្តល់អាជ្ញាបណ្ណ និង ការគ្រប់គ្រងអាជីវកម្ម ទ្រព្យឌីជីថល	ន.ម.ក.	សេចក្តីព្រាងប្រកាសបឋម បានរៀបចំ	១	របាយការណ៍ សេចក្តីព្រាង ប្រកាសបឋម		x	x									
១៩.៣	រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តី ព្រាងប្រកាសពាក់ព័ន្ធនឹងការផ្តល់អាជ្ញាបណ្ណ និង ការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល	ន.ម.ក.	ចំនួនសិក្ខាសាលាពិគ្រោះ យោបល់ បានរៀបចំ	១	របាយការណ៍ សិក្ខាសាលា				x								
១៩.៤	ពិនិត្យ និង កែសម្រួលសេចក្តីព្រាងប្រកាស ពាក់ព័ន្ធនឹងការផ្តល់អាជ្ញាបណ្ណ និង ការ គ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល សម្រាប់ដាក់ ឆ្លងកិច្ចប្រជុំកម្រិតបច្ចេកទេសនៃនិយ័តករ	ន.ម.ក.	លទ្ធផលនៃការពិនិត្យ និង កែសម្រួលសេចក្តីព្រាងត្រូវ បានពិនិត្យ និង កែសម្រួល	១	របាយការណ៍ លទ្ធផលនៃការ ពិនិត្យ និង កែសម្រួល					x							

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
	ក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ				សេចក្តីព្រាង												
១៩.៥	រៀបចំសេចក្តីព្រាងចុងក្រោយនៃប្រកាសពាក់ព័ន្ធនឹងការផ្តល់អាជ្ញាបណ្ណ និង ការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល ជូនក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីពិនិត្យ និង អនុម័តដាក់ឱ្យប្រើប្រាស់	ន.ម.ក.	ចំនួនសេចក្តីព្រាង ប្រកាសចុងក្រោយ បានរៀបចំ	១	សេចក្តីព្រាងប្រកាសបញ្ចប់					x							
១៩.៦	រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និង ប្រកាសដាក់ឱ្យអនុវត្តនូវប្រកាសពាក់ព័ន្ធនឹងការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល ដោយមានការចូលរួមពីស្ថាប័នដែលត្រូវអនុវត្ត	ន.ម.ក.	ចំនួនសិក្ខាសាលាផ្សព្វផ្សាយ បានរៀបចំ	១	របាយការណ៍សិក្ខាសាលា						x						
១៩.៧	សិក្សាស្រាវជ្រាវសម្រាប់ការរៀបចំសេចក្តីព្រាងប្រកាសពាក់ព័ន្ធនឹងការផ្តល់អាជ្ញាបណ្ណ និង ការគ្រប់គ្រងអាជីវកម្មហិរញ្ញប្បទានពីបុគ្គលទៅបុគ្គល	ន.ម.ក.	ចំនួនរបាយការណ៍ស្រាវជ្រាវ បានរៀបចំ	១	របាយការណ៍ស្រាវជ្រាវ		x										
១៩.៨	រៀបចំសេចក្តីព្រាងប្រកាសបឋមពាក់ព័ន្ធនឹងការផ្តល់អាជ្ញាបណ្ណ និង ការគ្រប់គ្រងអាជីវកម្មហិរញ្ញប្បទានពីបុគ្គលទៅបុគ្គល	ន.ម.ក.	ចំនួនសេចក្តីព្រាងប្រកាសបឋមបានរៀបចំ	១	របាយការណ៍វឌ្ឍនភាព			x	x								
១៩.៩	រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសពាក់ព័ន្ធនឹងការផ្តល់អាជ្ញាបណ្ណ និង ការគ្រប់គ្រងអាជីវកម្មហិរញ្ញប្បទានពីបុគ្គលទៅបុគ្គល	ន.ម.ក.	ចំនួនសិក្ខាសាលាពិគ្រោះយោបល់បានរៀបចំ	១	របាយការណ៍សិក្ខាសាលា					x							

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
១៩.១០	ពិនិត្យ និង កែសម្រួលសេចក្តីព្រាងប្រកាសពាក់ព័ន្ធនឹងការផ្តល់អាជ្ញាបណ្ណ និង ការគ្រប់គ្រងអាជីវកម្មហិរញ្ញប្បទានពីបុគ្គលទៅបុគ្គល សម្រាប់ដាក់ឆ្លងកិច្ចប្រជុំកម្រិតបច្ចេកទេសនៃនិយ័តករក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ	ន.ម.ក.	ចំនួនកិច្ចប្រជុំកម្រិតបច្ចេកទេសនៃនិយ័តករក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានរៀបចំ	១	សេចក្តីព្រាងប្រកាសកែសម្រួលរួច						x						
១៩.១១	រៀបចំសេចក្តីព្រាងចុងក្រោយនៃប្រកាសពាក់ព័ន្ធនឹងការផ្តល់អាជ្ញាបណ្ណ និង ការគ្រប់គ្រងអាជីវកម្មហិរញ្ញប្បទានពីបុគ្គលទៅបុគ្គល ជូនក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីអនុម័តដាក់ឱ្យប្រើប្រាស់	ន.ម.ក.	សេចក្តីព្រាងប្រកាសចុងក្រោយបានរៀបចំ	១	សេចក្តីព្រាងចុងក្រោយ							x					
១៩.១២	រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និង ប្រកាសដាក់ឱ្យអនុវត្តនូវប្រកាសពាក់ព័ន្ធនឹងការផ្តល់អាជ្ញាបណ្ណ និង ការគ្រប់គ្រងអាជីវកម្មហិរញ្ញប្បទានពីបុគ្គលទៅបុគ្គល ដោយមានការចូលរួមពីស្ថាប័នដែលត្រូវអនុវត្ត	ន.ម.ក.	ចំនួនសិក្ខាសាលាផ្សព្វផ្សាយបានរៀបចំ	១	របាយការណ៍សិក្ខាសាលា								x				
យុទ្ធសាស្ត្រអាទិភាព (II). ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះ																	
១	អភិវឌ្ឍ និង ដាក់ឱ្យប្រើប្រាស់ថ្នាលអត្តសញ្ញាណកម្មឌីជីថលសម្រាប់វិស័យហិរញ្ញវត្ថុ	- ធន.ក. - ក.ស.ហ.វ. - ន.ម.ក. - ន.អ.ប. - ក.ស.ព.	ថ្នាលអត្តសញ្ញាណកម្មឌីជីថលសម្រាប់វិស័យហិរញ្ញវត្ថុត្រូវបានដាក់ឱ្យប្រើប្រាស់	១	របាយការណ៍ស្តីពីថ្នាលអត្តសញ្ញាណកម្មឌីជីថលសម្រាប់វិស័យហិរញ្ញវត្ថុបានដាក់ឱ្យ	x	x	x	x	x	x	x	x	x	x	x	x

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
					ប្រើប្រាស់												
១.១	សិក្សាពីលទ្ធភាពលើការប្រើប្រាស់អត្តសញ្ញាណឌីជីថលនៅក្នុងវិស័យធនាគារជាមួយដៃគូពាក់ព័ន្ធ	ធន.ក.	ធ្វើតេស្តសាកល្បង ជាមួយកម្មវិធីបាតង និង CAMDX	១	របាយការណ៍វឌ្ឍនភាព	x											
១.២	ប្រើប្រាស់ថ្នាលអត្តសញ្ញាណឌីជីថលរួមសម្រាប់វិស័យធនាគារ	ធន.ក.	ចុះអនុស្សរណៈយោគយល់គ្នា អំពី កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២	១	របាយការណ៍វឌ្ឍនភាព	x											
១.៣	រៀបចំ និង អភិវឌ្ឍប្រព័ន្ធលើស៊ីស្ទាបណ្ណភ្នាក់ងារនិង ទទួលស្គាល់គុណវុឌ្ឍិក្នុងវិស័យមូលបត្រ	ន.ម.ក.	ប្រព័ន្ធត្រូវបានដាក់ឱ្យដំណើរការ	១	របាយការណ៍វឌ្ឍនភាព				x	x							
១.៤	ការរៀបចំ និង ដាក់ឱ្យដំណើរការកម្មវិធីចុះបញ្ជីអាជ្ញាបណ្ណតាមថ្នាលសម្រាប់ក្រុមហ៊ុនមេ/សាខាដែលប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន	ន.អ.ប.	របាយការណ៍នៃប្រព័ន្ធដាក់ឱ្យដំណើរការត្រូវបានរៀបចំ	១	របាយការណ៍វឌ្ឍនភាព	x	x	x	x	x	x	x	x	x	x	x	x
១.៥	ការរៀបចំ និង ដាក់ឱ្យដំណើរការកម្មវិធីចុះបញ្ជីអាជ្ញាបណ្ណតាមថ្នាលសម្រាប់ក្រុមហ៊ុនមេ/សាខាដែលប្រកបអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ	ន.អ.ប.	របាយការណ៍នៃប្រព័ន្ធដាក់ឱ្យដំណើរការត្រូវបានរៀបចំ	១	របាយការណ៍វឌ្ឍនភាព	x	x	x	x	x	x	x	x	x	x	x	x

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
១.៦	ការរៀបចំ និង ដាក់ឱ្យដំណើរការកម្មវិធីចុះបញ្ជីអាជ្ញាបណ្ណតាមថ្នាលសម្រាប់ក្រុមហ៊ុនប្រកបអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ	ន.អ.ប.	ប្រព័ន្ធបានដាក់ឱ្យដំណើរការ	១	របាយការណ៍ចំនួនក្រុមហ៊ុនដែលបានចុះបញ្ជី			x	x	x	x	x	x	x	x	x	x
២	ជំរុញការស្រាវជ្រាវ, ការសាកល្បង និង ការប្រើប្រាស់ថ្នាលឌីជីថលគ្រឹះដែលមានស្រាប់ព្រមទាំងអភិវឌ្ឍថ្នាលឌីជីថលគ្រឹះផ្សេងទៀតសម្រាប់ហិរញ្ញវត្ថុវិមជ្ឈការ	- ក.ស.ហ.វ. - ន.ក.អ.ស.ហ. - ម.ប.ហ. - ន.ម.ក. - ន.ប.ជ.	(១) - ថ្នាលឌីជីថលគ្រឹះដែលមានស្រាប់ ត្រូវបានជំរុញឱ្យមានការស្រាវជ្រាវ, ការសាកល្បង និង ការប្រើប្រាស់ ហើយ (២) - ថ្នាលឌីជីថលគ្រឹះផ្សេងទៀតសម្រាប់ហិរញ្ញវត្ថុវិមជ្ឈការ ត្រូវបានអភិវឌ្ឍ	១	របាយការណ៍វឌ្ឍនភាព	x	x	x	x	x	x	x	x	x	x	x	x
២.១	រៀបចំ អភិវឌ្ឍ និង ដាក់ឱ្យដំណើរការប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (Cambodia E-Invoicing System)	ក.ស.ហ.វ.	ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកត្រូវបានសិក្សា អភិវឌ្ឍ និង ដាក់ឱ្យប្រើប្រាស់	១	របាយការណ៍វឌ្ឍនភាព	x	x	x	x	x	x	x	x	x	x	x	x
២.២	ស្រាវជ្រាវ និង អភិវឌ្ឍថ្នាលឌីជីថលគ្រឹះសម្រាប់ហិរញ្ញវត្ថុវិមជ្ឈការ	ក.ស.ហ.វ.	ថ្នាលឌីជីថលគ្រឹះត្រូវបានសិក្សាស្រាវជ្រាវ និង អភិវឌ្ឍដើម្បីគាំទ្រដល់ហិរញ្ញវត្ថុវិមជ្ឈការ	១	របាយការណ៍វឌ្ឍនភាព									x	x	x	x
២.៣	ស្រាវជ្រាវអំពីការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះសម្រាប់វិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលរួមបញ្ចូលទាំងហិរញ្ញវត្ថុវិមជ្ឈការ	ម.ប.ហ.	របាយការណ៍ស្រាវជ្រាវត្រូវបានរៀបចំ	១	របាយការណ៍ស្រាវជ្រាវ					x	x	x	x				

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
២.៤	រៀបចំសិក្ខាសាលាពាក់ព័ន្ធនឹងការជំរុញ ការប្រើប្រាស់ និង ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	ម.ប.ហ.	សិក្ខាសាលា ត្រូវបានរៀបចំ	២	របាយការណ៍លទ្ធផលសិក្ខាសាលា				x				x				
២.៥	សិក្សាស្រាវជ្រាវពីការគ្រប់គ្រងប្រតិបត្តិការពាក់ព័ន្ធហិរញ្ញវត្ថុមជ្ឈការ និង ការប្រើប្រាស់ទ្រព្យឌីជីថលនៅក្នុងហិរញ្ញវត្ថុមជ្ឈការ	ន.ម.ក.	របាយការណ៍ស្រាវជ្រាវត្រូវបានរៀបចំ	១	របាយការណ៍ស្រាវជ្រាវ					x							
២.៦	ចូលរួមលើកកម្ពស់ការប្រើប្រាស់មូលដ្ឋានគ្រឹះឌីជីថលដែលមានស្រាប់ដូចជា ប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (CamDigiKey), ថ្នាលផ្លាស់ប្តូរទិន្នន័យ (CamDx) តាមរយៈការប្រើប្រាស់ថ្នាល CamDigiKey និង ការធ្វើសន្ទនាកម្មទិន្នន័យរវាងប្រព័ន្ធរបស់ ន.ប.ជ. ជាមួយប្រព័ន្ធ CamDx	ន.ប.ជ.	របាយការណ៍វឌ្ឍនភាពត្រូវបានរៀបចំ	៥	របាយការណ៍វឌ្ឍនភាព				x				x				x
៣	អភិវឌ្ឍ និង ធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ដើម្បីគាំទ្រដល់សេវា និង លើកកម្ពស់អន្តរប្រតិបត្តិការនៃការទូទាត់សងប្រាក់ឌីជីថល	- ធន.ក.	របាយការណ៍វឌ្ឍនភាព ត្រូវបានរៀបចំ	១	របាយការណ៍វឌ្ឍនភាព	x	x	x	x	x	x	x	x	x	x	x	x
៣.១	អភិវឌ្ឍន៍ប្រព័ន្ធបាគង	ធន.ក.	រៀបចំដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធបាគង	១	របាយការណ៍វឌ្ឍនភាព	x											
៣.២	អភិវឌ្ឍន៍ប្រព័ន្ធខេមបូឌានស៊ែរស្វីច (Cambodian Shared Switch-CSS)	ធន.ក.	រៀបចំដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធខេមបូឌានស៊ែរស្វីច	១	របាយការណ៍វឌ្ឍនភាព	x											

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
			(Cambodian Shared Switch-CSS)														
៣.៣	អភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់រួម ដើម្បីសម្រួលដល់ប្រតិបត្តិការអន្តរធនាគារ និង ជំរុញការទូទាត់ឌីជីថលនៅកម្ពុជា	ធន.ក.	សិក្សារៀបចំប្រព័ន្ធ និង វិធាននីតិវិធី	១	របាយការណ៍វឌ្ឍនភាព	x	x	x	x								
៤	រៀបចំក្របខ័ណ្ឌនិយ័តកម្ម និង ការត្រួតពិនិត្យបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលរួមបញ្ចូលនូវការប្រើប្រាស់បច្ចេកវិទ្យានិយ័តកម្ម ដើម្បីជួយ និង ពង្រឹងអនុលោមភាពនិយ័តកម្មឲ្យកាន់តែមានប្រសិទ្ធភាពជាងសមត្ថភាពដែលមានស្រាប់ និង បច្ចេកវិទ្យាត្រួតពិនិត្យ ដើម្បីជួយដល់ការធ្វើឌីជីថលនីយកម្មការរាយការណ៍ និង ដំណើរការនិយ័តកម្ម (Digitization of Reporting and Regulatory Processes) ដែលសំដៅគាំទ្រដំណើរការនៃការត្រួតពិនិត្យហានិភ័យ និង អនុលោមភាពប្រកបដោយបុរេសកម្មភាព និង ប្រសិទ្ធភាព	- ន.ក.អ.ស.ហ. - ម.ប.ហ. - ន.ម.ក. - ន.អ.ប.	ក្របខ័ណ្ឌនិយ័តកម្ម និង ការត្រួតពិនិត្យបច្ចេកវិទ្យាហិរញ្ញវត្ថុ ត្រូវបានរៀបចំ	១	របាយការណ៍វឌ្ឍនភាព	x	x	x	x	x	x	x	x	x	x	x	x
៤.១	ស្រាវជ្រាវអំពីបច្ចេកវិទ្យានិយ័តកម្ម និង បច្ចេកវិទ្យាត្រួតពិនិត្យ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	ម.ប.ហ.	របាយការណ៍ស្រាវជ្រាវត្រូវបានរៀបចំ	១ របាយការណ៍ស្រាវជ្រាវ	របាយការណ៍ស្រាវជ្រាវ			x	x	x	x						
៤.២	រៀបចំបច្ចេកវិទ្យានិយ័តកម្ម និង/ឬ បច្ចេកវិទ្យាត្រួតពិនិត្យ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារតាមការចាំបាច់	ម.ប.ហ.	បច្ចេកវិទ្យានិយ័តកម្ម និង/ឬ បច្ចេកវិទ្យាត្រួតពិនិត្យ ត្រូវបានរៀបចំតាមការចាំបាច់	១ របាយការណ៍	របាយការណ៍វឌ្ឍនភាព							x	x	x	x	x	x

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
៤.៣	សិក្សាលទ្ធភាពបង្កើតប្រព័ន្ធដាក់រាយការណ៍ របស់ប្រតិបត្តិករ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន	ន.អ.ប.	គោលការណ៍ត្រូវបានឯកភាព ពីថ្នាក់ដឹកនាំ	១ របាយការណ៍	របាយការណ៍ រៀបចំ	x											
៤.៤	ដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ត្រួតពិនិត្យតាមដានប្រតិបត្តិការអាជីវកម្ម ជួញដូរឧបករណ៍និស្សន្ទ ដែលជាប្រព័ន្ធ SupTech និង RegTech បញ្ចូលគ្នា	ន.ម.ក.	ប្រព័ន្ធត្រូវបានដាក់ឱ្យ ដំណើរការ	១	របាយការណ៍ វឌ្ឍនភាព				x								
៤.៥	ដាក់ឱ្យដំណើរការប្រព័ន្ធនៃការបង្ហាញព័ត៌មាន សាជីវកម្ម	ន.ម.ក.	ប្រព័ន្ធត្រូវបានដាក់ឱ្យ ដំណើរការ	១	របាយការណ៍ វឌ្ឍនភាព								x				
៤.៦	ដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រង និង វិភាគ របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន បោះផ្សាយលក់មូលបត្រ	ន.ម.ក.	ប្រព័ន្ធត្រូវបានដាក់ឱ្យ ដំណើរការ	១	របាយការណ៍ វឌ្ឍនភាព								x				
៤.៧	ដាក់ឱ្យអនុវត្តសកល្យង នូវការដាក់របាយការណ៍ ប្រចាំខែ តាមប្រព័ន្ធបច្ចេកវិទ្យា	ន.អ.ប.	ប្រព័ន្ធត្រូវបានរៀបចំ	១ របាយការណ៍	សេចក្តីណែនាំ ដាក់ឱ្យអនុវត្ត សកល្យង			x	x								
៥	សិក្សាសមិទ្ធិលទ្ធភាពក្នុងការចែករំលែក និង ការ បើកចំហទិន្នន័យដើម្បីផ្តល់កាលានុវត្តភាពថ្មីៗ ដល់ការអភិវឌ្ឍ និង នវានុវត្តន៍សកម្មភាពបច្ចេក- វិទ្យាហិរញ្ញវត្ថុ	- ន.ក.អ.ស.ហ. - ម.ប.ហ. - ន.ម.ក. - ក.ស.ព.	ក្របខ័ណ្ឌនៃការចែករំលែក និង ការបើកចំហទិន្នន័យ ដើម្បីផ្តល់កាលានុវត្តភាព ថ្មីៗដល់ការអភិវឌ្ឍ និង នវា- នុវត្តន៍សកម្មភាពបច្ចេកវិទ្យា ហិរញ្ញវត្ថុ ត្រូវបានសិក្សា សមិទ្ធិលទ្ធភាពក្នុងការរៀបចំ	១	របាយការណ៍ វឌ្ឍនភាព			x	x	x	x	x	x	x	x	x	x

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
៥.១	ស្រាវជ្រាវអំពីក្របខ័ណ្ឌនៃការចែករំលែក និងការបើកចំហទិន្នន័យ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	ម.ប.ហ.	របាយការណ៍ស្រាវជ្រាវត្រូវបានរៀបចំ	១ របាយការណ៍	របាយការណ៍ស្រាវជ្រាវ			x	x	x							
៥.២	រៀបចំកិច្ចប្រជុំ និង/ឬ សិក្ខាសាលាប្រមូលធាតុចូលលើការរៀបចំក្របខ័ណ្ឌនៃការចែករំលែក និង ការបើកចំហទិន្នន័យ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	ម.ប.ហ.	របាយការណ៍លទ្ធផលកិច្ចប្រជុំ និង/ឬ សិក្ខាសាលាត្រូវបានរៀបចំ	១ របាយការណ៍	របាយការណ៍លទ្ធផលកិច្ចប្រជុំ និង/ឬ សិក្ខាសាលា						x	x	x				
៥.៣	ចូលរួមរៀបចំក្របខ័ណ្ឌនៃការចែករំលែក និងការបើកចំហទិន្នន័យ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	ម.ប.ហ.	ក្របខ័ណ្ឌនៃការចែករំលែក និង ការបើកចំហទិន្នន័យត្រូវបានចូលរួមរៀបចំ	១ របាយការណ៍	របាយការណ៍វឌ្ឍនភាព									x	x	x	x
៥.៤	សិក្សាស្រាវជ្រាវអំពីក្របខណ្ឌគ្រប់គ្រងក្នុងការចែករំលែក និង បើកចំហទិន្នន័យនៅក្នុងវិស័យមូលបត្រ	ន.ម.ក.	របាយការណ៍ស្រាវជ្រាវត្រូវបានរៀបចំ	១	របាយការណ៍ស្រាវជ្រាវ						x						
៦	ជំរុញការប្រើប្រាស់ប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថលដែលមានស្រាប់ ដូចជាថ្នាលសម្គាល់អត្តសញ្ញាណអតិថិជនកម្ពុជា សម្រាប់ធ្វើយថាភូតកម្ម, ផ្ទៀងផ្ទាត់ និង ប្រើប្រាស់ទិន្នន័យអត្តសញ្ញាណកម្មសម្គាល់អតិថិជនឌីជីថល ដើម្បីលើកកម្ពស់គុណភាព, ភាពជឿទុកចិត្ត, ប្រសិទ្ធភាព និងសក្តិសិទ្ធិភាពនៃការផ្តល់, ការទទួលបាន, និង ការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថល	- ន.ក.អ.ស.ហ. - ម.ប.ហ. - ន.ម.ក. - ន.អ.ប. - ន.ជ.ក. - ក.ខ.វ.ប.ន. - ក.ស.ព.	ប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថលដែលមានស្រាប់ ដូចជា ថ្នាលសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថលកម្ពុជា សម្រាប់ធ្វើយថាភូតកម្ម, ផ្ទៀងផ្ទាត់ និង ប្រើប្រាស់ទិន្នន័យអត្តសញ្ញាណសម្គាល់អតិថិជនឌីជីថល ត្រូវបានជំរុញការប្រើប្រាស់	១	របាយការណ៍វឌ្ឍនភាព	x	x	x	x	x	x	x	x	x	x	x	x

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
៦.១	ចូលរួមប្រើប្រាស់ប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថលគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	ម.ប.ហ.	ប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល ត្រូវបានធ្វើសន្ទនាកម្មជាមួយផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ អ.ស.ហ.	១ របាយការណ៍	របាយការណ៍					x	x						
៦.២	ជំរុញការប្រើប្រាស់ប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល របស់ក្រុមហ៊ុនធ្វើអាជីវកម្មក្នុងវិស័យមូលបត្រ	ន.ម.ក.	របាយការណ៍វឌ្ឍនភាពត្រូវបានរៀបចំ	១	របាយការណ៍វឌ្ឍនភាព				x				x				x
៦.៣	ពិនិត្យលទ្ធភាពរៀបចំបង្កើតប្រព័ន្ធព័ត៌មានវិទ្យា ឬ ថ្នាលកំណត់អត្តសញ្ញាណអតិថិជន	ន.អ.ប.	ឯកសារទស្សនៈទាន ត្រូវបានរៀបចំ និង កិច្ចប្រជុំជាមួយគូអង្គពាក់ព័ន្ធ	១ ឯកសារទស្សនៈទាន	របាយការណ៍					x	x	x	x				
៦.៤	ជំរុញការប្រើប្រាស់ប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថលដែលមានស្រាប់	ន.ធក.	បន្តការប្រើប្រាស់ប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល	១ របាយការណ៍វឌ្ឍនភាព	របាយការណ៍ចំនួនអ្នកប្រើប្រាស់	x	x	x	x	x	x	x	x	x	x	x	x
៦.៥	បង្កើតភាពជាដៃគូជាមួយស្ថាប័នហិរញ្ញវត្ថុ និងអ្នកពាក់ព័ន្ធសម្រាប់ការរួមបញ្ចូល និង ការប្រើប្រាស់ប្រព័ន្ធកំណត់អត្តសញ្ញាណអតិថិជនឌីជីថល	ក.ស.ព.	ចំនួននៃភាពជាដៃគូដែលបានបង្កើតឡើង និង ប្រសិទ្ធភាពរបស់ពួកគេក្នុងការអនុវត្ត	៤	របាយការណ៍		x	x	x	x							
៦.៦	ប្រមូលមតិកែលម្អពីអ្នកប្រើប្រាស់ និង បន្តតាមដានប្រសិទ្ធភាពរបស់ប្រព័ន្ធ	ក.ស.ព.	របាយការណ៍មតិអ្នកប្រើ និង រង្វាស់ត្រួតពិនិត្យត្រូវបានរៀបចំ	៣ សិក្ខាសាលា	របាយការណ៍			x	x	x	x						

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
៧	ជំរុញការប្រើប្រាស់ហត្ថលេខាឌីជីថល ដើម្បីលើកកម្ពស់សុវត្ថិភាព និង ប្រសិទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ	- ន.ក.អ.ស.ហ. - ម.ប.ហ. - ន.ម.ក. - ន.ប.ជ. - ក.ស.ព.	ការប្រើប្រាស់ហត្ថលេខាឌីជីថល ត្រូវបានជំរុញ ដើម្បីលើកកម្ពស់សុវត្ថិភាព និង ប្រសិទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ	១	របាយការណ៍វឌ្ឍនភាព	x	x	x	x	x	x	x	x	x	x	x	x
៧.១	ចូលរួមជំរុញការប្រើប្រាស់ហត្ថលេខាឌីជីថលគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	ម.ប.ហ.	របាយការណ៍ត្រូវបានរៀបចំ	១ របាយការណ៍	របាយការណ៍				x				x				
៧.២	សិក្សាស្រាវជ្រាវអំពីលទ្ធភាពការប្រើប្រាស់ហត្ថលេខាឌីជីថល នៅក្នុងវិស័យមូលបត្រ	ន.ម.ក.	របាយការណ៍ស្រាវជ្រាវត្រូវបានរៀបចំ	១	របាយការណ៍ស្រាវជ្រាវ					x							
៧.៣	ចូលរួមលើកកម្ពស់ការប្រើប្រាស់មូលដ្ឋានគ្រឹះឌីជីថលដែលស្ថិតក្នុងការអភិវឌ្ឍដូចជាអត្តសញ្ញាណឌីជីថល (Digital ID) ហត្ថលេខាឌីជីថល (Digital Signature) និង ថ្នាលគ្រឹះឌីជីថលផ្សេងទៀត (other digital enablers)	ន.ប.ជ.	ហត្ថលេខាឌីជីថល ត្រូវបានជំរុញការប្រើប្រាស់ ដើម្បីលើកកម្ពស់សុវត្ថិភាព និង ប្រសិទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ	១ របាយការណ៍វឌ្ឍនភាព	របាយការណ៍វឌ្ឍនភាព	x	x	x	x	x	x	x	x	x	x	x	x
៨	ជំរុញការប្រើប្រាស់ថ្នាល verify.gov.kh ដើម្បីផ្ទៀងផ្ទាត់ និង បញ្ជាក់ភាពត្រឹមត្រូវឯកសារឌីជីថលដែលបានចេញដោយក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាល	- ក.ប.ទ. - ក.ខ.វ.ប.ន. - ក.អ.យ.ក. - ន.ម.ក. - ក.ស.ព.	ការប្រើប្រាស់ថ្នាល verify.gov.kh ដើម្បីផ្ទៀងផ្ទាត់ និង បញ្ជាក់ភាពត្រឹមត្រូវឯកសារឌីជីថលដែលបានចេញដោយក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលត្រូវបានជំរុញ	១	របាយការណ៍វឌ្ឍនភាព	x	x	x	x	x	x	x	x	x	x	x	x

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
៨.១	បន្តសម្របសម្រួលការដាក់ QR Code ស្តង់ដារលើវិញ្ញាបនបត្របណ្តោះអាសន្នមជ្ឈមណ្ឌលសិក្សាទុតិយភូមិ	ក.ប.ទ.	វិញ្ញាបនបត្របណ្តោះអាសន្នមជ្ឈមណ្ឌលសិក្សាទុតិយភូមិមាន QR Code ស្តង់ដារត្រូវបានរៀបចំ	គ្រប់វិញ្ញាបនបត្រក្នុងសម័យប្រឡង	របាយការណ៍	x			x				x				x
៨.២	សិក្សាការដាក់ QR Code ស្តង់ដារលើឯកសារក្រសួង និង គ្រឹះស្ថានឧត្តមសិក្សាដែលបានចុះអនុស្សរណៈនៃការយោគយល់	ក.ប.ទ.	ប្រភេទឯកសារដែលប្រើប្រាស់ QR Code ស្តង់ដារត្រូវបានរៀបចំ	១០ ប្រភេទឯកសារ	របាយការណ៍	x	x	x	x								
៨.៣	ពិនិត្យលទ្ធភាពការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh លើទីផ្សារអាទិភាពដើម្បីគាំទ្រការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ	ក.ប.ទ.	ប្រភេទឯកសារដែលប្រើប្រាស់ QR Code ស្តង់ដារត្រូវបានរៀបចំ	៣ ប្រភេទឯកសារ	របាយការណ៍				x	x	x						
៨.៤	បន្តជំរុញការប្រើប្រាស់ QR Code ស្តង់ដារដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ	ក.ប.ទ.	ចំនួនឯកសារដែលមាន QR Code ស្តង់ដារ	-	របាយការណ៍					x	x	x	x	x	x	x	x
៨.៥	រួមបញ្ចូល verify.gov.kh ជាមួយប្រព័ន្ធសេវាសាធារណរបស់ក្រសួង និង ធ្វើការសាកល្បងយ៉ាងហ្មត់ចត់ ដើម្បីធានាបាននូវមុខងារ	ក.ស.ព.	របាយការណ៍សាកល្បង និង ការបញ្ជាក់ការរួមបញ្ចូលដោយជោគជ័យត្រូវបានរៀបចំ	១	របាយការណ៍				x	x	x	x					
៨.៥	ជំរុញការប្រើប្រាស់ថ្នាល verify.gov.kh ដើម្បីផ្ទៀងផ្ទាត់ និង បញ្ជាក់ភាពត្រឹមត្រូវឯកសារឌីជីថលដែលបានចេញដោយក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល	ក.អ.យ.ក.	ភាគរយសញ្ញាប័ត្រមជ្ឈមណ្ឌលសិក្សាទុតិយភូមិអាចផ្ទៀងផ្ទាត់ និង បញ្ជាក់ភាពត្រឹមត្រូវតាមឌីជីថល	១០០%	របាយការណ៍	x	x	x	x	x	x	x	x	x	x	x	x
៨.៦	ពិនិត្យលទ្ធភាពប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដើម្បីផ្ទៀងផ្ទាត់ និង	ន.ម.ក.	របាយការណ៍ត្រូវបានរៀបចំ	១	របាយការណ៍				x								

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
	បញ្ជាក់ភាពត្រឹមត្រូវឯកសារឌីជីថលដែលបានចេញដោយនិយ័តកម្មលបត្រកម្ពុជា																
៩	ពង្រឹង និង ពង្រីកការប្រើប្រាស់ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ និង ធ្វើទំនើបកម្មប្រព័ន្ធហិរញ្ញវត្ថុឌីជីថល ឲ្យក្លាយទៅជាប្រព័ន្ធមួយដែលមានចរិតលក្ខណៈអន្តរក្រសួងស្ថាប័ន ឈរលើគោលការណ៍ "ធ្វើតែមួយលើកគត់" (The Once-only Principle)	- ក.ស.ហ.វ. - ន.ក.អ.ស.ហ. - ម.ប.ហ. - ន.ម.ក. - ន.អ.ប. - ក.ឧ.វ.ប.ន. - ក.ស.ព.	ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជាត្រូវបានពង្រឹង និង ពង្រីកការប្រើប្រាស់ និង បានធ្វើទំនើបកម្មប្រព័ន្ធហិរញ្ញវត្ថុឌីជីថលដែលមានចរិតលក្ខណៈអន្តរក្រសួង-ស្ថាប័ន	១	របាយការណ៍វឌ្ឍនភាព			x	x	x	x	x	x	x	x	x	x
៩.១	រៀបចំ កែលម្អប្រព័ន្ធសម្គាល់អតិថិជនឌីជីថល (e-KYC)	ក.ស.ហ.វ.	ប្រព័ន្ធត្រូវបានរៀបចំ និង កែលម្អ	១	របាយការណ៍	x	x	x	x								
៩.២	ជម្រុញការសិក្សា ស្រាវជ្រាវ និង អភិវឌ្ឍថ្នាលបញ្ជាក់អត្តសញ្ញាណសកលសម្រាប់គាំទ្រដល់អាជីវកម្មសហគ្រាសធុនមីក្រូ តូច និង មធ្យម (Universal Trust Credential-UTC)	ក.ស.ហ.វ.	ថ្នាលបញ្ជាក់អត្តសញ្ញាណសកលសម្រាប់គាំទ្រដល់អាជីវកម្មសហគ្រាសធុនមីក្រូ តូច និង មធ្យមត្រូវបានសិក្សាអភិវឌ្ឍ និង ដាក់ឱ្យប្រើប្រាស់	១	របាយការណ៍វឌ្ឍនភាព	x	x	x	x	x	x	x	x	x	x	x	x
៩.៣	ចូលរួមជំរុញការប្រើប្រាស់ថ្នាលផ្លាស់ប្តូរទិន្នន័យគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	ម.ប.ហ.	របាយការណ៍ត្រូវបានរៀបចំ	១ របាយការណ៍	របាយការណ៍								x				
៩.៤	ដាក់ឱ្យដំណើរការប្រព័ន្ធស្នើសុំអាជ្ញាបណ្ណភ្នាក់ងារ និង ទទួលស្គាល់គុណវុឌ្ឍិក្នុងវិស័យមូលបត្រ តាមថ្នាល CamDX	ន.ម.ក.	ប្រព័ន្ធត្រូវបានដាក់ឱ្យដំណើរការ	១	របាយការណ៍វឌ្ឍនភាព					x							

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
៩.៥	ដាក់ឱ្យដំណើរការប្រព័ន្ធចុះឈ្មោះ និង ការបង់ថ្លៃតាមអនឡាញសម្រាប់វគ្គបណ្តុះបណ្តាល និង ការប្រឡង និង កម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ តាមថ្នាល CamDX	ន.ម.ក.	ប្រព័ន្ធត្រូវបានដាក់ឱ្យដំណើរការ	១	របាយការណ៍វឌ្ឍនភាព				x								
៩.៦	រៀបចំគោលការណ៍ណែនាំស្តីពី ប្រព័ន្ធសម្គាល់អតិថិជនឌីជីថល (eKYC) នៅក្នុងវិស័យមូលបត្រ	ន.ម.ក.	គោលការណ៍ណែនាំត្រូវបានរៀបចំ	១	គោលការណ៍ណែនាំ					x							
៩.៧	សិក្សាលទ្ធភាពរៀបចំប្រើប្រាស់ថ្នាលផ្លាស់ ឬ ទិន្នន័យដោយឈរលើគោលការណ៍ the one only Principle	ន.អ.ប.	ឯកសារទស្សនៈទានត្រូវបានរៀបចំ	១ ឯកសារទស្សនៈទាន	របាយការណ៍កិច្ចប្រជុំ							x	x	x	x		
៩.៨	បង្កើតពិធីសារឯកជនភាព (Privacy Protocols) សម្រាប់ការផ្លាស់ប្តូរព័ត៌មានប្រកបដោយសុវត្ថិភាពក្នុងចំណោមស្ថាប័ន និងក្រសួង	ក.ស.ព.	ឯកសារនៃពិធីការឯកជនភាពដែលបានអភិវឌ្ឍត្រូវបានរៀបចំ	១	របាយការណ៍			x	x	x	x						
១០	រៀបចំកម្មវិធីលើកកម្ពស់ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះ ដែលគាំទ្រការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ការចាប់យក, ការប្រើប្រាស់, ការកែសម្រប, នវានុវត្តន៍ និង ការធ្វើពិពិធកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ	- ន.ក.អ.ស.ហ. - ម.ប.ហ. - ន.ម.ក. - ក.ខ.វ.ប.ន. - ក.ក.ប. - ក.អ.យ.ក. - ក.ស.ព.	កម្មវិធីលើកកម្ពស់ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះ ដែលគាំទ្រការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ត្រូវបានរៀបចំ ដើម្បីលើកកម្ពស់ការចាប់យក, ការប្រើប្រាស់, ការកែសម្រប, នវានុវត្តន៍ និង ការធ្វើពិពិធកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ	១	របាយការណ៍វឌ្ឍនភាព	x	x	x	x	x	x	x	x	x	x	x	x
១០.១	រៀបចំឯកសារទស្សនៈទានសម្រាប់រៀបចំ	ម.ប.ហ.	ឯកសារទស្សនៈទាន	១	របាយការណ៍								x	x	x		

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
	កម្មវិធីលើកកម្ពស់ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះ ដែលគាំទ្រការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុង វិស័យហិរញ្ញវត្ថុមិនមែនធនាគារ		ត្រូវបានរៀបចំ		ទស្សនាទាន												
១០.២	ជំរុញការចូលរួមក្នុងបរិស្ថានសាកល្បងបច្ចេក- វិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ ដើម្បីលើក កម្ពស់ការចាប់យក, ការប្រើប្រាស់, ការកែ- សម្រប, នវានុវត្តន៍ និង ការពិពិធកម្មបច្ចេក- វិទ្យាហិរញ្ញវត្ថុ	ន.ម.ក.	របាយការណ៍វឌ្ឍនភាព ត្រូវបានរៀបចំ	១	របាយការណ៍ វឌ្ឍនភាព				x				x				x
១០.៣	រៀបចំវគ្គបណ្តុះបណ្តាលលើកកម្ពស់ការប្រើ- ប្រាស់ថ្នាលឌីជីថលទៅកាន់វិស័យឧស្សាហកម្ម និង សហគ្រាសធុនតូច និង មធ្យម និង សិប្ប- កម្ម	ក.ឧ.វ.ប.ន.	វគ្គបណ្តុះបណ្តាល ត្រូវបានរៀបចំ	២ដង ក្នុង ១ឆ្នាំ	របាយការណ៍ សិក្ខាសាលា	x	x			x	x			x	x		
១០.៤	រៀបចំកម្មវិធីលើកកម្ពស់ការអភិវឌ្ឍថ្នាល ឌីជីថលគ្រឹះ ដែលគាំទ្រការអភិវឌ្ឍបច្ចេកវិទ្យា ហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ការចាប់យក, ការ ប្រើប្រាស់, ការកែសម្រប, នវានុវត្តន៍ និង ការ ធ្វើពិពិធកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ	ក.អ.យ.ក.	របាយការណ៍វឌ្ឍនភាព ត្រូវបានរៀបចំ	១	របាយការណ៍ វឌ្ឍនភាព	x	x	x	x	x	x	x	x	x	x	x	x
១១	ជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ តាមរយៈ ការរៀបចំ និង ការធ្វើទំនើបកម្មស្ថាប័នដូចជាប្រព័ន្ធ គ្រប់គ្រងរដ្ឋបាល, ប្រព័ន្ធចុះបញ្ជី, ប្រព័ន្ធ ឬថ្នាល ប្រមូល និង គ្រប់គ្រងទិន្នន័យ, ប្រព័ន្ធវិភាគ និង ផ្តល់សញ្ញាមុន, ថ្នាលផ្តល់សេវាកម្មសេវាសាធារណៈ និង ថ្នាលផ្សេងៗទៀត	- ន.ក.អ.ស.ហ. - ម.ប.ហ. - ន.ម.ក. - ន.ប.ធ. - ន.អ.ប. - ន.ធ.ក.	ការធ្វើបរិវត្តកម្មឌីជីថលក្នុង វិស័យហិរញ្ញវត្ថុ តាមរយៈការ រៀបចំ និង ការធ្វើទំនើបកម្ម ស្ថាប័នដូចជាប្រព័ន្ធគ្រប់គ្រង រដ្ឋបាល, ប្រព័ន្ធចុះបញ្ជី, ប្រព័ន្ធ ឬថ្នាលប្រមូល និង	១	របាយការណ៍ វឌ្ឍនភាព	x	x	x	x	x	x	x	x	x	x	x	x

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
		- ន.គ.ស. - ក.ខ.វ.ប.ន. - ក.ស.ព.	គ្រប់គ្រងទិន្នន័យ, ប្រព័ន្ធ វិភាគ និង ផ្តល់សញ្ញាមុន, ថ្នាលផ្តល់សេវាកម្មសេវា សាធារណៈ និង ថ្នាលផ្សេង ៗទៀត ត្រូវបានជំរុញ														
១១.១	រៀបចំឯកសារទស្សនាទានស្តីពីបរិវត្តកម្ម ឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	ម.ប.ហ.	ឯកសារទស្សនាទាន ត្រូវបានរៀបចំ	១	ឯកសារ ទស្សនាទាន		x	x									
១១.២	រៀបចំបទប្បញ្ញត្តិអនុញ្ញាតឱ្យមជ្ឈមណ្ឌល បច្ចេកវិទ្យាហិរញ្ញវត្ថុបំពេញមុខងារជាអង្គភាព បរិវត្តកម្មឌីជីថលនៃ អ.ស.ហ.	ម.ប.ហ.	របាយការណ៍ ត្រូវបានរៀបចំ	១	របាយការណ៍				x	x							
១១.៣	រៀបចំផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុង វិស័យហិរញ្ញវត្ថុមិនមែនធនាគារ	ម.ប.ហ.	ផែនការយុទ្ធសាស្ត្រ ត្រូវបានរៀបចំ	១	ផែនការ យុទ្ធសាស្ត្រ							x	x	x	x		
១១.៤	សិក្សា និង ពិនិត្យលទ្ធភាពក្នុងការអភិវឌ្ឍថ្នាល បណ្តុះបណ្តាល និង ការប្រឡងតាមប្រព័ន្ធ ឌីជីថល	ន.ម.ក.	របាយការណ៍ ត្រូវបានរៀបចំ	១	របាយការណ៍					x							
១១.៥	អភិវឌ្ឍប្រព័ន្ធគ្រប់គ្រងមន្ត្រីនៃនិយ័តករ មូលបត្រកម្ពុជា	ន.ម.ក.	ប្រព័ន្ធត្រូវបានដាក់ ឱ្យដំណើរការ	១	របាយការណ៍ វឌ្ឍនភាព								x				
១១.៦	អភិវឌ្ឍប្រព័ន្ធគ្រប់គ្រងការផ្តល់ឯកសារតាម ប្រព័ន្ធឌីជីថលនៃនិយ័តករមូលបត្រកម្ពុជា	ន.ម.ក.	ប្រព័ន្ធត្រូវបានដាក់ ឱ្យដំណើរការ	១	របាយការណ៍ វឌ្ឍនភាព								x				
១១.៧	អភិវឌ្ឍប្រព័ន្ធគ្រប់គ្រងឯកសារនៃនិយ័តករ មូលបត្រកម្ពុជា	ន.ម.ក.	ប្រព័ន្ធត្រូវបានដាក់ ឱ្យដំណើរការ	១	របាយការណ៍ វឌ្ឍនភាព								x				
១១.៨	រៀបចំបង្កើតថ្នាលបច្ចេកវិទ្យាព័ត៌មាន សម្រាប់៖ (១).ការងារអភិបាលកិច្ចស្ថាប័ន,	ន.ប.ជ.	របាយការណ៍វឌ្ឍនភាព ត្រូវបានរៀបចំ	១	របាយការណ៍	x	x	x	x	x	x	x	x	x	x	x	x

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
	(២).ការគ្រប់គ្រង និង ត្រួតពិនិត្យលើប្រតិបត្តិ- ការបរិច្ចាគបាលកិច្ចរបស់ប្រតិបត្តិការបរិច្ចាគបាល ដែលទទួលបានអាជ្ញាបណ្ណ/ការទទួលស្គាល់/ការ អនុញ្ញាត ពី ន.ប.ជ.																
១១.៩	សិក្សាលទ្ធភាពការរៀបចំប្រព័ន្ធគ្រប់គ្រងការ ចុះបញ្ជីបរិច្ចាគបាលកិច្ចតាមអនឡាញ	ន.ប.ជ.	របាយការណ៍វឌ្ឍនភាព ត្រូវបានរៀបចំ	១	របាយការណ៍	x	x	x	x	x	x	x	x				
១១.១០	ជំរុញ លើកទឹកចិត្ត និង លើកកម្ពស់ការប្រើ- ប្រាស់ប្រព័ន្ធគ្រប់គ្រងបរិច្ចាគបាលកិច្ចរបស់ ប្រតិបត្តិការបរិច្ចាគបាល ដែលមានលក្ខណៈ ជឿនលឿនស្របតាមឧត្តមានុវត្តន៍អន្តរជាតិនៃ ប្រតិបត្តិការបរិច្ចាគបាលកិច្ច ដោយប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន	ន.ប.ជ.	របាយការណ៍វឌ្ឍនភាព ត្រូវបានរៀបចំ	១	របាយការណ៍	x	x	x	x	x	x	x	x	x	x	x	x
១១.១១	សិក្សា និង រៀបចំយន្តការស្នើសុំអាជ្ញាបណ្ណ/ ការទទួលស្គាល់/ការអនុញ្ញាតធ្វើជាប្រតិបត្តិការ បរិច្ចាគបាលក្នុងវិស័យបរិច្ចាគបាលកិច្ច ការស្នើ សុំបង្កើត និង ចុះបញ្ជីបរិច្ចាគបាលកិច្ចតាម ប្រព័ន្ធឌីជីថល	ន.ប.ជ.	របាយការណ៍នៃលទ្ធផលនៃ ការសិក្សា និង ការរៀបចំយន្ត ការត្រូវបានរៀបចំ	១	របាយការណ៍ វឌ្ឍនភាព	x	x	x	x	x	x	x	x				
១១.១២	ពិនិត្យលទ្ធភាពរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រង ទិន្នន័យផ្ទៃក្នុងរបស់ ន.អ.ប.	ន.អ.ប.	គោលការណ៍រៀបចំ និង ឯកភាពពីថ្នាក់ដឹកនាំត្រូវបាន រៀបចំ	១	របាយការណ៍				x	x							
១១.១៣	ការរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងបុគ្គលិក តាម បច្ចេកវិទ្យាព័ត៌មាន	ន.អ.ប.	ប្រព័ន្ធត្រូវបានបង្កើត និង ឯកភាពពីថ្នាក់ដឹកនាំ	១	ប្រព័ន្ធត្រូវបាន អនុវត្តសាក- ល្បង		x	x	x	x	x	x	x	x	x	x	x

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
១១.១៤	ការរៀបចំ និង ដាក់ឱ្យដំណើរការប្រព័ន្ធ គ្រប់គ្រងឯកសារឌីជីថល DMS	ន.អ.ប.	ប្រព័ន្ធត្រូវបានបង្កើត និង ឯកភាពពីថ្នាក់ដឹកនាំ	១	ប្រព័ន្ធត្រូវបាន អនុវត្តសាក- ល្បង		x	x	x	x	x	x	x	x	x	x	x
១១.១៥	សិក្សារៀបចំប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យ ការធានារ៉ាប់រងយានយន្តជាកាតព្វកិច្ច (MTPL Data Management System)	ន.ជ.ក.	ឯកសារគោល ស្តីពីប្រព័ន្ធ បច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យ ការធានារ៉ាប់រងយានយន្តជា កាតព្វកិច្ច (MTPL Data Management System) ត្រូវបានរៀបចំ	១	ឯកសារគោល	x	x	x	x								
១១.១៦	រៀបចំប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យការ ធានារ៉ាប់រងយានយន្តជាកាតព្វកិច្ច (MTPL Data Management System)	ន.ជ.ក.	ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រង ទិន្នន័យការធានារ៉ាប់រងយាន- យន្តជាកាតព្វកិច្ច (MTPL Data Management System) ត្រូវបានរៀបចំ និង ដាក់ឱ្យប្រើប្រាស់ជាផ្លូវ ការ	១	របាយការណ៍ វឌ្ឍនភាពការងារ					x	x	x	x	x	x	x	x
១១.១៧	រៀបចំប្រព័ន្ធបច្ចេកវិទ្យាសម្រាប់វិភាគ និង ផ្តល់ សញ្ញាមុន (Early Warning System)	ន.ជ.ក.	ការសិក្សាលើការប្រើប្រាស់ និង គ្រប់គ្រងលើប្រព័ន្ធ បច្ចេកវិទ្យាត្រូវបានរៀបចំ	១	របាយការណ៍ វឌ្ឍនភាពការងារ	x	x	x	x								
១១.១៨	ដាក់ឱ្យសាកល្បងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា សម្រាប់វិភាគ និង ផ្តល់សញ្ញាមុន (Early Warning System)	ន.ជ.ក.	ការសាកល្បងដាក់ឱ្យប្រើ ប្រាស់ប្រព័ន្ធបច្ចេកវិទ្យា សម្រាប់វិភាគ និង ផ្តល់សញ្ញា	១	របាយការណ៍ វឌ្ឍនភាព ការងារ					x	x	x	x				

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
			មុន (Early Warning System) ត្រូវបានរៀបចំ														
១១.១៩	ដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យ និង សវនកម្មតាមថ្នាលផ្លាស់ប្តូរទិន្នន័យបច្ចេកវិទ្យាព័ត៌មាន CamDX	ន.គ.ស.	ប្រព័ន្ធគ្រប់គ្រងអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យ និង សវនកម្មតាមថ្នាលផ្លាស់ប្តូរទិន្នន័យបច្ចេកវិទ្យាព័ត៌មាន CamDX ត្រូវបានដាក់អោយដំណើរការ	១	របាយការណ៍	x	x	x	x	x	x	x					
១១.២០	អភិវឌ្ឍ និង ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា	ន.គ.ស.	ប្រព័ន្ធគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជាត្រូវបានអភិវឌ្ឍ និង ដាក់អោយប្រើប្រាស់	១	របាយការណ៍			x	x	x	x	x					
១១.២១	ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងលិខិត និង ឯកសារចេញចូល	ន.គ.ស.	ប្រព័ន្ធគ្រប់គ្រងលិខិត និង ឯកសារចេញចូល ត្រូវបានដាក់អោយប្រើប្រាស់	១	របាយការណ៍		x	x	x	x	x	x					
១១.២២	ដាក់ឱ្យអនុវត្តកម្មវិធីទូរសព្ទឆ្លាតសម្រាប់សទ្ទានុក្រមវិស័យគណនេយ្យ និង សវនកម្ម	ន.គ.ស.	កម្មវិធីទូរសព្ទឆ្លាតសម្រាប់សទ្ទានុក្រមវិស័យគណនេយ្យ និង សវនកម្មត្រូវបានដាក់ឱ្យប្រើប្រាស់	១	របាយការណ៍		x	x	x	x	x	x					
១១.២៣	ធ្វើបច្ចុប្បន្នភាពមុខងារប្រព័ន្ធ និង តម្លើងទំហំផ្ទុកទិន្នន័យសម្រាប់ម៉ាស៊ីនមេ (Server) នៃប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យា នានារបស់ ន.គ.ស	ន.គ.ស.	ទំហំផ្ទុកទិន្នន័យសម្រាប់ម៉ាស៊ីនមេ (Server) នៃប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យា នានា	១	របាយការណ៍	x	x	x	x	x	x	x					

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
			របស់ ន.គ.ស. ត្រូវបានធ្វើ បច្ចុប្បន្នភាព														
១១.២៤	ធ្វើបច្ចុប្បន្នភាពមុខងារលើប្រព័ន្ធគ្រប់គ្រងការ ដាក់របាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាស និង អង្គភាពមិនស្វែងរកប្រាក់ចំណេញ	ន.គ.ស.	មុខងារលើប្រព័ន្ធគ្រប់គ្រងការ ដាក់របាយការណ៍ហិរញ្ញវត្ថុ របស់សហគ្រាស និង អង្គ- ភាពមិនស្វែងរកប្រាក់ ចំណេញ ត្រូវបានធ្វើ បច្ចុប្បន្នភាព	១	របាយការណ៍	x	x	x	x	x	x	x					
១១.២៥	បន្តធ្វើបច្ចុប្បន្នភាពប្រព័ន្ធគ្រប់គ្រងអាជ្ញាបណ្ណ ប្រកបវិជ្ជាជីវៈគណនេយ្យ និង សវនកម្មតាម ថ្នាក់ផ្លាស់ប្តូរទិន្នន័យបច្ចេកវិទ្យាព័ត៌មាន CamDX	ន.គ.ស.	របាយការណ៍វឌ្ឍនភាព ត្រូវបានរៀបចំ	១	របាយការណ៍								x	x	x	x	x
១១.២៦	បន្តធ្វើបច្ចុប្បន្នភាពប្រព័ន្ធគ្រប់គ្រងកម្មវិធី សិក្សាគណនេយ្យករជំនាញកម្ពុជា	ន.គ.ស.	របាយការណ៍វឌ្ឍនភាព ត្រូវបានរៀបចំ	១	របាយការណ៍								x	x	x	x	x
១១.២៧	បន្តធ្វើបច្ចុប្បន្នភាពប្រព័ន្ធគ្រប់គ្រងលិខិត និង ឯកសារចេញចូល	ន.គ.ស.	របាយការណ៍វឌ្ឍនភាព ត្រូវបានរៀបចំ	១	របាយការណ៍								x	x	x	x	x
១១.២៨	អភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស	ន.គ.ស.	ប្រព័ន្ធគ្រប់គ្រងធនធាន មនុស្សត្រូវបានអភិវឌ្ឍ	១	របាយការណ៍								x	x	x	x	x
១១.២៩	អភិវឌ្ឍ និង ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង កិច្ចបញ្ជីការគណនេយ្យសម្រាប់ ន.គ.ស.	ន.គ.ស.	ប្រព័ន្ធគ្រប់គ្រងកិច្ចបញ្ជីការ គណនេយ្យសម្រាប់ ន.គ.ស ត្រូវបានអភិវឌ្ឍ និង ដាក់ឱ្យប្រើប្រាស់	១	របាយការណ៍								x	x	x	x	x
១១.៣០	បន្តបច្ចុប្បន្នភាពកម្មវិធីទូរស័ព្ទឆ្លាតសម្រាប់	ន.គ.ស.	របាយការណ៍វឌ្ឍនភាព	១	របាយការណ៍								x	x	x	x	x

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
	សទ្ទានុក្រមវិស័យគណនេយ្យ និង សវនកម្ម		ត្រូវបានរៀបចំ														
១១.៣១	បន្តធ្វើបច្ចុប្បន្នភាពមុខងារប្រព័ន្ធ និង តម្លើងទំហំផ្ទុកទិន្នន័យសម្រាប់ម៉ាស៊ីនមេ (Server) នៃប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យា នានារបស់ន.គ.ស.	ន.គ.ស.	របាយការណ៍វឌ្ឍនភាពត្រូវបានរៀបចំ	១	របាយការណ៍								x	x	x	x	x
១១.៣២	បន្តធ្វើបច្ចុប្បន្នភាពមុខងារលើប្រព័ន្ធគ្រប់គ្រងការដាក់របាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាស និង អង្គភាពមិនស្វែងរកប្រាក់ចំណេញ	ន.គ.ស.	របាយការណ៍វឌ្ឍនភាពត្រូវបានរៀបចំ	១	របាយការណ៍								x	x	x	x	x
១១.៣៣	ធ្វើទំនើបកម្មនូវប្រព័ន្ធផ្ទេសទិន្នន័យ ការគ្រប់គ្រង និង ទិន្នន័យសម្រាប់ការពង្រឹងមុខងារឌីជីថល និង ការរួមបញ្ចូល	ក.ឧ.វ.ប.ន.	របាយការណ៍វឌ្ឍនភាពស្តីពីការធ្វើឱ្យប្រសើរឡើងប្រព័ន្ធនិង ការរួមបញ្ចូលដោយជោគជ័យត្រូវបានរៀបចំ	១	របាយការណ៍	x	x	x									
១២	ស្រាវជ្រាវអំពីហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ (Data Infrastructure) គាំទ្រការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ	- ន.ក.អ.ស.ហ. - ម.ប.ហ. - ក.អ.យ.ក. - ក.ស.ព.	របាយការណ៍ស្រាវជ្រាវអំពីហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ (Data Infrastructure) គាំទ្រការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ត្រូវបានរៀបចំ	១	របាយការណ៍វឌ្ឍនភាព		x	x	x	x	x	x	x	x	x	x	x
១២.១	ស្រាវជ្រាវអំពីហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ (Data Infrastructures) គាំទ្រការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	ម.ប.ហ.	របាយការណ៍ស្រាវជ្រាវត្រូវបានរៀបចំ	១ របាយការណ៍ស្រាវជ្រាវ	របាយការណ៍ស្រាវជ្រាវ									x	x	x	
១២.២	ស្រាវជ្រាវអំពីហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ (Data Infrastructure) គាំទ្រការអភិវឌ្ឍ	ក.អ.យ.ក.	របាយការណ៍ស្រាវជ្រាវ ការប្រើប្រាស់ទិន្នន័យរបស់	១ របាយការណ៍ស្រាវជ្រាវ	របាយការណ៍ស្រាវជ្រាវ		x	x	x	x	x	x	x	x	x	x	x

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
	បច្ចេកវិទ្យាហិរញ្ញវត្ថុ		ទូរស័ក្សត្រូវបានរៀបចំ														
យុទ្ធសាស្ត្រអាទិភាព (III). ការជំរុញការប្រើប្រាស់ និង ការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រ																	
១	រៀបចំវេទិកាសាធារណៈ, ព្រឹត្តិការណ៍, កម្មវិធីប្រកួតប្រជែង, កម្មវិធីពិពណ៌ ឬយុទ្ធនាការផ្សេងៗ ដើម្បីបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍ ក៏ដូចជាកាលានុវត្តភាពនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយសហការ, សម្របសម្រួល និង ធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងតួអង្គពាក់ព័ន្ធតាមការចាំបាច់	- ន.ក.អ.ស.ហ. - ម.ប.ហ. - ធក. - ន.ម.ក. - ក.ខ.វ.ប.ន. - ក.អ.យ.ក. - ក.ស.ព.	វេទិកាសាធារណៈ,ព្រឹត្តិការណ៍, កម្មវិធីប្រកួតប្រជែង, កម្មវិធីពិពណ៌ ឬ យុទ្ធនាការផ្សេងៗ ដើម្បីបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍ ក៏ដូចជាកាលានុវត្តភាពនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយសហការ, សម្របសម្រួល និង ធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងតួអង្គពាក់ព័ន្ធ តាមការចាំបាច់ត្រូវបានរៀបចំ	១	របាយការណ៍វឌ្ឍនភាព	x	x	x	x	x	x	x	x	x	x	x	x
១.១	រៀបចំផែនការផ្សព្វផ្សាយ និង ទំនាក់ទំនងពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ (Non-Bank FinTech Dissemination & Communication Plan)	ម.ប.ហ.	ផែនការផ្សព្វផ្សាយ និង ប្រាស្រ័យទាក់ទងត្រូវបានរៀបចំ	១ ផែនការ	ផែនការផ្សព្វផ្សាយ និង ទំនាក់ទំនង						x	x	x				
១.២	រៀបចំទិវាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា	ធក.	វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាត្រូវបានរៀបចំ	១ដង ក្នុង ១ឆ្នាំ	របាយការណ៍វឌ្ឍនភាព				x				x				x
១.៣	ពិនិត្យលទ្ធភាពក្នុងការសហការជាមួយសមាគម ឬក្រុមហ៊ុនពាក់ព័ន្ធរៀបចំកម្មវិធីផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងអំពី	ន.ម.ក.	របាយការណ៍ត្រូវបានរៀបចំ	១	របាយការណ៍				x				x				x

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
	បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ																
១.៤	រៀបចំឱ្យមានការចូលរួមពីនិយ័តករហិរញ្ញវត្ថុ ឬ ក្រុមហ៊ុនអន្តរជាតិនានា ក្នុងពិពណ៌នាជាតិប្រចាំឆ្នាំ	ក.ស.ព.	រៀបចំ ពិពណ៌នាជាតិប្រចាំឆ្នាំ	១ដង ក្នុង ១ឆ្នាំ	របាយការណ៍		x				x				x		
១.៥	រៀបចំវេទិកាសាធារណៈ, ព្រឹត្តិការណ៍, កម្មវិធីប្រកួតប្រជែង, កម្មវិធីពិពណ៌ ឬយុទ្ធនាការផ្សេងៗ ដើម្បីបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍ ក៏ដូចជាគុណភាពនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយសហការ, សម្របសម្រួល និង ធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងតួអង្គពាក់ព័ន្ធតាមការចាំបាច់	ក.អ.យ.ក.	វេទិកាសាធារណៈ និង សៀវភៅស្តីពី ថវិកាពលរដ្ឋ ត្រូវបានរៀបចំ	១ដង ក្នុង ១ឆ្នាំ	របាយការណ៍				x				x				x
២	សហការជាមួយនឹងគ្រប់តួអង្គសង្គមពាក់ព័ន្ធដើម្បីដាក់ចេញកម្មវិធីស្តីពីអក្ខរកម្មហិរញ្ញវត្ថុ អក្ខរកម្មឌីជីថល និង ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុដល់សាធារណៈជនទូទៅ និង សហគ្រិន	- ធន.ក. - ក.ស.ហ.វ. - ម.ប.ហ. - ក.អ.យ.ក. - ក.ស.ព.	របាយការណ៍វឌ្ឍនភាពត្រូវបានរៀបចំ	១	របាយការណ៍	x	x	x	x	x	x	x	x	x	x	x	x
២.១	សហការជាមួយនឹងគ្រប់តួអង្គសង្គមពាក់ព័ន្ធដើម្បីដាក់ចេញកម្មវិធីស្តីពីអក្ខរកម្មហិរញ្ញវត្ថុ អក្ខរកម្មឌីជីថល និង ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុដល់សាធារណៈជនទូទៅ និង សហគ្រិន	ធន.ក.	រៀបចំកម្មវិធីផ្សព្វផ្សាយអំពីប្រព័ន្ធបាគង និង ចំណេះដឹងហិរញ្ញវត្ថុឌីជីថល និង រៀបចំស្តង់ដារផ្សព្វផ្សាយជាសាធារណៈដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុឌីជីថល និង	១	របាយការណ៍	x											

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
			ជំរុញការប្រើប្រាស់ប្រព័ន្ធ បាគង														
២.២	សហការជាមួយនិងគ្រប់គ្នាអង្គសង្គមពាក់ព័ន្ធ ដើម្បីដាក់ចេញកម្មវិធីស្តីពីអក្ខរកម្មហិរញ្ញវត្ថុ អក្ខរកម្មឌីជីថល និង ការអភិវឌ្ឍបច្ចេកវិទ្យា ហិរញ្ញវត្ថុដល់សាធារណៈជនទូទៅ និង សហគ្រិន	ក.អ.យ.ក.	កិច្ចប្រជុំត្រូវបានរៀបចំ	៣ ដង ក្នុង ១ឆ្នាំ	របាយការណ៍		x	x	x		x	x	x		x	x	x
២.៣	សិក្សាស្រាវជ្រាវអំពីកម្មវិធីលើកកម្ពស់អក្ខរកម្ម បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែន ធនាគារ	ម.ប.ហ.	របាយការណ៍ស្រាវជ្រាវ ត្រូវបានរៀបចំ	១ របាយការណ៍	របាយការណ៍ ស្រាវជ្រាវ						x	x	x				
៣	រៀបចំផលិតផលបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech Portal) ដើម្បីចែកចាយ និង ចែករំលែកទិន្នន័យ, ព័ត៌មាន, ឯកសារ និង ចំណេះដឹងផ្សេងៗ សំដៅ គាំទ្រការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុប្រកបដោយ ប្រសិទ្ធភាព និង សក្តិសិទ្ធិភាព	- ន.ក.អ.ស.ហ. - ម.ប.ហ. - ន.អ.ប.	ផលិតផលបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech Portal) ត្រូវបាន រៀបចំ និង ធ្វើបច្ចុប្បន្នកម្ម ដើម្បីចែកចាយ និង ចែក រំលែកទិន្នន័យ, ព័ត៌មាន, ឯកសារ និង ចំណេះដឹង ផ្សេងៗ សំដៅគាំទ្រការអភិវឌ្ឍ បច្ចេកវិទ្យាហិរញ្ញវត្ថុប្រកប ដោយប្រសិទ្ធភាព និង សក្តិសិទ្ធិភាព	១	របាយការណ៍ វឌ្ឍនភាព		x	x	x	x	x	x	x	x	x	x	x
៣.១	ធ្វើបច្ចុប្បន្នកម្មផលិតផលបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech Portal)	ម.ប.ហ.	ផលិតផលបច្ចេកវិទ្យាហិរញ្ញវត្ថុ ត្រូវបានធ្វើបច្ចុប្បន្នកម្ម	១ ផលិតផល	របាយការណ៍ វឌ្ឍនភាព		x	x	x								

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
៣.២	រៀបចំសិក្ខាសាលាផ្សព្វផ្សាយផតថល បច្ចេកវិទ្យាហិរញ្ញវត្ថុ	ម.ប.ហ.	សិក្ខាសាលាផ្សព្វផ្សាយ ត្រូវបានរៀបចំ	២ សិក្ខាសាលា ផ្សព្វផ្សាយ	របាយការណ៍ លទ្ធផលនៃ សិក្ខាសាលា						x				x		
៣.៣	ពិនិត្យលទ្ធភាពបញ្ចូលរបាយការណ៍ប្រចាំ ឆ្នាំ សម្រាប់វិស័យអចលនវត្ថុ និង បញ្ចាំ ក្នុងផតថល បច្ចេកវិទ្យាហិរញ្ញវត្ថុ	ន.អ.ប.	របាយការណ៍ប្រចាំឆ្នាំ ត្រូវ បានបញ្ចូលក្នុងផតថល បច្ចេកវិទ្យាហិរញ្ញវត្ថុ	១ដង ក្នុង ១ឆ្នាំ	របាយការណ៍ ផ្សព្វផ្សាយជា សាធារណៈ ក្នុង ប្រព័ន្ធ ផតថល					x				x			
៤	ជំរុញការចាប់យក និង ការប្រើប្រាស់បច្ចេកវិទ្យា គាំទ្រគន្លឹះ៖ ដូចជា បញ្ញាសិប្បនិម្មិត (Artificial Intelligence - AI), ម៉ាស៊ីនស្វ័យសិក្សា (Machine Learning - ML), ទិន្នន័យធំ, បច្ចេកវិទ្យាក្លោង (Cloud Computing), បច្ចេកវិទ្យាប្លុកឆេន (Blockchain Technology), កិច្ចសន្យាឆ្លាត (Smart Contract), បច្ចេកវិទ្យាប្រព្រឹត្តិកម្មភាសា ធម្មជាតិ (Natural Language Processing - NLP), បច្ចេកវិទ្យាតថភាពនិមិត្ត (Virtual Reality Technology) និង បច្ចេកវិទ្យាវិភាគទិន្នន័យ ដើម្បី ជំរុញនវានុវត្តន៍ក្នុងវិស័យហិរញ្ញវត្ថុ	- ន.ក.អ.ស.ហ. - ម.ប.ហ. - ន.ម.ក. - ន.ប.ជ. - ក.ខ.វ.ប.ន. - ក.អ.យ.ក. - ក.ស.ព.	របាយការណ៍វឌ្ឍនភាព ត្រូវបានរៀបចំ	១	របាយការណ៍ វឌ្ឍនភាព		x	x	x	x	x	x	x	x	x	x	x
៤.១	ស្រាវជ្រាវអំពីបច្ចេកវិទ្យាគន្លឹះ៖ ដើម្បីគាំទ្រ ដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យ ហិរញ្ញវត្ថុមិនមែនធនាគារ	ម.ប.ហ.	របាយការណ៍ ត្រូវបានរៀបចំ	១ របាយការណ៍	របាយការណ៍ ស្រាវជ្រាវ					x	x	x					

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
៤.២	រៀបចំសិក្ខាសាលាពាក់ព័ន្ធការចាប់យក និង ការប្រើប្រាស់បច្ចេកវិទ្យាគាំទ្រគន្លឹះៗ ដើម្បី គាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុង វិស័យហិរញ្ញវត្ថុមិនមែនធនាគារ	ម.ប.ហ.	សិក្ខាសាលា ត្រូវបានរៀបចំ	១ សិក្ខាសាលា	របាយការណ៍ លទ្ធផល									x			
៤.៣	សិក្សាស្រាវជ្រាវពីកាលានុវត្តន៍ភាព និង ហានិ- ភ័យពាក់ព័ន្ធនឹងករណីប្រើប្រាស់នៃបញ្ញាសិប្ប- និម្មិត (AI) និង បច្ចេកវិទ្យាលេចឡើងថ្មីផ្សេង ទៀត (Emerging Technologies) នៅក្នុង វិស័យមូលបត្រ	ន.ម.ក.	របាយការណ៍ស្រាវជ្រាវ ត្រូវបានរៀបចំ	១	របាយការណ៍				x				x				x
៤.៤	ជំរុញការសិក្សាអំពីបច្ចេកវិទ្យានិយ័តកម្ម និង បច្ចេកវិទ្យាត្រួតពិនិត្យ (RegTech & SupTech)	ន.ប.ជ.	របាយការណ៍វឌ្ឍនភាព ត្រូវបានរៀបចំ	១ដង ក្នុង ១ឆ្នាំ	របាយការណ៍				x				x				x
៤.៥	ជំរុញការសិក្សាបន្ថែមនូវបច្ចេកវិទ្យាថ្មីៗ ដូចជា Cloud Computing, AI/ML	ន.ប.ជ.	របាយការណ៍វឌ្ឍនភាព ត្រូវបានរៀបចំ	១ដង ក្នុង ១ឆ្នាំ	របាយការណ៍				x				x				x
៤.៦	ជំរុញការសិក្សាបន្ថែមនូវបច្ចេកវិទ្យាប្លុកឆេន (Blockchain Technology)	ន.ប.ជ.	របាយការណ៍វឌ្ឍនភាព ត្រូវបានរៀបចំ	១ដង ក្នុង ១ឆ្នាំ	របាយការណ៍				x				x				x
៤.៧	ជំរុញការសិក្សាបន្ថែមនូវបច្ចេកវិទ្យាវិភាគ ទិន្នន័យ (Data Analytics)	ន.ប.ជ.	របាយការណ៍វឌ្ឍនភាព ត្រូវបានរៀបចំ	១ដង ក្នុង ១ឆ្នាំ	របាយការណ៍				x				x				x
៤.៨	ជំរុញការសិក្សាបន្ថែមពាក់ព័ន្ធនឹងបច្ចេកវិទ្យា ហិរញ្ញវត្ថុនៅក្នុងវិស័យបរិយាកាសកិច្ច	ន.ប.ជ.	របាយការណ៍វឌ្ឍនភាព ត្រូវបានរៀបចំ	១ដង ក្នុង ១ឆ្នាំ	របាយការណ៍				x				x				x
៤.៩	បង្កើត និង អនុវត្តកម្មវិធីបណ្តុះបណ្តាល ដើម្បី បំពាក់ឱ្យអ្នកជំនាញនូវជំនាញចាំបាច់ក្នុង បច្ចេកវិទ្យាទាំងនេះ	ក.ស.ព.	វគ្គបណ្តុះបណ្តាល ត្រូវបានរៀបចំ	៤ វគ្គ បណ្តុះបណ្តាល	របាយការណ៍		x	x	x	x							

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
៤.១០	ផ្តល់មតិគម្រោងសាកល្បង ឬការអភិវឌ្ឍន៍គំរូ ដើម្បីបង្ហាញពីសក្តានុពល និង ការប្រើប្រាស់ ជាក់ស្តែងនៃបច្ចេកវិទ្យាទាំងនេះ	ក.ស.ព.	ចំនួនគម្រោងសាកល្បង ឬគំរូ ដើមសម្រាប់ការធ្វើតេស្ត និង វាយតម្លៃត្រូវបានរៀបចំ	១ គម្រោង	របាយការណ៍			x	x	x	x						
៤.១១	បង្កើតភាពជាដៃគូ និង កិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យា ឬអ្នកជំនាញក្នុង វិស័យទាំងនេះ ដើម្បីបង្កើនជំនាញរបស់ពួកគេ	ក.ស.ព.	ចំនួននៃភាពជាដៃគូ	៤ ដៃគូសហ-ប្រតិបត្តិការ	របាយការណ៍			x	x	x	x						
៤.១២	ជំរុញការចាប់យក និង ការប្រើប្រាស់បច្ចេកវិទ្យា គាំទ្រគន្លឹះ៖ ដូចជា បញ្ញាសិប្បនិម្មិត (Artificial Intelligence - AI), ម៉ាស៊ីនស្វ័យសិក្សា (Machine Learning - ML), ទិន្នន័យធំ, បច្ចេកវិទ្យាក្លោង (Cloud Computing), បច្ចេកវិទ្យាប្លុក ឆេន (Blockchain Technology), កិច្ចសន្យា ឆ្លាត (Smart Contract), បច្ចេកវិទ្យាប្រព្រឹត្តិកម្ម ភាសាធម្មជាតិ (Natural Language Processing - NLP), បច្ចេកវិទ្យាតថភាពនិមិត្ត (Virtual Reality Technology) និង បច្ចេកវិទ្យា វិភាគទិន្នន័យ ដើម្បីជំរុញវិនិយោគក្នុងវិស័យ ហិរញ្ញវត្ថុ	ក.អ.យ.ក.	របាយការណ៍វឌ្ឍនភាព ត្រូវបានរៀបចំ	១ របាយការណ៍	របាយការណ៍	x	x	x	x	x	x	x	x	x	x	x	x
៥	ជំរុញ និង លើកកម្ពស់អក្ខរកម្មបច្ចេកវិទ្យាដល់ធុរ-ជន, សហគ្រិន និង សាធារណជន ដើម្បីផ្លាស់ប្តូរ ឥរិយាបថ និង លើកកម្ពស់ភាពជឿទុកចិត្តលើ បច្ចេកវិទ្យាហិរញ្ញវត្ថុ	- ន.ក.អ.ស.ហ. - ម.ប.ហ. - ក.ព.ណ. - ក.ស.ព.	របាយការណ៍វឌ្ឍនភាព ត្រូវបានរៀបចំ	១	របាយការណ៍ វឌ្ឍនភាព				x	x	x	x	x	x	x	x	x

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
៥.១	ស្រាវជ្រាវអំពីការជំរុញ និង ការលើកកម្ពស់អក្ខរកម្ម បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ (Non-Bank FinTech Literacy)	ម.ប.ហ.	របាយការណ៍ស្រាវជ្រាវត្រូវបានរៀបចំ	១ របាយការណ៍	របាយការណ៍ស្រាវជ្រាវ				x	x	x						
៥.២	រៀបចំមាតិកាផ្សព្វផ្សាយស្តីពីបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	ម.ប.ហ.	មាតិកាផ្សព្វផ្សាយត្រូវបានរៀបចំ	១ដង ក្នុង ១ឆ្នាំ	មាតិកាផ្សព្វផ្សាយ								x				x
៥.៣	រៀបចំសេចក្តីព្រាងប្រកាសរួមស្តីពីក្រមសីលធម៌សម្រាប់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក	ក.ព.ណ.	ចំនួនប្រកាសអន្តរក្រសួងបានអនុម័ត និងប្រកាសឱ្យប្រើប្រាស់	១	ប្រកាសអន្តរក្រសួង			x	x	x	x	x					
៦	ជំរុញ និង លើកកម្ពស់អក្ខរកម្មបច្ចេកវិទ្យាដល់ថ្នាក់ដឹកនាំ និង មន្ត្រី ដើម្បីកសាង និង អភិវឌ្ឍភាពជាអ្នកដឹកនាំ និង សមត្ថភាពពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ	- ន.ក.អ.ស.ហ. - ម.ប.ហ. - ន.ម.ក. - ក.ស.ព.	អក្ខរកម្មបច្ចេកវិទ្យាដល់ថ្នាក់ដឹកនាំ និង មន្ត្រី ត្រូវបានជំរុញ និង លើកកម្ពស់ ដើម្បីកសាង និង អភិវឌ្ឍភាពជាអ្នកដឹកនាំ និង សមត្ថភាពពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ	១	របាយការណ៍វឌ្ឍនភាព						x	x	x	x	x		
៦.១	រៀបចំ ឬ ចូលរួមកម្មវិធី, វគ្គបណ្តុះបណ្តាល ឬ សិក្ខាសាលា ជំរុញ និង លើកកម្ពស់អក្ខរកម្មបច្ចេកវិទ្យាដល់ថ្នាក់ដឹកនាំ និង មន្ត្រីក្រោមឱវាទអង្គភាពក្រោមឱវាទ អ.ស.ហ.	ម.ប.ហ.	កម្មវិធី, វគ្គបណ្តុះបណ្តាល ឬ សិក្ខាសាលា ត្រូវបានរៀបចំ ឬ ចូលរួម	១ដង ក្នុង ១ឆ្នាំ	របាយការណ៍កម្មវិធី, វគ្គបណ្តុះបណ្តាល ឬ សិក្ខាសាលា				x				x				x
៦.២	ទស្សនកិច្ចសិក្សា និង ផ្លាស់ប្តូរបទពិសោធន៍លើបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ	ន.ម.ក.	សិក្ខាសាលា ឬទស្សនកិច្ចសិក្សាត្រូវបានរៀបចំ ឬ ចូលរួម	១ដង ក្នុង ១ឆ្នាំ	របាយការណ៍				x				x				x

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
៧	រៀបចំថ្នាលលើកកម្ពស់អក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីបង្កើត, រក្សាទុក, ផ្ទេរ ឬចែករំលែកចំណេះដឹង បច្ចេកវិទ្យាឌីជីថល និង បច្ចេកវិទ្យាហិរញ្ញវត្ថុ	- ន.ក.អ.ស.ហ. - ម.ប.ហ. - ក.ស.ព.	ថ្នាលលើកកម្ពស់អក្ខរកម្ម បច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បី បង្កើត, រក្សាទុក, ផ្ទេរ ឬ ចែក រំលែកចំណេះដឹងបច្ចេកវិទ្យា ឌីជីថល និង បច្ចេកវិទ្យា ហិរញ្ញវត្ថុ ត្រូវបានរៀបចំ	១	របាយការណ៍ វឌ្ឍនភាព				x	x	x	x	x	x	x	x	x
៧.១	រៀបចំឯកសារទស្សនាទានអំពីថ្នាលអក្ខរកម្ម បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែន ធនាគារ	ម.ប.ហ.	ឯកសារទស្សនាទាន ត្រូវបានរៀបចំ	១ ឯកសារ ទស្សនាទាន	ឯកសារ ទស្សនាទាន					x	x	x					
៧.២	រៀបចំថ្នាលអក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុង វិស័យហិរញ្ញវត្ថុមិនមែនធនាគារ	ម.ប.ហ.	ថ្នាលត្រូវបានរៀបចំ	១ ថ្នាល	របាយការណ៍ វឌ្ឍនភាព								x	x	x	x	
៧.៣	រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីថ្នាលអក្ខរ កម្មបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យ ហិរញ្ញវត្ថុមិនមែនធនាគារ	ម.ប.ហ.	សិក្ខាសាលាផ្សព្វផ្សាយ ត្រូវបានរៀបចំ	១ដង ក្នុង ១ឆ្នាំ	របាយការណ៍ លទ្ធផលនៃ សិក្ខាសាលា												x
៨	ជំរុញឱ្យមានការរៀបចំកម្មវិធីបណ្តុះបណ្តាល និង លើកកម្ពស់អក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុនៅតាម គ្រឹះស្ថានសិក្សា អប់រំ និង បណ្តុះបណ្តាលវិជ្ជាជីវៈ	- ន.ក.អ.ស.ហ. - ម.ប.ហ. - ក.ស.ព.	របាយការណ៍វឌ្ឍនភាព ត្រូវបានរៀបចំ	១	របាយការណ៍ វឌ្ឍនភាព				x	x	x	x	x	x	x	x	x
៨.១	រៀបចំសិក្ខាសាលាលើកកម្ពស់អក្ខរកម្មបច្ចេក- វិទ្យាហិរញ្ញវត្ថុនៅតាមគ្រឹះស្ថានសិក្សា, អប់រំ និង បណ្តុះបណ្តាលវិជ្ជាជីវៈ	ម.ប.ហ.	សិក្ខាសាលា ត្រូវបានរៀបចំ	១ដង ក្នុង ១ឆ្នាំ	របាយការណ៍ លទ្ធផលនៃ សិក្ខាសាលា				x				x				x
៩	រៀបចំ និង ធ្វើបច្ចុប្បន្នកម្មសទ្ទានុក្រមបច្ចេកវិទ្យា ហិរញ្ញវត្ថុ (FinTech Lexicon) ដើម្បីលើកកម្ពស់ អក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ	- ន.ក.អ.ស.ហ. - ម.ប.ហ. - ន.ប.ជ.	សទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញ- វត្ថុ (FinTech Lexicon) ត្រូវបានរៀបចំ និង ធ្វើ	១	របាយការណ៍ វឌ្ឍនភាព	x	x	x	x	x	x	x	x	x	x	x	x

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
			បច្ចុប្បន្នកម្ម ដើម្បីលើកកម្ពស់ អក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ														
៩.១	ធ្វើបច្ចុប្បន្នកម្មសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ	ម.ប.ហ.	សទ្ទានុក្រម ត្រូវបានធ្វើ បច្ចុប្បន្នកម្ម	១ដង ក្នុង ១ឆ្នាំ	របាយការណ៍ វឌ្ឍនភាព			x	x			x	x			x	x
៩.២	ធ្វើបច្ចុប្បន្នភាពសទ្ទានុក្រមក្នុងវិស័យបរិស្ថាន- លកិច្ច សម្រាប់ទូរស័ព្ទឆ្លាតវៃ ដើម្បីលើកកម្ពស់ អក្ខរកម្មវិស័យបរិស្ថានលកិច្ច	ន.ប.ធ.	របាយការណ៍ធ្វើបច្ចុប្បន្នកម្ម ត្រូវបានរៀបចំ	១ដង ក្នុង ១ឆ្នាំ	របាយការណ៍				x			x					x
១០	លើកកម្ពស់ការស្រាវជ្រាវ និង ការអភិវឌ្ឍ និង នវា- នុវត្តន៍បច្ចេកវិទ្យា ដែលគាំទ្រការអភិវឌ្ឍបច្ចេកវិទ្យា ហិរញ្ញវត្ថុ រួមបញ្ចូលចាប់ពីកម្រិតគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ	- ក.ក.ប. - ក.ស.ហ.វ. - ក.អ.យ.ក. - ក.ស.ព.	របាយការណ៍វឌ្ឍនភាព ត្រូវ បានរៀបចំ	១	របាយការណ៍		x	x	x	x	x	x	x	x	x	x	x
១០.១	បង្កើតភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធក្នុង ឧស្សាហកម្ម ដើម្បីយល់ពីតម្រូវការជំនាញ ឌីជីថលបច្ចុប្បន្ន និង អនាគត គាំទ្រដល់ការ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ	ក.ក.ប.	កិច្ចប្រជុំ និង សិក្ខាសាលា ពិគ្រោះយោបល់ជាមួយដៃគូ ជាមួយអ្នកពាក់ព័ន្ធក្នុង ឧស្សាហកម្មត្រូវត្រូវបានរៀបចំ	១ដង ក្នុង ១ឆ្នាំ	របាយការណ៍				x			x					x
១០.២	រៀបចំកិច្ចប្រជុំ និង សិក្ខាសាលាពិគ្រោះយោបល់ ជាមួយដៃគូ ជាមួយអ្នកពាក់ព័ន្ធក្នុងឧស្សាហកម្ម ដើម្បីយល់ពីតម្រូវការជំនាញឌីជីថលបច្ចុប្បន្ន និង អនាគត គាំទ្រការអភិវឌ្ឍបច្ចេកវិទ្យា ហិរញ្ញវត្ថុ	ក.ក.ប.	កំណត់ត្រាពីតម្រូវការនៃការ ប្រើប្រាស់ជំនាញឌីជីថលអ្វី ខ្លះ ដែលគាំទ្រដល់ការ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ	១ដង ក្នុង ១ឆ្នាំ	របាយការណ៍				x			x					x
១០.៣	រៀបចំការស្រាវជ្រាវ និង ការអភិវឌ្ឍ និង នវានុវត្ត- ន៍បច្ចេកវិទ្យា ដែលគាំទ្រការអភិវឌ្ឍបច្ចេកវិទ្យា	ក.អ.យ.ក.	ប្រធានបទស្រាវជ្រាប និង ការកិវិឌ្ឍ និង នវានុវត្តន៍ បច្ចេកវិទ្យា ត្រូវបានរៀបចំ	៣ ប្រធានបទ	របាយការណ៍		x	x	x	x	x	x	x	x	x	x	x

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
	ហិរញ្ញវត្ថុ រួមបញ្ចូលចាប់ពីកម្រិតគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ																
១១	អភិវឌ្ឍ និង អនុវត្តកញ្ចប់ស្តង់ដារបណ្តុះបណ្តាលផ្នែកលើសមត្ថភាព ស្របតាមក្របខ័ណ្ឌ គុណ-វុឌ្ឍិជាតិកម្ពុជាកម្រិត ១ ២ ៣ ៤ លើ ជំនាញឌីជីថលសម្រាប់បច្ចេកវិទ្យាហិរញ្ញវត្ថុព្រម ទាំងលើកកម្ពស់សមត្ថភាពគ្រូបច្ចេកទេស	- ក.ក.ប.	របាយការណ៍វឌ្ឍនភាព ត្រូវ បានរៀបចំ	១	របាយការណ៍				x	x	x	x	x	x	x	x	x
១១.១	ពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ស្របតាមតម្រូវការទីផ្សារការងារ	ក.ក.ប.	ដាក់បញ្ចូលសមត្ថភាព ឌីជីថលបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងកម្មវិធីសិក្សា	១ដង ក្នុង ១ឆ្នាំ	គុណវុឌ្ឍិ				x				x				x
១១.២	អភិវឌ្ឍកញ្ចប់ស្តង់ដារបណ្តុះបណ្តាលផ្នែកលើ សមត្ថភាព ដោយបញ្ចូលសមត្ថភាពឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងកម្មវិធីសិក្សា	ក.ក.ប.	អភិវឌ្ឍ និង បញ្ចូលសមត្ថ- ភាពនៃជំនាញឌីជីថលក្នុង កម្មវិធីសិក្សាសម្រាប់គាំទ្រ បច្ចេកវិទ្យាហិរញ្ញវត្ថុ	១ដង ក្នុង ១ឆ្នាំ	របាយការណ៍				x				x				x
១២	សិក្សាសមិទ្ធិលទ្ធភាពក្នុងការរៀបចំឱ្យមានប្រព័ន្ធ គាំពារសុខុមាលភាពអតិថិជន គួយយ៉ាងការថែទាំ ការគាំទ្រអតិថិជន និង ការដោះស្រាយបណ្តឹង ដោយប្រើប្រាស់បច្ចេកវិទ្យា	- ន.ក.អ.ស.ហ. - ម.ប.ហ. - ន.អ.ប. - ក.ព.ណ. - ក.ស.ព.	ប្រព័ន្ធគាំពារសុខុមាលភាព អតិថិជន គួយយ៉ាងការថែទាំ និង ការគាំទ្រអតិថិជន និង ការដោះស្រាយបណ្តឹង ដោយ ប្រើប្រាស់បច្ចេកវិទ្យា ត្រូវបាន សិក្សាសមិទ្ធិលទ្ធភាពក្នុងការ រៀបចំ	១	របាយការណ៍ វឌ្ឍនភាព									x	x	x	x

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
១២.១	សិក្សាសមិទ្ធិលទ្ធភាពក្នុងការរៀបចំប្រព័ន្ធគាំពារសុខុមាលភាពអតិថិជន (Consumers Care System) ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	ម.ប.ហ.	របាយការណ៍លទ្ធផលត្រូវបានរៀបចំ	១ របាយការណ៍	របាយការណ៍លទ្ធផល									x	x	x	
១២.២	រៀបចំយន្តការលើការដោះស្រាយវិវាទតាមប្រព័ន្ធអនឡាញ	ក.ព.ណ.	ចំនួនយន្តការលើការសិក្សាស្រាវជ្រាវត្រូវបានរៀបចំ	១ របាយការណ៍	របាយការណ៍ស្រាវជ្រាវ				x	x	x	x	x	x	x	x	x
យុទ្ធសាស្ត្រអាទិភាព (IV) ការជំរុញការអភិវឌ្ឍ និង នវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ																	
១	ដាក់ចេញបទប្បញ្ញត្តិ និងគោលការណ៍ណែនាំសម្រាប់ប្រតិបត្តិការផ្តល់ប្រាក់កម្ចីឌីជីថលប្រកបដោយសុវត្ថិភាព និង ប្រសិទ្ធភាព	- ធន.ក.	រៀបចំ និង ដាក់ចេញប្រកាស	ដាក់ចេញប្រកាស	ប្រកាស								x				
១.១	ដាក់ចេញបទប្បញ្ញត្តិ និងគោលការណ៍ណែនាំសម្រាប់ប្រតិបត្តិការផ្តល់ប្រាក់កម្ចីឌីជីថលប្រកបដោយសុវត្ថិភាព និង ប្រសិទ្ធភាព	ធន.ក.	រៀបចំ និង ដាក់ចេញប្រកាស	ដាក់ចេញប្រកាស	ប្រកាស								x				
២	ពង្រឹងក្របខ័ណ្ឌបទបញ្ញត្តិប្រុងប្រយ័ត្ន និង យន្តការសុវត្ថិភាពក្នុងប្រតិបត្តិការទូទាត់សងប្រាក់ឌីជីថល	- ធន.ក.	រៀបចំ សេចក្តីព្រាងប្រកាស	ដាក់ចេញប្រកាស	ប្រកាស								x				
២.១	ពង្រឹងក្របខ័ណ្ឌបទបញ្ញត្តិប្រុងប្រយ័ត្ន និង យន្តការសុវត្ថិភាពក្នុងប្រតិបត្តិការទូទាត់សងប្រាក់ឌីជីថល	ធន.ក.	រៀបចំ សេចក្តីព្រាងប្រកាស	ដាក់ចេញប្រកាស	ប្រកាស								x				
៣	លើកកម្ពស់ការប្រើប្រាស់មធ្យោបាយទូទាត់សងប្រាក់ឌីជីថលជាមួយនឹងវិស័យសាធារណៈ និង វិស័យឯកជន	- ធន.ក.	បានផ្តួចផ្តើមលើកកម្ពស់ការទូទាត់ឌីជីថលជាមួយក្រសួង និង ស្ថាប័នពាក់ព័ន្ធ សម្រាប់គាំទ្រដល់ការទូទាត់សេវាសាធារណៈ	១	របាយការណ៍វឌ្ឍនភាព	x	x										

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
៣.១	លើកកម្ពស់ការប្រើប្រាស់មធ្យោបាយទូទាត់ សងប្រាក់ឌីជីថលជាមួយនឹងវិស័យសាធារណៈ និង វិស័យឯកជន	ធន.ក.	បានផ្តួចផ្តើមលើកកម្ពស់ការ ទូទាត់ឌីជីថលជាមួយក្រសួង និង ស្ថាប័នពាក់ព័ន្ធ សម្រាប់ គាំទ្រដល់ការទូទាត់ សេវាសាធារណៈ	១	របាយការណ៍ វឌ្ឍនភាព	x	x										
៤	លើកកម្ពស់ផលិតផល និង សេវាធនាគារឌីជីថល ប្រកបដោយនវានុវត្តន៍	- ធន.ក.	បានធ្វើការសិក្សា និង វាយ តម្លៃ និង ផ្តល់ការអនុញ្ញាត ចំពោះសេវាធនាគារឌីជីថល នៅកម្ពុជា	១	របាយការណ៍ វឌ្ឍនភាព	x											
៤.១	លើកកម្ពស់ផលិតផល និង សេវាធនាគារ ឌីជីថលប្រកបដោយនវានុវត្តន៍	ធន.ក.	បានធ្វើការសិក្សា និង វាយ តម្លៃនិងផ្តល់ការអនុញ្ញាត ចំពោះសេវាធនាគារឌីជីថល នៅកម្ពុជា	១	របាយការណ៍ វឌ្ឍនភាព	x											
៥	ជំរុញគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុអោយដាក់ ប្រើប្រាស់នៅការផ្តល់ប្រាក់កម្ចី ឬសន្សំប្រាក់ ឌីជីថល	- ធន.ក.	បានពិនិត្យសំណើរសុំ គ្រឹះស្ថានធនាគារ និង ហិរញ្ញ- វត្ថុក្នុងការដាក់ប្រើប្រាស់នូវ ការផ្តល់ប្រាក់កម្ចី ឬសន្សំ ប្រាក់ឌីជីថល	១	របាយការណ៍ វឌ្ឍនភាព	x											
៥.១	ជំរុញគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុអោយ ដាក់ប្រើប្រាស់នៅការផ្តល់ប្រាក់កម្ចី ឬសន្សំ ប្រាក់ឌីជីថល	ធន.ក.	បានពិនិត្យសំណើរសុំគ្រឹះ- ស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការដាក់ប្រើប្រាស់នូវការ ផ្តល់ប្រាក់កម្ចី ឬសន្សំប្រាក់ ឌីជីថល	១	របាយការណ៍ វឌ្ឍនភាព	x											

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
៦	ជំរុញការអភិវឌ្ឍ និង ការប្រើប្រាស់ផលិតផល និង សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុ និង កម្មវិធីវិមជ្ឈការ (Decentralized Application - dApp) ដែល ប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន	- ន.ក.អ.ស.ហ. - ម.ប.ហ. - ន.ម.ក.	របាយការណ៍វឌ្ឍនភាព ត្រូវបានរៀបចំ	១	របាយការណ៍					x	x	x	x	x	x	x	
៦.១	ស្រាវជ្រាវអំពីផលិតផល និង សេវាបច្ចេកវិទ្យា ហិរញ្ញវត្ថុ និង កម្មវិធីវិមជ្ឈការ (dApp)	ម.ប.ហ.	របាយការណ៍ស្រាវជ្រាវ ត្រូវបានរៀបចំ	១ របាយការណ៍	របាយការណ៍ ស្រាវជ្រាវ						x	x	x				
៦.២	រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីផលិតផល និង សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុ និង កម្មវិធីវិមជ្ឈការ	ម.ប.ហ.	សិក្ខាសាលាផ្សព្វផ្សាយ ត្រូវបានរៀបចំ	១ សិក្ខាសាលា	របាយការណ៍ លទ្ធផលនៃ សិក្ខាសាលា											x	
៦.៣	សិក្សាស្រាវជ្រាវអំពីកាលានុវត្តន៍ភាព និង ហានិ- ភ័យពាក់ព័ន្ធនឹងការអភិវឌ្ឍប្រព័ន្ធជួញដូរដែល ប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន នៅក្នុងវិស័យ មូលបត្រ	ន.ម.ក.	របាយការណ៍ស្រាវជ្រាវ ត្រូវបានរៀបចំ	១	របាយការណ៍				x								
៦.៤	សិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងយន្តការគ្រប់គ្រង អាជីវកម្មក្រោមហ្វាន់ឌីងឌីជីថល (Digital Crowdfunding Platform)	ន.ម.ក.	របាយការណ៍ស្រាវជ្រាវ ត្រូវបានរៀបចំ	១	របាយការណ៍					x							
៦.៥	សិក្សាស្រាវជ្រាវអំពីកាលានុវត្តន៍ភាព និង ហានិ- ភ័យពាក់ព័ន្ធនឹងការអភិវឌ្ឍ Web3 ក្នុងវិស័យ មូលបត្រ	ន.ម.ក.	របាយការណ៍ស្រាវជ្រាវ ត្រូវបានរៀបចំ	១	របាយការណ៍						x						
៦.៦	សិក្សាស្រាវជ្រាវអំពីកាលានុវត្តន៍ភាព និង ហានិ- ភ័យពាក់ព័ន្ធនឹង Non-Fungible Token (NFT) នៅក្នុងវិស័យមូលបត្រ	ន.ម.ក.	របាយការណ៍ស្រាវជ្រាវ ត្រូវបានរៀបចំ	១	របាយការណ៍							x					


លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
៦.៧	សិក្សាស្រាវជ្រាវអំពីកាលានុវត្តន៍ភាព និង ហានិ- ភ័យពាក់ព័ន្ធការបង្កើត និង លក់ចូលមូលបត្រ (Securities Token Offering)	ន.ម.ក.	របាយការណ៍ស្រាវជ្រាវ ត្រូវបានរៀបចំ	១	របាយការណ៍								x				
៦.៨	សិក្សាស្រាវជ្រាវអំពីកាលានុវត្តន៍ភាព និង ហានិ- ភ័យពាក់ព័ន្ធនឹងអាជីវកម្មក្នុងហិរញ្ញវត្ថុវិបល្លាស (DeFi)	ន.ម.ក.	របាយការណ៍ស្រាវជ្រាវ ត្រូវបានរៀបចំ	១	របាយការណ៍									x			
៧	ជំរុញឱ្យមានការលើកទឹកចិត្តសារពើពន្ធ, ការគាំទ្រ ផ្នែកហិរញ្ញវត្ថុ និង ការគាំទ្រផ្សេងទៀតដល់ សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ	- ន.ក.អ.ស.ហ. - ម.ប.ហ. - ន.អ.ប. - ក.ស.ព.	របាយការណ៍វឌ្ឍនភាព ត្រូវ បានរៀបចំ	១	របាយការណ៍					x	x	x	x	x	x		
៧.១	ចូលរួមផ្សព្វផ្សាយអំពីការលើកទឹកចិត្តសារពើ- ពន្ធ, ការគាំទ្រផ្នែកហិរញ្ញវត្ថុ និង ការគាំទ្រផ្សេង ទៀតដល់សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុង វិស័យហិរញ្ញវត្ថុមិនមែនធនាគារ	ម.ប.ហ.	មាតិកាផ្សព្វផ្សាយ ត្រូវបាន រៀបចំ	១ដង ក្នុង ១ឆ្នាំ	មាតិកា ផ្សព្វផ្សាយ						x				x		
៧.២	រៀបចំពិនិត្យលទ្ធភាពស្នើសុំរាជរដ្ឋាភិបាល បង្កើតយន្តការលើកទឹកចិត្ត និង ជំរុញដល់ក្រុម ហ៊ុនអភិវឌ្ឍអាជីវកម្មអចលនវត្ថុ និង បញ្ចាំ ដើម្បីទទួលយកបច្ចេកវិទ្យាថ្មីៗ ក្នុងការធ្វើ ទំនើបកម្មដល់ដំណើរការប្រតិបត្តិរបស់ពួកគេ	ន.អ.ប.	លទ្ធផលសិក្សានៃការបង្កើត យន្តការលើ ទឹកចិត្តត្រូវបាន រៀបចំ	១ របាយការណ៍	របាយការណ៍					x	x	x	x				
៨	លើកកម្ពស់ការស្រាវជ្រាវ និង ការអភិវឌ្ឍ ដើម្បី បង្កើននវានុវត្តន៍សេវា និង ផលិតផល និង ធ្វើ ពិពិធកម្មសកម្មភាពប្រតិវិទ្យាហិរញ្ញវត្ថុថ្មីៗ	- ន.ក.អ.ស.ហ. - ម.ប.ហ. - ន.ម.ក. - ន.ប.ជ.	របាយការណ៍វឌ្ឍនភាព ត្រូវ បានរៀបចំ	១	របាយការណ៍		x	x	x	x	x	x	x	x	x	x	x

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
		- ក.អ.យ.ក. - ក.ខ.វ.ប.ន. - ក.ស.ព.															
៨.១	ស្រាវជ្រាវអំពីការអភិវឌ្ឍ និង នវានុវត្តន៍ សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗក្នុងវិស័យ ហិរញ្ញវត្ថុមិនមែនធនាគារ	ម.ប.ហ.	របាយការណ៍ស្រាវជ្រាវ ត្រូវបានរៀបចំ	១ របាយការណ៍	របាយការណ៍ ស្រាវជ្រាវ						x	x	x	x			
៨.២	រៀបចំរបាយការណ៍ស្រាវជ្រាវស្តីពី ផលិតផល និង សេវាកម្មហិរញ្ញវត្ថុដែលមាននវានុវត្តន៍នៅ ក្នុងវិស័យមូលបត្រ	ន.ម.ក.	របាយការណ៍ស្រាវជ្រាវ ត្រូវបានរៀបចំ	១	របាយការណ៍						x						
៨.៣	លើកកម្ពស់ការស្រាវជ្រាវ និង ការអភិវឌ្ឍ ដើម្បី បង្កើននវានុវត្តន៍នៅក្នុងវិស័យបរិយាកាសកិច្ច	ន.ប.ជ.	របាយការណ៍លើកកម្ពស់ការ ស្រាវជ្រាវ និង ការអភិវឌ្ឍ ដើម្បីបង្កើននវានុវត្តន៍ បរិយាកាសកិច្ចបានរៀបចំ	១ដង ក្នុង ១ឆ្នាំ	របាយការណ៍				x				x				x
៨.៤	លើកកម្ពស់ការស្រាវជ្រាវ និង ការអភិវឌ្ឍ ដើម្បី បង្កើននវានុវត្តន៍សេវា និង ផលិតផល និង ធ្វើ ពិពិធកម្មសកម្មភាពប្រតិវិទ្យាហិរញ្ញវត្ថុថ្មីៗ	ក.អ.យ.ក.	ប្រធានបទស្រាវជ្រាវ និង ការ អភិវឌ្ឍ និង នវានុវត្តន៍បច្ចេក- វិទ្យា ត្រូវបានរៀបចំ	3 ប្រធានបទ	របាយការណ៍		x	x	x	x	x	x	x	x	x	x	x
៨.៥	រៀបចំ និង ផ្សព្វផ្សាយអនុក្រឹត្យស្តីពី ការ គ្រប់គ្រងការស្រាវជ្រាវ និង ការអភិវឌ្ឍ	ក.ខ.វ.ប.ន.	អនុក្រឹត្យ ត្រូវបានរៀបចំ	១ អនុក្រឹត្យ	អនុក្រឹត្យ					x							
៨.៦	រៀបចំកម្មវិធីពានរង្វាន់នវានុវត្តន៍សម្រាប់វិស័យ សាធារណៈ	ក.ខ.វ.ប.ន.	រៀបចំកម្មវិធីពានរង្វាន់ នវានុវត្តន៍សម្រាប់វិស័យ សាធារណៈ	១	របាយការណ៍				x				x				x

លរ	វិធានការគោលនយោបាយ / សកម្មភាពលម្អិត	ក្រសួង ស្ថាប័ន	សូចនាករ ^១ (Indicator)	ចំណុចដៅ ^២ (Target)	ឯកសារ ផ្ទៀងផ្ទាត់	២០២៤				២០២៥				២០២៦			
						១	២	៣	៤	១	២	៣	៤	១	២	៣	៤
៩	លើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិន-ភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ តាមរយៈការរៀបចំវេទិកា, សិក្ខាសាលា និង កម្មវិធីផ្សេងៗ រួមទាំងកម្មវិធីបណ្តុះ និង ពន្លឿនធុរកិច្ចថ្មីបច្ចេកវិទ្យាហិរញ្ញវត្ថុ	- ន.ក.អ.ស.ហ. - ម.ប.ហ. - ក.ឧ.វ.ប.ន. - ក.ស.ព.	របាយការណ៍វឌ្ឍនភាព ត្រូវបានរៀបចំ	១	របាយការណ៍	x	x	x	x	x	x	x	x	x	x	x	x
៩.១	រៀបចំឯកសារទស្សនាទានស្តីពីការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	ម.ប.ហ.	ឯកសារទស្សនាទាន ត្រូវបានរៀបចំ	១ ឯកសារ ទស្សនាទាន	ឯកសារ ទស្សនាទាន								x	x	x		
៩.២	រៀបចំវេទិកា, សិក្ខាសាលា និង/ឬ កម្មវិធីលើកកម្ពស់សហគ្រិនភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	ម.ប.ហ.	វេទិកា, សិក្ខាសាលា និង/ឬ កម្មវិធី ត្រូវបានរៀបចំ	១ សិក្ខាសាលា	របាយការណ៍ លទ្ធផលនៃ វេទិកា, សិក្ខាសាលា និង កម្មវិធី												x
៩.៣	រៀបចំវេទិកាជាតិ ស្តីពីការផ្ទេរបច្ចេកវិទ្យា	ក.ឧ.វ.ប.ន.	វេទិកាជាតិស្តីពីការផ្ទេរ បច្ចេកវិទ្យាទាក់ទងនឹង បច្ចេកវិទ្យាហិរញ្ញវត្ថុ	១ដង ក្នុង ១ឆ្នាំ	របាយការណ៍ លទ្ធផល				x				x				x
៩.៤	បង្កើតកម្មវិធី បណ្តុះធុរកិច្ចថ្មីជាពិសេសបច្ចេកវិទ្យាហិរញ្ញវត្ថុ	ក.ស.ព.	កម្មវិធីបណ្តុះធុរកិច្ចថ្មីបច្ចេក- វិទ្យាហិរញ្ញវត្ថុ ត្រូវបានរៀបចំ	១ដង ក្នុង ១ឆ្នាំ	របាយការណ៍ លទ្ធផល			x	x	x	x			x	x	x	x

ឧបសម្ព័ន្ធ ២៖ បញ្ជីអក្សរកាត់ក្រសួង ស្ថាប័ន

ល.រ	ក្រសួង ស្ថាប័ន	អក្សរកាត់
១	ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ	ក.ក.ប.
២	ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍	ក.ប.ទ.
៣	ក្រសួងពាណិជ្ជកម្ម	ក.ព.ណ.
៤	ក្រសួងមហាផ្ទៃ	ក.ម.ផ.
៥	ក្រសួង ស្ថាប័នពាក់ព័ន្ធ	ក.ស.ព.
៦	ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ	ក.ស.ហ.វ.
៧	ក្រសួងអប់រំ យុវជន និង កីឡា	ក.អ.យ.ក.
៨	ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍	ក.ឧ.វ.ប.ន.
៩	ធនាគារជាតិនៃកម្ពុជា	ធា.ក.
១០	និយ័តករក្រោមឱវាទ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ	ន.ក.អ.ស.ហ.
១១	និយ័តករគណនេយ្យ និង សវនកម្ម	ន.គ.ស.
១២	និយ័តករធានារ៉ាប់រងកម្ពុជា	ន.ជ.ក.
១៣	និយ័តករបរធនបាលកិច្ច	ន.ប.ជ.
១៤	និយ័តករមូលបត្រកម្ពុជា	ន.ម.ក.
១៥	និយ័តករសន្តិសុខសង្គម	ន.ស.ស.
១៦	និយ័តករអាជីវកម្មអចលនវត្ថុ និង បញ្ចាំ	ន.អ.ប.
១៧	មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ	ម.ប.ហ.
១៨	អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា	ស.ហ.ក.



ចូលរួមជាមួយយើង!

f គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល - គសធខ

✉ digitaleconomy@mef.gov.kh

☎ (+855) 87 888 608

អគ្គនាយកដ្ឋានអភិវឌ្ឍន៍ធុរកិច្ច (BDC), ជាន់ទី១៧, មហាវិថី OCIC,
សង្កាត់បឹងកេងកង, ខណ្ឌបឹងកេងកង, រាជធានីភ្នំពេញ